

**របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
និង**

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច

ជេអេស លេន ភីអិលស៊ី

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ជេអេស លែន ភីអិលស៊ី
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១ - ៤
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវកម្មរួច	
របាយការណ៍របស់សវនករឯករាជ្យ	៥ - ១០
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	១១ - ១២
របាយការណ៍ចំណូលលម្អិត	១៣
របាយការណ៍បម្រែបម្រួលមូលធន	១៤
របាយការណ៍លំហូរសាច់ប្រាក់	១៥ - ១៦
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	១៧ - ៦២

ជេអេស លែន ភីអិលស៊ី
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់ជូននូវរបាយការណ៍របស់ខ្លួនព្រមជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់។

ព័ត៌មានអំពីក្រុមហ៊ុន

ជេអេស លែន ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលពីមុនត្រូវបានគេស្គាល់ថា ជេអេស លែន លីមីតធីត ជាក្រុមហ៊ុនឯកជនទទួល ខុសត្រូវមានកម្រិតដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ដោយអនុលោមតាម អនុស្សរណៈ និងលក្ខន្តិកៈ (“MAA”) របស់ក្រុមហ៊ុន និងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មលេខ ៣២៧៨KH/២០១៤ ចេញដោយក្រសួង ពាណិជ្ជកម្ម (“MOC”)។ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ក្រុមហ៊ុនបានធ្វើការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មម្តងទៀតក្រោមលេខ ចុះបញ្ជីពាណិជ្ជកម្មថ្មី ០០០១០៣៣២។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនបានធ្វើវិសោធនកម្មទៅលើអនុស្សរណៈ និងលក្ខន្តិកៈរបស់ក្រុមហ៊ុន ដើម្បីអនុវត្តទៅតាម ឈ្មោះថ្មីរបស់ក្រុមហ៊ុន ព្រមជាមួយនឹងអាសយដ្ឋានចុះបញ្ជីថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅអគារលេខ B២-១០៧ គម្រោង កោះពេជ្រ Elysee វិថីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនបានចុះបញ្ជីដោយជោគជ័យនៅក្នុងទីផ្សារកំណើននៃផ្សារមូលបត្រកម្ពុជា។ ចំនួនភាគហ៊ុនដែល ចេញផ្សាយថ្មីមានចំនួន ៥.៧១០.០០០ ហ៊ុន ដែលមានតម្លៃចារឹកភាគហ៊ុន ១០០ រៀល ឬ ០,០២៥ ដុល្លារអាមេរិក ក្នុងមួយហ៊ុន ហើយ មានតម្លៃលក់ចេញចំនួន ១.៩០០ រៀល ឬ ០,៤៦ ដុល្លារអាមេរិក ក្នុងមួយហ៊ុន។ ក្រុមហ៊ុនបានទទួលសេចក្តីអនុម័តពីក្រសួងពាណិជ្ជកម្ម សម្រាប់ការធ្វើវិសោធនកម្មលើអនុស្សរណៈ និងលក្ខន្តិកៈរបស់ក្រុមហ៊ុននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

គម្រោងទី ២ របស់ក្រុមហ៊ុននៅក្នុងខណ្ឌសែនសុខ ដែលបានបើកដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានបញ្ចប់ការសាងសង់នៅ ខែសីហា ឆ្នាំ២០២៣។

សកម្មភាពលើកកម្ពស់

ក្រុមហ៊ុនត្រូវបានចូលរួមជាមួយនូវគ្រប់ផ្នែកនៃក្រុមហ៊ុនអចលនទ្រព្យ ជាពិសេសការអភិវឌ្ឍន៍លើគម្រោងអគារសម្រាប់លក់ និង ភតិសន្យា។

លទ្ធផលនៃប្រតិបត្តិការ និងភាគលាភ

លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុនគិតត្រឹមកាលបរិច្ឆេទ ត្រូវបានបង្ហាញដោយអមជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច។

ក្រុមប្រឹក្សាភិបាល ពុំបានផ្តល់នូវអនុសាសន៍ក្នុងការទូទាត់ភាគលាភណាមួយ សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិករបស់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនក្នុងឆ្នាំ និងកាលបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖

ឈ្មោះ	មុខតំណែង	កាលបរិច្ឆេទតែងតាំង/លាលប់
ឧកញ៉ា កូយ ឡេសាន	ប្រធានក្រុមប្រឹក្សាភិបាល	ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥
លោក Tang Chun Kiu	អភិបាល	ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥
លោក ម៉េង លី	អភិបាល	ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥
លោក Yap Ting Chiat	អភិបាល	ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥
លោក Yap Teng Wui	អភិបាល	ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២
លោក Yap Maow Jun	អភិបាល	ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២
លោក តាង ឆាតតុង	អភិបាល	ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២/ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក Tan Tek Zin	អភិបាលឯករាជ្យ	ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២
លោក Tan Ser Chhay	អភិបាលឯករាជ្យ	ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១/ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុងការិយបរិច្ឆេទនេះ ពុំមានការរៀបចំណាមួយដែលក្រុមហ៊ុនជាភាគី ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ តាមរយៈការទិញយកភាគហ៊ុន ឬទិញសញ្ញាប័ណ្ណបំណុលរបស់ក្រុមហ៊ុន ឬស្ថាប័នសាជីវកម្មពាក់ព័ន្ធជាមួយក្រុមហ៊ុនផ្សេងទៀតនោះទេ។

ចាប់ពីចុងការិយបរិច្ឆេទមុន ក្រុមប្រឹក្សាភិបាលមិនបានទទួល ឬមានសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍ណាមួយដោយហេតុផលនៃកិច្ចសន្យាដែលធ្វើឡើងដោយក្រុមហ៊ុន ឬស្ថាប័នសាជីវកម្មដែលពាក់ព័ន្ធជាមួយអភិបាលណាមួយ ឬជាមួយស្ថាប័នដែលមានអភិបាលជាសមាជិក ឬជាមួយក្រុមហ៊ុនដែលអភិបាលណាម្នាក់ទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុក្រៅពីអត្ថប្រយោជន៍ដែលបានលាតត្រដាងនៅក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

សេចក្តី

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុន ហ្គេន សនចុន (ខេមបូឌា) លីមីតធីត។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងយ៉ាងសមស្របដោយបង្ហាញនូវ ទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំង លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាល តម្រូវឱ្យ៖

១. អនុម័តលើគោលនយោបាយគណនេយ្យដែលសមស្របតាមស្តង់ដាគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្ត ប្រកបដោយសង្គតិភាព
២. អនុលោមតាមលក្ខខណ្ឌតម្រូវរបស់ស្តង់ដាគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬ ប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ នឹងត្រូវធានាឱ្យបានថាការប្រាសចាកទាំងនោះ ត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
៣. រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
៤. រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋានបន្តនិរន្តរភាព លើកលែងតែវាមិនសមស្របក្នុងការសន្មត ក្រុមហ៊ុនអាចនឹងបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបាននាពេលអនាគត និង
៥. ត្រួតពិនិត្យ និងដឹកនាំ ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមរាល់សេចក្តីសម្រេចសំខាន់ៗជាសារវន្ត ដែលប៉ះពាល់ ដល់ប្រតិបត្តិការ និងការអនុវត្តរបស់ក្រុមហ៊ុន ហើយត្រូវធានាថាការសម្រេចចិត្ត និង/ឬការណែនាំទាំងនោះត្រូវបានឆ្លុះបញ្ចាំង យ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។


ក្រុមប្រឹក្សាភិបាល ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ហើយក៏ត្រូវចាត់វិធានការឱ្យសមស្របដើម្បីទប់ស្កាត់ និងរកឱ្យឃើញការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលសូមបញ្ជាក់ថាក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុនេះ។

សេចក្តីផ្តើមរបស់ក្រុមប្រឹក្សាភិបាល

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ដែលបានអមជាមួយរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ ព្រមជាមួយនឹងកំណត់សម្គាល់នានា ត្រូវបានរៀបចំឡើងយ៉ាងសមស្របដោយបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ជំនួសឱ្យក្រុមប្រឹក្សាភិបាល



ឧកញ៉ា កួយ ឡេសាន
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

ហ្គ្រង់ ថរន់តុង (ខេមបូឌា) លីមីតធីត
ជាន់ទី២០ អគារកាណាឌីយ៉ា
៣១៥ ផ្លូវព្រះអង្គខ្នង
(កែងមហាវិថីព្រះមុនីវង្ស)
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ +៨៥៥ ២៣ ៩៦៦ ៥២០

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគហ៊ុនិករបស់
ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណូលចំណាយ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុនានា រួមទាំងព័ត៌មានគោលនយោបាយគណនេយ្យជាសាធារណៈ និងសេចក្តីពន្យល់ព័ត៌មានផ្សេងៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវជាសារវន្តពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដូចដែលបានអនុវត្តដោយនិយ័តករគណនេយ្យ និងសវនកម្មនៃកម្ពុជា ដោយផ្អែកទៅលើស្តង់ដាគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដាគណនេយ្យអន្តរជាតិ។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ គឺត្រូវបានរៀបរាប់បន្ថែមនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុន ដោយអនុលោមតាមក្រុមប្រឹក្សាស្តង់ដារវិជ្ជាជីវៈគណនេយ្យ អន្តរជាតិ ក្រមសីលធម៌របស់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) (“IESBA Code”) រួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការក្រមសីលធម៌ទាំងនោះ និង IESBA Code។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្ម ដែលយើងខ្ញុំទទួលបាន គឺគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។



បញ្ហាសវនកម្មផ្សេងៗ

បញ្ហាសវនកម្មសំខាន់ៗ គឺជាបញ្ហាទាំងឡាយដែលកើតមាននៅក្នុងការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំ មានសារៈសំខាន់បំផុតនៅក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន។ បញ្ហាទាំងនេះត្រូវបានដោះស្រាយក្នុងបរិបទនៃការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនជា រួមក្នុងការបញ្ចេញមតិយោបល់សវនកម្មរបស់យើងខ្ញុំ ហើយយើងខ្ញុំមិនធ្វើការបញ្ចេញមតិយោបល់ដាច់ដោយឡែកទាក់ទង នឹងបញ្ហាទាំងនេះឡើយ។

ខាងក្រោមនេះជាបញ្ហាសវនកម្មសំខាន់ៗដែលបានកំណត់អត្តសញ្ញាណក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន៖

បញ្ហាសវនកម្មសំខាន់ៗ	ការដោះស្រាយបញ្ហាសវនកម្មសំខាន់ៗរបស់យើងខ្ញុំ
តម្លៃលក់ពិតសុទ្ធរបស់ទ្រព្យសម្បត្តិដែលបានបញ្ចប់ការសាងសង់ ទ្រព្យសម្បត្តិបានបញ្ចប់ការសាងសង់ ត្រូវបានទទួលស្គាល់ដោយអនុលោមតាមគោលនយោបាយគណនេយ្យ និងការប៉ាន់ស្មានការសន្មត និងការវិនិច្ឆ័យសំខាន់ៗដូចដែលបានបកស្រាយក្នុងកំណត់សម្គាល់លេខ ៤.៥ និង ៥ នៃរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំផ្ដោតសំខាន់លើបញ្ហាទាំងនេះ ដោយសារការវិនិច្ឆ័យ និងការប៉ាន់ស្មានរបស់គណៈគ្រប់គ្រងសំខាន់ៗ បានរួមចំណែកក្នុងការកំណត់តម្លៃលក់ពិតសុទ្ធ ដោយផ្អែកលើប្រតិបត្តិការលក់ជាក់ស្តែងរបស់អចលនទ្រព្យដែលមានលក្ខណៈស្រដៀងគ្នា ឬអចលនទ្រព្យដែលមានលក្ខណៈអាចប្រៀបធៀបគ្នាបាន ឬតម្លៃដែលកៀកនៃថ្លៃដើមសមស្របដែលបានប៉ាន់ស្មានទុកក្នុងការបញ្ចប់ប្រតិបត្តិការលក់។	ក្នុងការផ្ដោតសំខាន់លើការដោះស្រាយបញ្ហានេះ យើងខ្ញុំបានអនុវត្តនីតិវិធីមួយចំនួនក្នុងចំណោមនីតិវិធីផ្សេងៗដូចខាងក្រោម៖ - បានវាយតម្លៃគោលនយោបាយរបស់ក្រុមហ៊ុនក្នុងការកំណត់តម្លៃរបស់អចលនទ្រព្យដែលបញ្ចប់ការសាងសង់ តាមរយៈការពិភាក្សាជាមួយគណៈគ្រប់គ្រង និងបានពិចារណាលើមូលដ្ឋានរបស់គណៈគ្រប់គ្រងក្នុងការកំណត់តម្លៃលក់សុទ្ធ - បានធ្វើតេស្តចំពោះការវាយតម្លៃរបស់គណៈគ្រប់គ្រងទៅលើតម្លៃលក់ពិតសុទ្ធតាមរយៈការប្រៀបធៀបជាមួយតម្លៃប្រតិបត្តិការនាការលក់បរិច្ឆេទបច្ចុប្បន្ននៃកត្តារបស់ទ្រព្យសម្បត្តិដែលមានលក្ខណៈស្រដៀងគ្នា ឬអចលនទ្រព្យដែលមានលក្ខណៈអាចប្រៀបធៀបគ្នាបាន និងពិចារណាលើថ្លៃដើមដែលប៉ាន់ស្មានទុកដែលសមស្របក្នុងការបញ្ចប់ប្រតិបត្តិការលក់ - បានចោទសួរដេញដោលទៅលើភាពសមហេតុផលនៃការសន្មតរបស់គណៈគ្រប់គ្រង និងការប៉ាន់ស្មាន ក្នុងការកំណត់តម្លៃលក់ពិតសុទ្ធ - បានធ្វើការត្រួតពិនិត្យការដ្ឋាន ដើម្បីវាយតម្លៃលើស្ថានភាពរបស់សន្និធិ ដើម្បីឈានដល់ការវាយតម្លៃជារួមថាតើព័ត៌មានដែលផ្តល់ដោយគណៈគ្រប់គ្រង គឺសមស្រប និងដើម្បីបញ្ជាក់ពីការលុបចេញពីបញ្ជីត្រូវបានធានាថា ដោយសារវាមានរូបរាងដែលហួសសម័យកាល និងមានស្ថានភាពមិនល្អរបស់អគារដែរឬទេ។



ការខាតបង់ឥណទានដែលរំពឹងទុកនៃទ្រព្យសកម្មកិច្ចសន្យា CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុត្រូវប្រើឱ្យក្រុមហ៊ុនធ្វើការកត់ត្រាលើការខាតបង់ឥណទានដែលរំពឹងទុក ("ECL") នៃទ្រព្យសកម្មទាំងនេះដោយប្រើវិធីសាស្ត្រសាមញ្ញ។ ការវាស់វែងនៃ ECL ត្រូវប្រើអនុវត្តការវិនិច្ឆ័យសំខាន់ៗនៅក្នុងគំរូ ECL ដូចដែលបានរៀបរាប់នៅក្នុងកំណត់សម្គាល់លេខ ៤.៩ នៃរបាយការណ៍ហិរញ្ញវត្ថុ។ យើងខ្ញុំបានផ្ដោតសំខាន់ៗទៅលើផ្នែកនៃការប៉ាន់ស្មានរបស់គណៈគ្រប់គ្រងសំខាន់ៗដែលពាក់ព័ន្ធនឹងការគណនា ECL នៃទ្រព្យសកម្មកិច្ចសន្យា។	ក្នុងការផ្ដោតសំខាន់លើការដោះស្រាយបញ្ហានេះ យើងខ្ញុំបានអនុវត្តនីតិវិធីមួយចំនួនក្នុងចំណោមនីតិវិធីផ្សេងៗដូចខាងក្រោម៖ - បានវាយតម្លៃដំណើរការប៉ាន់ស្មានរបស់គណៈគ្រប់គ្រងសម្រាប់កំណត់ ECL រួមទាំងភាពគ្រប់គ្រាន់នៃការសន្មត ទិន្នន័យ និងវិធីសាស្ត្រដែលបានប្រើប្រាស់។ - ពិចារណាលើផលប៉ះពាល់នៃលក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន និងរំពឹងទុកលើភាពសក្តិសមនៃឥណទានរបស់អតិថិជនរបស់ក្រុមហ៊ុន។ - បានវិភាគប្រវត្តិនៃការបាត់បង់ឥណទានដោយប្រៀបធៀបទៅនឹងការរំពឹងទុករបស់គណៈគ្រប់គ្រង និងបានវាយតម្លៃភាពសមស្របនៃទិន្នន័យប្រវត្តិសាស្ត្ររបស់គណៈគ្រប់គ្រង។
---	---

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងមានទំនួលខុសត្រូវទាំងស្រុងទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗទាំងនោះរួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំនោះទេដែលទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ និងរបាយការណ៍ប្រចាំឆ្នាំ ដែលបានរំពឹងទុកថានឹងរៀបចំរួចរាល់សម្រាប់យើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនោះ។

មតិយោបល់របស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗទេ។ ហើយយើងខ្ញុំមិនផ្តល់សេចក្តីសន្និដ្ឋានក្នុងទម្រង់នៃការធានាបែបណាមួយឡើយ។

ភ្ជាប់ជាមួយការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានវិសមភាពជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុឬទេ ឬចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្មថាតើព័ត៌មានទាំងនោះអាចមានកំហុសឆ្គងជាសារវន្តឬទេ។

ប្រសិនបើផ្អែកលើការងារដែលយើងខ្ញុំបានអនុវត្តលើព័ត៌មានផ្សេងៗទៀតដែលយើងខ្ញុំទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ យើងខ្ញុំសន្និដ្ឋានថាមានការបកស្រាយមិនត្រឹមត្រូវនៃព័ត៌មានផ្សេងៗទៀតនេះ យើងខ្ញុំត្រូវឱ្យរបាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ក្នុងករណីនេះឡើយ។



នៅពេលយើងខ្ញុំអានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តនៅក្នុងនោះ យើងខ្ញុំ តម្រូវឱ្យធ្វើការទំនាក់ទំនងជាមួយក្រុមប្រឹក្សាភិបាលពីបញ្ហានេះ ព្រមទាំង និងឆ្លើយតបជាមួយបញ្ហាទាំងនោះដោយ អនុលោមតាមតម្រូវការរបស់ CISA ៧២០ (បានកែតម្រូវ)។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង មានទំនួលខុសត្រូវក្នុងការរៀបចំនិងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឱ្យបានត្រឹមត្រូវដោយ អនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងទទួលខុសត្រូវលើ ការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថា វាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឱ្យ មានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះការវាយតម្លៃទៅលើសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការបន្តប្រតិបត្តិការដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាងព័ត៌មានពាក់ព័ន្ធ ប្រសិនបើមានបញ្ហាទាក់ទងនឹង និរន្តរភាព និងការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែគណៈគ្រប់គ្រងមានគោលបំណងរំសាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានជម្រើសផ្សេងៗប៉ុន្តែចាំបាច់ត្រូវធ្វើ។

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករនៅលើការធ្វើសវនកម្មនៃរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផលទៅលើរបាយការណ៍ហិរញ្ញវត្ថុដោយពុំមាន លក្ខណៈខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង និងការចេញរបាយការណ៍សវនករដែលរួមមាន មតិយោបល់របស់យើងខ្ញុំផងដែរ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាមួយដ៏ខ្ពស់ ប៉ុន្តែវាមិនបានធានាថាការ ធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែរកឃើញនូវការរាយការណ៍ខុសជាសារវន្តដែល កើតមានឡើងនោះឡើយ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជា សារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសរួមគ្នាបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវវិជ្ជាជីវៈវិនិច្ឆ័យ និង រក្សាមជ្ឈមណ្ឌលនិយមប្រកបដោយវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យនៃការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុថាតើវា កើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គងដោយអចេតនា រៀបចំនិងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹង ហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋាន សម្រាប់បញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ គឺជាកំហុសឆ្គងដោយអចេតនាដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបបោលដោយចេតនា ការបង្ហាញខុស ឬការល្មើសទៅលើការត្រួតពិនិត្យផ្ទៃក្នុង។




- ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុងដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែលសមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។
- ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- សន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់របស់ក្រុមប្រឹក្សាភិបាលលើមូលដ្ឋាននិរន្តរភាពគណនេយ្យផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានថា តើភាពមិនប្រាកដប្រជាជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ឬលក្ខខណ្ឌដែលធ្វើឱ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពការបន្តនិរន្តរភាពរបស់ក្រុមហ៊ុន។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងខ្ញុំតម្រូវឱ្យធ្វើការលាតត្រដាងព័ត៌មានចាំបាច់ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅនឹងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការលាតត្រដាងនោះមិនគ្រប់គ្រាន់ នោះមតិយោបល់មិនត្រឹមត្រូវនឹងត្រូវបានផ្តល់។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹម ថ្ងៃនៃការចេញ របាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយស្ថានភាព ឬក៏ព្រឹត្តិការណ៍នាពេលអនាគតអាចបណ្តាលឱ្យក្រុមហ៊ុន មិនអាចបន្តប្រតិបត្តិការជានិរន្តរភាពបាន។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមាតិការបស់របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងការលាតត្រដាងនានា ថា តើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍នានាអាចបង្ហាញពីភាពត្រឹមត្រូវសមស្របរបស់វាដែរឬទេ។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាលទៅលើបញ្ហាផ្សេងៗ ការរៀបចំដែនកំណត់ និងពេលវេលាក្នុងការធ្វើសវនកម្ម និងរបបគំហើញសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែលយើងខ្ញុំរកឃើញអំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏ផ្តល់ជូនក្រុមប្រឹក្សាភិបាល នូវសេចក្តីថ្លែងការណ៍មួយដែលយើងខ្ញុំបានអនុវត្តទៅតាមតម្រូវការក្រមសីលធម៌ដែលទាក់ទងនឹងឯករាជ្យភាព ហើយយើងខ្ញុំធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងអភិបាលនូវបញ្ហាទាំងអស់ដែលនឹងគិតថាសមហេតុផលទៅលើឯករាជ្យភាពរបស់យើងខ្ញុំ និងការការពារដែលអាចមាន។



បញ្ហានានាដែលយើងខ្ញុំបានប្រាស្រ័យទាក់ទងជាមួយនឹងគណៈគ្រប់គ្រង យើងខ្ញុំកំណត់ទៅលើបញ្ហាណាដែលមានសារៈសំខាន់បំផុតនៅក្នុងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទនាពេលបច្ចុប្បន្ន ហើយបញ្ហាទាំងនោះត្រូវកំណត់ថាជាបញ្ហាសវនកម្មសំខាន់ៗ។ យើងខ្ញុំពណ៌នាពីបញ្ហាទាំងនេះនៅក្នុងរបាយការណ៍របស់សវនករយើងខ្ញុំ លើកលែងតែច្បាប់ ឬបទប្បញ្ញត្តិដែលរាំងស្ទះដល់ការបង្ហាញជាសាធារណៈឬនៅក្នុងកាលៈទេសៈចាំបាច់ណាមួយ យើងខ្ញុំអាចកំណត់ថាបញ្ហានោះ មិនត្រូវបានពណ៌នានៅក្នុងរបាយការណ៍របស់យើងខ្ញុំទេ ព្រោះផលប៉ះពាល់ជាអវិជ្ជមាននឹងត្រូវបានរំពឹងទុកដោយសមហេតុផលថាវាលើសពីផលប្រយោជន៍ជាសាធារណៈដែលកើតចេញពីបញ្ហានោះ។


ហ្គ្រេន សនថុន (ខេមបូឌា) លីមីតធីត
គណនេយ្យករជំនាញ
សវនករប្រតិបត្តិបញ្ជី




Ng Yee Zent
នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

ទេអេស លែន ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ទ្រព្យសម្បត្តិ និងបរិក្ខារ - សុទ្ធ	៦	៧៩៣.៥៣៥	៣.១៩៣.៩៧៨	៧០០.១៦៨	២.៨៦០.១៨៦
ទ្រព្យសម្បត្តិវិនិយោគ	៧	២.៤៨៧.៩៧៥	១០.០១៤.០៩៩	២.៦៦៥.០៨៨	១០.៨៨៦.៨៨៤
ការវិនិយោគនៅក្នុងបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ	១២	៤៩០.០៥០	១.៩៧២.៤៥១	-	-
ទ្រព្យសកម្មកិច្ចសន្យា - ដកចេញនូវចំណែករយៈពេលខ្លី	១០	៧.២៧០.០៥៥	២៩.២៦១.៩៧១	១០.៣៨២.៨៣៣	៤២.៤១៣.៨៧៣
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	១៤	៣០.២៥២	១២១.៧៦៤	៩០.៧៥៦	៣៧០.៧៣៨
ទ្រព្យសកម្មរយៈពេលវែងផ្សេងៗ	២០	២០.០០០	៨០.៥០០	២០.០០០	៨១.៧០០
ទ្រព្យសកម្មរយៈពេលវែងសរុប		១១.០៩១.៨៦៧	៤៤.៦៤៤.៧៦៣	១៣.៨៥៨.៨៤៥	៥៦.៦១៣.៣៨១

ទ្រព្យសកម្មរយៈពេលខ្លី					
សន្និធិអចលនទ្រព្យ	៨	៤.២០៣.៦៦២	១៦.៩១៩.៧៤០	៤.៦៣៨.៣០៥	១៨.៩៤៧.៤៧៦
ថ្លៃដើមអភិវឌ្ឍន៍ទ្រព្យសម្បត្តិ	៩	១.៨១០.៤០០	៧.២៨៦.៨៦០	១.៨១០.៤០០	៧.៣៩៥.៤៨៤
គណនីដែលត្រូវទទួល	១៥	៣.៥៩០.៦៨៩	១៤.៤៥២.៥២៣	-	-
ទ្រព្យសកម្មកិច្ចសន្យា	១០	២.៩៤១.៩០២	១១.៨៤១.១៥៦	១.៨៧៣.៧៤២	៧.៦៥៤.២៣៦
គណនីត្រូវទទួល	១០	១.៥៦១.០៣៤	៦.២៨៣.១៦២	៤៦១.៩១៤	១.៨៨៥.២៨៥
ចំណាយបង់មុន និងគណនីត្រូវទទួលផ្សេងៗ	១១	២២៣.៥១៥	៨៩៩.៦៤៨	៩.៨០១	៤០.០៣៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៣	១៤០.៦១០	៥៦៥.៩៥៥	២០៨.៧៦៦	៨៥២.៨០៩
ទ្រព្យសកម្មរយៈពេលខ្លីសរុប		១៤.៤៧១.៨១២	៥៨.២៤៩.០៤៤	៩.០០២.៥២៨	៣៦.៧៧៥.៣២៧
ទ្រព្យសកម្មសរុប		២៥.៥៦៣.៦៧៩	១០២.៨៩៣.៨០៧	២២.៨៦១.៣៧៣	៩៣.៣៨៨.៧០៨

មូលធន និងបំណុល					
មូលធន					
ដើមទុន	១៦	៦៤២.៧៥០	២.៥៧១.០០០	៦៤២.៧៥០	២.៥៧១.០០០
បុព្វលាភដើមទុន	១៧	២.៤០០.៤៥៨	៩.៦០១.៨៣២	២.៤០០.៤៥៨	៩.៦០១.៨៣២
ប្រាក់ចំណេញរក្សាទុក		១.៣៣៤.១៦៣	៥.៤៨២.៨៦៩	៦៨៩.៥៧១	២.៨៥៨.៧៣៥
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៣៦.៧៨៦)	-	២១៦.៨៣៤
មូលធនសរុប		៤.៣៧៧.៣៧១	១៧.៦១៨.៩១៥	៣.៧៣២.៧៧៩	១៥.២៤៨.៤០១

បំណុល					
បំណុលរយៈពេលវែង					
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	១៨	-	-	៦៥៣.៧០៧	២.៦៧០.៣៩៣
ប្រាក់កម្ចី	១៩	១២.២០០.៣៤១	៤៩.១០៦.៣៧៣	៥.៩១០.៩៨៦	២៤.១៤៦.៣៧៨
បំណុលកតិសន្យា	១៤	-	-	៣២.៤៣២	១៣២.៤៨៥
បំណុលពន្ធពន្យារ	២៦(ឃ)	១២.១៥០	៤៨.៩០៤	-	-
សមតុល្យដែលជំពាក់ភាគហ៊ុនិក	២២	-	-	៣.៥០០.០០០	១៤.២៩៧.៥០០
បំណុលរយៈពេលវែងសរុប		១២.២១២.៤៩១	៤៩.១៥៥.២៧៧	១០.០៩៧.១២៥	៤១.២៤៦.៧៥៦

ជេអេស លែន ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
បំណុលរយៈពេលខ្លី					
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ	១៨	៤.០៨២.៧០៥	១៦.៤៣២.៨៨៩	៥.៨៨៥.៦០១	២៤.០៤២.៦៨០
ប្រាក់កម្ចី	១៩	១.៧០៧.៤៥៥	៦.៨៧២.៥០៦	១.៦៦១.៨៩៣	៦.៧៨៨.៨៣៣
បំណុលភតិសន្យា	១៤	៣២.៤៣១	១៣០.៥៣៥	៦០.៤៣៦	២៤៦.៨៨១
សមតុល្យជំពាក់ភាគហ៊ុន	២១	៣.០៧១.៧៦៨	១២.៣៦៣.៨៦៦	១.២០៩.០២២	៤.៩៣៨.៨៥៥
ពន្ធលើប្រាក់ចំណូលត្រូវបង់	២៦(ខ)	៧៩.៤៥៨	៣១៩.៨១៩	២១៤.៥១៧	៨៧៦.៣០២
បំណុលរយៈពេលខ្លីសរុប		៨.៩៧៣.៨១៧	៣៦.១១៩.៦១៥	៩.០៣១.៤៦៩	៣៦.៨៩៣.៥៥១
បំណុលសរុប		២១.១៨៦.៣០៨	៨៥.២៧៤.៨៩២	១៩.១២៨.៥៩៤	៧៨.១៤០.៣០៧
មូលធន និងបំណុលសរុប		២៥.៥៦៣.៦៧៩	១០២.៨៩៣.៨០៧	២២.៨៦១.៣៧៣	៩៣.៣៨៨.៧០៨

(ទំព័រនេះត្រូវបានទុកចន្លោះទំនេរដោយចេតនា)

ជេអេស លេន ភីអិលស៊ី

របាយការណ៍ចំណូលនិងចំណាយ

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ការលក់អចលនទ្រព្យ		៤.៤១៨.០៧៧	១៧.៩៨៥.៩៩១	១៦.៧៧៧.០៩៥	៦៨.៩៥៣.៨៦០
ថ្លៃដើមអចលនទ្រព្យដែលបានលក់	៨	(២.៧០១.៣៩៤)	(១០.៩៩៧.៣៧៥)	(១២.៧៩៤.៨៦៤)	(៥២.៩៨៦.៨៩១)
ចំណេញដុល		១.៧១៦.៦៨៣	៦.៩៨៨.៦១៦	៣.៩៨២.២៣១	១៦.៣៦៦.៩៦៩
ចំណូលផ្សេងៗ	២២	១.៦៣១.២៦០	៦.៦៤០.៨៥៩	៣៣៥.៦៣៨	១.៣៧៩.៤៧២
ខាតក្នុងការវិនិយោគនៅក្នុងបុត្រសម្ព័ន្ធ					
នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ	១២	(៩.៩៥០)	(៤០.៥០៦)	-	-
ចំណាយលើការលក់ និងទីផ្សារ	២៣	(៧៤.៤៩៣)	(៣០៣.២៦១)	(២៥៥.៤៣០)	(១.០៤៩.៨១៧)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	២៤	(៧០០.៨៩៤)	(២.៨៥៣.៣៣៩)	(១.១៥៤.២០៣)	(៤.៧៤៣.៧៧៤)
ចំណាយប្រតិបត្តិការផ្សេងៗ	២៥	(៩៩៥.៨៦៤)	(៤.០៥៤.១៦២)	(៦៩២.០៧៧)	(២.៨៤៤.៤៣៦)
ចំណេញប្រតិបត្តិការ		១.៥៦៦.៧៤២	៦.៣៣៧.២០៧	២.២១៦.១៥៩	៩.១០៨.៤១៤
ចំណាយហិរញ្ញវត្ថុ	១៤, ២០	(៩៦៣.៧៩១)	(៣.៩២៣.៤៣០)	(២៣១.៤៥៤)	(៩៥១.២៧៦)
ចំណូលហិរញ្ញវត្ថុ		៨៧.៩៥០	៣៥៨.០៤៤	៤២៣	១.៧៣៩
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		៦៨០.៩០១	២.៤៦១.៨២១	១.៩៨៥.១២៨	៨.១៥៨.៨៧៧
ចំណាយពន្ធលើប្រាក់ចំណូល	២៦(ក)	(៤៦.៣៤៩)	(១៨៨.៦៨៧)	(២៤៣.៣៣៦)	(១.០០០.១១១)
ចំណេញក្នុងការិយបរិច្ឆេទ		៦៣៤.៥៥២	២.២៧៣.១៣៤	១.៧៤១.៧៩២	៧.១៥៨.៧៦៦
ខាតលម្អិតផ្សេងៗ-					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(២៥៣.៦២០)	-	(១០៧.២៥៨)
ចំណូលលម្អិតផ្សេងៗសរុបក្នុងការិយបរិច្ឆេទ		៦៣៤.៥៥២	២.០១៩.៥១៤	១.៧៤១.៧៩២	៧.០៥១.៥០៨

ចំណេញក្នុងមួយហ៊ុនដែលជាមូលដ្ឋានសម្រាប់ការគិតបង់ពន្ធក្នុងក្រុមហ៊ុនមានដូចខាងក្រោម៖

ចំណេញមូលដ្ឋានក្នុងមួយហ៊ុន (សេន/រៀល)	៣២	០,០៣	១០២,០៧	០,០៧	២៧៨,៤៤
ចំណេញថយចុះក្នុងមួយហ៊ុន (សេន/រៀល)	៣២	០,០៣	១០២,០៧	០,០៧	២៧៨,៤៤

ជេអេស លែន ភីរិនស៊ី

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		បុព្វលាភដើមទុន		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណបង្ក	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៦៤២.៧៥០	២.៥៧១.០០០	២.៤០០.៤៥៨	៩.៦០១.៨៣២	៦៨៩.៥៧១	២.៨៥៨.៧៣៥	២១៦.៨៣៤	៣.៧៣២.៧៧៩	១៥.២៤៨.៤០១
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	៦៤៤.៥៩២	២.៦២៤.១៣៤	-	៦៤៤.៥៩២	២.៦២៤.១៣៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(២៥៣.៦២០)	-	(២៥៣.៦២០)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៦៤២.៧៥០	២.៥៧១.០០០	២.៤០០.៤៥៨	៩.៦០១.៨៣២	១.៣៣៤.១៦៣	៥.៤៨២.៨៦៩	(៣៦.៧៨៦)	៤.៣៧៧.៣៧១	១៧.៦១៨.៩១៥
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៦៤២.៧៥០	២.៥៧១.០០០	២.៤០០.៤៥៨	៩.៦០១.៨៣២	(១.០៥២.២២១)	(៤.៣០០.០៣១)	៣២៤.០៩២	១.៩៩០.៩៨៧	៨.១៩៦.៨៩៣
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	១.៧៤១.៧៩២	៧.១៥៨.៧៦៦	-	១.៧៤១.៧៩២	៧.១៥៨.៧៦៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(១០៧.២៥៨)	-	(១០៧.២៥៨)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៦៤២.៧៥០	២.៥៧១.០០០	២.៤០០.៤៥៨	៩.៦០១.៨៣២	៦៨៩.៥៧១	២.៨៥៨.៧៣៥	២១៦.៨៣៤	៣.៧៣២.៧៧៩	១៥.២៤៨.៤០១

ជេអេស លែន ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល		៦៩០.៩៤១	២.៨១២.៨២១	១.៩៨៥.១២៨	៨.១៥៨.៨៧៧
និយ័តកម្មសម្រាប់៖					
ចំណាយហិរញ្ញវត្ថុ	២០	៩៦៣.៧៥១	៣.៩២៣.៤៣០	១.០៦០.៤៦១	៤.៣៥៨.៤៩៥
ការខាតបង់ឥណទានដែលបានរំពឹងទុកលើ ទ្រព្យសកម្មកិច្ចសន្យា និងគណនីត្រូវទទួល	២៥	៤៤.២៦០	១៨០.១៨២	២៣៨.៩៦៧	៩៨២.១៥៤
ទ្រព្យសកម្មកិច្ចសន្យា និងគណនីត្រូវទទួលដែលបាន ជម្រះចេញពីបញ្ជី	២៥				
		៤២.១៥៣	១៧១.៦០៥	២៦៧.៤៥៧	១.០៩៩.២៤៨
ការខាតបង់ឱនភាពតម្លៃលើទ្រព្យសម្បត្តិវិនិយោគ	២៥	១១៥.៧៦៩	៤៧១.២៩៦	-	-
សន្និធិដែលបញ្ចុះថ្លៃដើម	៨	១៣៤.៨០០	៥៤៨.៧៧១	១៥៥.៥៦៤	៦៣៩.៣៦៨
រំលស់	២៤,២៥	១៦៥.៩៥៦	៦៧៥.៦០៧	១០៦.១៧៣	៤៣៦.៣៧១
ចំណូលហិរញ្ញវត្ថុ		(៨៧.៩៥០)	(៣៥៨.០៤៤)	(៤២៣)	(១.៧៣៩)
ខាតក្នុងការវិនិយោគនៅក្នុងបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ	១២	៩.៩៥០	៤០.៥០៦	-	-
ចំណូលពីការបញ្ឈប់ការទិញបន្ទប់		-	-	(១៣៥.៥២៥)	(៥៥៧.០០៨)
ខាតពីការបញ្ឈប់ភតិសន្យា	២៥	៥៤៦.៦៨៧	២.២២៥.៥៦៣	-	-
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល		២.៦២៦.៣១៧	១០.៦៩១.៧៣៧	៣.៦៧៧.៨០២	១៥.១១៥.៧៦៦
បម្រែបម្រួលក្នុងទុនបង្វិល					
បម្រែបម្រួលសុទ្ធក្នុង៖					
ថ្លៃដើមអភិវឌ្ឍន៍ទ្រព្យសម្បត្តិ		-	-	(២៩.៧៥៩)	(១២២.៣០៩)
សន្និធិអចលនទ្រព្យ		១.៧០២.៤៣៣	៦.៩៣០.៦០៥	១២.៧២១.០៤៨	៥២.២៨៣.៥០៧
គណនីត្រូវទទួល		(១.១១២.៣០៣)	(៤.៥២៨.១៨៦)	(៤០៨.៣៨២)	(១.៦៧៨.៤៥០)
ទ្រព្យសកម្មកិច្ចសន្យា		-	-	(១៦.២២៨.៣០៣)	(៦៦.៦៩៨.៣២៥)
ការវិនិយោគទៅក្នុងបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ		(៥០០.០០០)	(២.០៣៥.៥០០)	-	-
ចំណាយបង់មុន និងគណនីត្រូវទទួលផ្សេងៗ		(២៥៣.៨២៩)	(១.០៣៣.៣៣៨)	៨.៤០៦	៣៤.៥៤៧
ថ្លៃដើមកិច្ចសន្យា		-	-	១៣៧.៣៧៣	៥៦៤.៦០៣
ទ្រព្យសកម្មរយៈពេលវែងផ្សេងៗ		-	-	(២០.០០០)	(៨២.២០០)
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ		(២.៤៥៦.៦០៣)	(១០.០០០.៨៣១)	(២.៨៥០.៤៧៩)	(១១.៧១៥.៤៦៧)
បំណុលកិច្ចសន្យា		-	-	១.៧៦២.៧៩៩	៧.២៤៥.១០៤
សមតុល្យដែលជំពាក់ភាគីពាក់ព័ន្ធ		(៣៣.១០៧)	(១៣៤.៧៧៩)	-	-
សាច់ប្រាក់បានប្រើក្នុងសកម្មភាពប្រតិបត្តិការ		(២៧.០៩២)	(១១០.២៩២)	(១.២២៩.៤៩៥)	(៥.០៥៣.២២៤)
ពន្ធលើប្រាក់ចំណូលដែលបានទូទាត់	២៦(ខ)	(១៦៩.២៥៨)	(៦៨៩.០៤៩)	(៣០.៦២៣)	(១២៥.៨៦១)
ការប្រាក់ដែលបានទទួល	១៣	៥៤	២២០	៤២៣	១.៧៣៩
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		(១៩៦.២៩៦)	(៧៩៩.១២១)	(១.២៥៩.៦៩៥)	(៥.១៧៧.៣៤៦)

ជេអេស លែន ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
សកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិវិនិយោគ	៧	-	-	(៩០៤.៦៨៣)	(៣.៧១៨.២៤៧)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៦	(២៧.៨៦៨)	(១១៣.៤៥១)	(៤០.៦៩៥)	(១៦៧.២៥៦)
ការបញ្ចេញឥណទាន		(៣.៥៥០.៥៧៤)	(១៤.៤៥៤.៣៧៧)	-	-
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៣.៥៧៨.៤៤២)	(១៤.៥៦៧.៨៣៨)	(៩៤៥.៣៧៨)	(៣.៨៨៥.៥០៣)
សកម្មភាពហិរញ្ញវត្ថុ					
ការទទួលប្រាក់កម្ចី	២០	៧.១៩៤.៣២១	២៩.២៨៨.០៥១	៤.៥១០.៥១៨	១៨.៥៣៨.២២៩
ការប្រាក់ដែលបានបង់លើប្រាក់កម្ចី	២០	(៩៥៧.៨៤៧)	(៣.៨៩៩.៣៩៥)	(៩០៦.៦០៩)	(៣.៧២៦.១៦៣)
ការទូទាត់សងប្រាក់កម្ចី	២០	(៨៥៩.០៧២)	(៣.៤៩៧.២៨២)	(៤.៣៩៣.៨២២)	(១៨.០៥៨.៦០៨)
ការទូទាត់នូវចំណែកប្រាក់ដើមនៃបំណុលភតិសន្យា	២០	(៦០.៤៣៧)	(២៤៦.០៣៩)	(៦០.៧៥៩)	(២៤៩.៧១៩)
ការប្រាក់ដែលបានបង់លើបំណុលភតិសន្យា	២០	(៦.២៣៦)	(២៥.៣៨៧)	(៥.៩១៣)	(២៤.៣០២)
បុរេប្រទានបន្ថែមពីភាគហ៊ុនិក	២០	២.៨៦៧.២០៧	១១.៦៧២.៤០០	៥.៥៧៥.៥៤២	២២.៩១៥.៤៧៨
ការទូទាត់សងបុរេប្រទានទៅឱ្យភាគហ៊ុនិក	២០	(៤.៤៧១.៣៥៤)	(១៨.២០២.៨៨២)	(២.៥៧៤.៧៧១)	(១០.៥៨២.៣០៩)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញវត្ថុ		៣.៧០៦.៥៨២	១៥.០៨៩.៤៩៦	២.១៤៤.១៨៦	៨.៨១២.៦០៦
បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(៦៨.១៥៦)	(២៧៧.៤៦៣)	(៦០.៨៨៧)	(២៥០.២៤៤)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ	១៣	២០៨.៧៦៦	៨៥២.៨០៩	២៦៩.៦៥៣	១.១១០.១៦១
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៩.៣៩១)	-	(៧.១០៥)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	១៣	១៤០.៦១០	៥៦៥.៩៥៥	២០៨.៧៦៦	៨៥២.៨០៩

ជេអេស លែន ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

១. អំពីក្រុមហ៊ុន

ជេអេស លែន ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលពីមុនត្រូវបានគេស្គាល់ជា ជេអេស លែន លីមីតធីត ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ដោយអនុលោមតាមអនុស្សរណៈ និងលក្ខន្តិកៈ (“MAA”) របស់ក្រុមហ៊ុន និងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មលេខ ៣២៧៨KH/២០១៤ ចេញដោយក្រសួងពាណិជ្ជកម្ម (“MOC”)។ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ក្រុមហ៊ុនបានធ្វើការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មម្តងទៀតក្រោមលេខចុះបញ្ជីពាណិជ្ជកម្មថ្មី ០០០១០៣៣២។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនបានធ្វើវិសោធនកម្មទៅលើអនុស្សរណៈ និងលក្ខន្តិកៈរបស់ក្រុមហ៊ុន ដើម្បីអនុវត្តទៅតាមឈ្មោះថ្មីរបស់ក្រុមហ៊ុន ព្រមជាមួយនឹងអាសយដ្ឋានចុះបញ្ជីថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅអគារលេខ B២-១០៧ គម្រោងកោះពេជ្រ Elysee វិថីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនបានចុះបញ្ជីដោយជោគជ័យនៅក្នុងទីផ្សារកំណើននៃផ្សារមូលបត្រកម្ពុជា។ ចំនួនភាគហ៊ុនដែលចេញផ្សាយថ្មីមានចំនួន ៥.៧១០.០០០ ភាគហ៊ុន ដែលមានតម្លៃចារឹកភាគហ៊ុន ១០០ រៀល ឬ ០,០២៥ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ហើយមានតម្លៃលក់ចេញចំនួន ១.៩០០ រៀល ឬ ០,៤៦ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ ក្រុមហ៊ុនបានទទួលសេចក្តីអនុម័តពីក្រសួងពាណិជ្ជកម្មសម្រាប់ការធ្វើវិសោធនកម្មលើអនុស្សរណៈ និងលក្ខន្តិកៈរបស់ក្រុមហ៊ុននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

ក្រុមហ៊ុនត្រូវបានចូលរួមជាចម្បងនូវគ្រប់ផ្នែកនៃក្រុមហ៊ុនអចលនទ្រព្យ ជាពិសេសការអភិវឌ្ឍន៍លើគម្រោងអគារសម្រាប់លក់ និងភតិសន្យា។

គម្រោងទី ២ របស់ក្រុមហ៊ុននៅក្នុងខណ្ឌសែនសុខ ដែលបានបើកដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៣។

២. របាយការណ៍ដែលអនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដូចដែលបានអនុវត្តដោយនិយ័តករគណនេយ្យ និងសវនកម្មនៃកម្ពុជា ដោយផ្អែកទៅលើស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ។

៣. វិសោធនកម្មស្តង់ដារ និងការបកស្រាយ

៣.១ ស្តង់ដារថ្មី និងវិសោធនកម្មដែលបានអនុម័តគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤

ការធ្វើវិសោធនកម្មដែលមានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទចាប់ផ្តើមចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ មានដូចខាងក្រោម៖

- ការធ្វើចំណាត់ថ្នាក់លើបំណុលរយៈពេលខ្លី ឬរយៈពេលវែង (វិសោធនកម្មទៅលើ CIAS ១)
- បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់ (វិសោធនកម្មទៅលើ CIFRS ១៦)
- ការរៀបចំអ្នកផ្គត់ផ្គង់ហិរញ្ញវត្ថុ (វិសោធនកម្មទៅលើ CIAS ៧ និង CIFRS ៧)
- កិច្ចព្រមព្រៀងលើបំណុលរយៈពេលវែង (វិសោធនកម្មទៅលើ CIAS ១)

ការធ្វើវិសោធនកម្មទាំងនេះ មិនត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ។

៣.២ វិសោធនកម្ម និងការបកស្រាយទៅលើស្តង់ដារដែលមានស្រាប់តែមិនទាន់មានប្រសិទ្ធភាព និងមិនទាន់បានអនុវត្តជាមុនដោយក្រុមហ៊ុន

នាការបរិច្ឆេទនៃសេចក្តីអនុម័តទៅលើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ស្តង់ដារថ្មីមួយចំនួន ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព ស្តង់ដារនិងវិសោធនកម្មស្តង់ដារដែលមានស្រាប់ និងការបកស្រាយដែលត្រូវបានចេញផ្សាយដោយ IASB។

ស្តង់ដារផ្សេងៗ និងវិសោធនកម្មដែលមិនទាន់មានប្រសិទ្ធភាពនៅឡើយ និងមិនទាន់បានអនុវត្តជាមុនដោយក្រុមហ៊ុនរួមមាន៖

- កង្វះខាតនៃការផ្លាស់ប្តូរ (វិសោធនកម្មទៅលើ CIAS ២១)
- វិសោធនកម្មទៅលើការធ្វើចំណាត់ថ្នាក់ និងការវាស់វែងលើឧបករណ៍ហិរញ្ញវត្ថុ (វិសោធនកម្មទៅលើ CIFRS ៩ និង ៧)
- ការបកស្រាយ និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ (CIFRS ១៨)
- ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមិនមែនទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង (CIFRS ១៩)

គណៈគ្រប់គ្រងរំពឹងថាការប្រកាសដែលពាក់ព័ន្ធទាំងអស់នឹងត្រូវបានអនុម័តសម្រាប់ការិយបរិច្ឆេទដំបូងដែលចាប់ផ្តើម ឬក្រោយកាលបរិច្ឆេទនៃការប្រកាសជាធរមាន។ ស្តង់ដារថ្មី វិសោធនកម្ម និងការបកស្រាយដែលមិនត្រូវបានអនុវត្តក្នុងការិយបរិច្ឆេទបច្ចុប្បន្នមិនត្រូវបានបង្ហាញនោះទេ ដោយសារតែមិនបានរំពឹងទុកថា នឹងមានផលប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

៤. គោលនយោបាយគណនេយ្យជាសារវត្ថុ

៤.១ មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក (“USD”) គឺត្រូវបានរៀបចំឡើងក្រោមអនុសញ្ញាថ្លៃដើមប្រវត្តិសាស្ត្រ និងរៀបចំឡើងដោយអនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ថ្លៃដើមប្រវត្តិសាស្ត្រជាទូទៅ គឺផ្អែកទៅលើតម្លៃសមស្របលើការទូទាត់ជាច្រើនក្នុងការដោះដូរទំនិញ និងសេវាកម្ម។

តម្លៃសមស្រប គឺជាតម្លៃដែលនឹងត្រូវទទួលបានពីការលក់ទ្រព្យសកម្ម ឬទូទាត់ដើម្បីផ្ទេរបំណុលនៅក្នុងលំដាប់លំដោយប្រតិបត្តិការរវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែង ដោយមិនគិតពីតម្លៃដែលអាចអង្កេតបានដោយផ្ទាល់ ឬត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់បច្ចេកទេសវាយតម្លៃផ្សេងទៀត។ ក្នុងការប៉ាន់ស្មានតម្លៃសមស្របរបស់ទ្រព្យសកម្ម ឬបំណុល ក្រុមហ៊ុនត្រូវគិតគូរពីលក្ខណៈរបស់ទ្រព្យសកម្ម ឬបំណុល ប្រសិនបើអ្នកចូលរួមទីផ្សារយកលក្ខណៈទាំងនោះធ្វើជាគោលក្នុងការកំណត់តម្លៃរបស់ទ្រព្យសកម្ម ឬបំណុល នាកាលបរិច្ឆេទនៃការវាស់វែង។ តម្លៃសមស្រប សម្រាប់គោលបំណងក្នុងការវាស់វែង និងបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកំណត់តាមមូលដ្ឋានទាំងនេះ។

បន្ថែមពីនេះទៀត សម្រាប់គោលបំណងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ការវាស់វែងតម្លៃសមស្របត្រូវបានធ្វើចំណាត់ថ្នាក់ទៅជាកម្រិតទី១ ទី២ និងទី៣ ដោយផ្អែកលើកម្រិតធាតុចូលដើម្បីធ្វើការវាស់វែងតម្លៃសមស្រប គឺអាចអង្កេតបាន ព្រមជាមួយនឹងធាតុចូលសំខាន់ៗដើម្បីវាស់វែងតម្លៃសមស្របទាំងអស់ ដូចដែលបានបកស្រាយដូចខាងក្រោម៖

- ធាតុចូលកម្រិតទី ១ ត្រូវបានសម្រង់តម្លៃ (មិនបានកែតម្រូវ) ក្នុងទីផ្សារសកម្មរបស់ទ្រព្យសកម្ម ឬបំណុលដូចគ្នាដែលអាចកំណត់កាលបរិច្ឆេទនៃការវាស់វែង
- ធាតុចូលកម្រិតទី ២ គឺជាធាតុចូលផ្សេងទៀតក្រៅពីធាតុចូលដែលបានកំណត់តម្លៃ រាប់បញ្ចូលនៅក្នុងកម្រិតទី១ ដែលអាចអង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុលមិនថាដោយផ្ទាល់ ឬដោយប្រយោល និង
- ធាតុចូលកម្រិតទី ៣ គឺជាធាតុចូលដែលមិនអាចអង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុល។

៤.២ រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺខ្មែររៀល (“KHR”) ប៉ុន្តែដោយសារប្រតិបត្តិការអាជីវកម្ម និងការរក្សាកំណត់ត្រាគណនេយ្យបឋម ចម្បងរបស់ក្រុមហ៊ុនគឺជាដុល្លារអាមេរិក ដូច្នេះគណៈគ្រប់គ្រងបានកំណត់យករូបិយប័ណ្ណដុល្លារអាមេរិកជារូបិយប័ណ្ណរបស់ក្រុមហ៊ុនសម្រាប់ គោលបំណងក្នុងការវាស់វែង និងការបង្ហាញ ព្រោះវាបានឆ្លុះបញ្ចាំងពីខ្លឹមសារសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងស្ថានភាពរបស់ក្រុមហ៊ុន។

ប្រតិបត្តិការរូបិយប័ណ្ណបរទេស ក្រៅពីប្រាក់ដុល្លារអាមេរិក គឺត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ក្នុងអត្រាប្តូរប្រាក់ស្ថិតនៅ កាលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និងបំណុលជារូបិយវត្ថុ ដែលកំណត់ដោយរូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិកនា កាលបរិច្ឆេទរបាយការណ៍ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ភាពលម្អៀងពី ការប្តូររូបិយប័ណ្ណ ដែលបានកើតឡើងពីអត្រាប្តូរប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណូលលម្អិតផ្សេងៗ។

ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាខ្មែររៀលដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺក្នុងគោលបំណងដើម្បីអនុលោម តាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនៃកម្ពុជា (ខែមេសា ឆ្នាំ២០១៦) ព្រមទាំងបានធ្វើឡើង ដោយប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែល បានបង្ហាញជាប្រាក់រៀល ដោយយោងទៅតាមអត្រាប្តូរប្រាក់ក្នុង ១ ដុល្លារអាមេរិកទៅជាប្រាក់រៀលដូចដែលបានប្រកាសដោយធនាគារជាតិ នៃកម្ពុជាដូចខាងក្រោម៖

	ឆ្នាំ២០២៤	ឆ្នាំ២០២៣
អត្រាចុងគ្រា	៤.០២៥	៤.០៨៥
អត្រាមធ្យម*	៤.០៧១	៤.១១០

* អត្រាមធ្យមត្រូវបានគណនាដោយប្រើអត្រាប្រចាំថ្ងៃក្នុងអំឡុងការិយបរិច្ឆេទ

ការប្តូររូបិយប័ណ្ណនៃសមតុល្យទាំងនេះមិនត្រូវបានធ្វើសវនកម្មទេ ហើយមិនត្រូវបានបកស្រាយថាជាកំណាងនៃប្រាក់ដុល្លារអាមេរិក ដែលត្រូវបាន ឬអាចនឹងត្រូវបាន ឬអាចប្តូរទៅជាប្រាក់រៀលតាមអត្រាដែលបានបង្ហាញនេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតទេ។

ប្រតិបត្តិការ និងសមតុល្យនៃរូបិយប័ណ្ណបរទេស

សមាសធាតុមិនមែនជារូបិយវត្ថុ គឺមិនត្រូវបានប្តូរឡើងវិញនៅក្នុងការិយបរិច្ឆេទទេ ហើយត្រូវបានវាស់វែងតាមថ្លៃដើមប្រវត្តិសាស្ត្រ (បានប្តូរ រូបិយប័ណ្ណដោយប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណនៅកាលបរិច្ឆេទនៃប្រតិបត្តិការ) លើកលែងតែសមាសធាតុដែលមិនមែនជារូបិយវត្ថុដែល ត្រូវបានវាស់វែងតាមតម្លៃសមស្រប ត្រូវបានប្តូរដោយប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណនៅកាលបរិច្ឆេទដែលតម្លៃសមស្របត្រូវបានកំណត់។

៤.៣ ការទទួលស្គាល់ចំណូល

ក្រុមហ៊ុនទទួលស្គាល់ប្រាក់ចំណូលភាគច្រើនរបស់ខ្លួនបានមកពីការសាងសង់អចលនទ្រព្យ។ ប្រាក់ចំណូលត្រូវបានវាស់វែង ដោយ ផ្អែកលើតម្លៃតបស្នង ហើយក្រុមហ៊ុនបានរំពឹងទុកថា ក្រុមហ៊ុននឹងមានសិទ្ធិតាមកិច្ចសន្យាជាមួយអតិថិជន និងមិនរាប់បញ្ចូលសមតុល្យ ដែលប្រមូលបានក្នុងនាមតំណាងតតិយជន។ ក្រុមហ៊ុនទទួលស្គាល់ប្រាក់ចំណូលនៅពេលធ្វើការគ្រប់គ្រងអចលនទ្រព្យទាំងនោះទៅ អតិថិជន។

ការសាងសង់ និងការលក់អចលនទ្រព្យ

ក្រុមហ៊ុនសាងសង់ និងលក់ខុនដូរក្រោមកិច្ចព្រមព្រៀងរយៈពេលវែងជាមួយអតិថិជន។ ក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងទិញ និងលក់ (“SPA”) ក្រុមហ៊ុន ត្រូវបានដាក់កម្រិតតាមកិច្ចសន្យាពីការធ្វើទ្រព្យសម្បត្តិទៅអតិថិជនផ្សេងទៀត លើកលែងតែអតិថិជនបានបំពេញតាម កាលវិភាគទូទាត់ ប៉ុន្តែមិនមានសិទ្ធិក្នុងការបង្ខំឱ្យប្រមូលការទូទាត់ប្រតិបត្តិការដែលបានបញ្ចប់រហូតមកដល់កាលបរិច្ឆេទបច្ចុប្បន្ននោះទេ។ ចំណូលពីការសាងសង់អចលនទ្រព្យ ដែលត្រូវបានទទួលស្គាល់ក្នុងពេលវេលាកំណត់ជាក់លាក់ណាមួយ ដូចជានៅពេលដែលសិទ្ធិក្នុងការ គ្រប់គ្រងលើខុនដូរត្រូវបានធ្វើទៅឱ្យអតិថិជន។ គណៈគ្រប់គ្រងចាត់ទុកថានេះគឺជាវិធីសាស្ត្រវាស់វែងដែលសមស្របក្នុងការបំពេញ កាតព្វកិច្ចនៅក្រោមស្តង់ដារគណនេយ្យ CIFRS។

តម្លៃប្រតិបត្តិការ

ក្រុមហ៊ុនពិចារណាលើលក្ខខណ្ឌនៃកិច្ចសន្យា និងការអនុវត្តអាជីវកម្មតាមទម្លាប់របស់ខ្លួន ដើម្បីកំណត់តម្លៃប្រតិបត្តិការ។ តម្លៃប្រតិបត្តិការ គឺជាតម្លៃតបស្នង ដែលក្រុមហ៊ុនរំពឹងថានឹងមានសិទ្ធិក្នុងការផ្ទេរការគ្រប់គ្រងអចលនទ្រព្យទៅឱ្យអតិថិជន ដោយមិនរាប់បញ្ចូលសមតុល្យ ដែលប្រមូលបានក្នុងនាមតំណាងឱ្យតតិយជន។ តម្លៃដែលបានកំណត់ក្នុងកិច្ចសន្យាជាមួយអតិថិជនអាចរួមបញ្ចូលចំនួនថេរ ឬចំនួនអថេរ ឬចំនួនទាំងពីរ។

ប្រាក់ចំណូលត្រូវបានទទួលស្គាល់ក្នុងកម្រិតមួយដែលមានលទ្ធភាពខ្ពស់ក្នុងការកាត់ត្រាបញ្ញាសចម្បង។ នូវសមតុល្យប្រាក់ចំណូលបង្ក ដែលបានទទួលនឹងមិនកើតឡើងនៅពេលដែលមានការជាប់ទាក់ទងនឹងភាពមិនច្បាស់លាស់ជាមួយនឹងបម្រែបម្រួលនៃតម្លៃតបស្នង ត្រូវបានដោះស្រាយជាបន្តបន្ទាប់។

សមាសធាតុហិរញ្ញប្បទានសំខាន់ៗ

ក្នុងការកំណត់តម្លៃប្រតិបត្តិការ ក្រុមហ៊ុនធ្វើការកែតម្រូវលើសមតុល្យដែលអាចពិចារណាពីផលប៉ះពាល់នៃតម្លៃពេលវេលារបស់ចំនួន ទឹកប្រាក់សម្រាប់ការទូទាត់សងដែលនឹងត្រូវទទួល បន្ទាប់ពីមានការផ្ទេរការគ្រប់គ្រងអចលនទ្រព្យទៅអតិថិជន ប្រសិនបើមាន។

គណនីត្រូវទទួល

គណនីត្រូវទទួលតំណាងឱ្យសិទ្ធិរបស់ក្រុមហ៊ុនក្នុងការទទួលសមតុល្យតម្លៃតបស្នងដែលត្រូវទូទាត់ដោយមិនមានលក្ខខណ្ឌ (ឧទាហរណ៍ ត្រូវទូទាត់ក្នុងពេលតែមួយ គឺតម្រូវឱ្យទូទាត់មុនពេលមានការចាត់ថាការទូទាត់ហួសកាលកំណត់)។

ទ្រព្យសកម្មកិច្ចសន្យា

ក្រុមហ៊ុនទទួលស្គាល់ ទ្រព្យសកម្មកិច្ចសន្យាដំបូងដែលគ្រប់គ្រងលើអចលនទ្រព្យត្រូវបានផ្ទេរទៅឱ្យអតិថិជន។ ទ្រព្យសកម្មនៃកិច្ចសន្យា ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញជាបន្តបន្ទាប់ទៅអ្នកទទួល ដោយផ្អែកលើកាលវិភាគនៃការទូទាត់មកសងវិញនៅក្នុង SPA។

បំណុលកិច្ចសន្យា

ក្រុមហ៊ុនទទួលស្គាល់លើកិច្ចសន្យាបំណុលនៅពេលដែលមានកាតព្វកិច្ចនៃការផ្ទេរការគ្រប់គ្រងលើអចលនទ្រព្យទៅឱ្យអតិថិជន ហើយក្រុមហ៊ុនទទួលបានតម្លៃតបស្នង (ឬសមតុល្យដល់កំណត់ត្រូវទូទាត់) ពីអតិថិជន។

ចំណាយកិច្ចសន្យា

ក្រុមហ៊ុនទទួលស្គាល់ថ្លៃដើមបន្ថែមនៃការទទួលបានកិច្ចសន្យាជាមួយអតិថិជនជាទ្រព្យសកម្ម ប្រសិនបើក្រុមហ៊ុនរំពឹងថានឹងប្រមូល យកថ្លៃដើមទាំងនោះមកវិញបាន។ ថ្លៃដើមបន្ថែមនៃការទទួលបានកិច្ចសន្យា គឺជាថ្លៃដើមរបស់ក្រុមហ៊ុនដែលកើតឡើងដើម្បីទទួលបាន កិច្ចសន្យាជាមួយអតិថិជន ហើយវានឹងមិនកើតមានឡើងឡើយ ប្រសិនបើកិច្ចសន្យាមិនទទួលបាន។

ក្រុមហ៊ុនទទួលស្គាល់ទ្រព្យសកម្មពីថ្លៃដើមដែលកើតឡើងដើម្បីបំពេញកិច្ចសន្យា ប្រសិនបើថ្លៃដើមទាំងនោះទាក់ទងដោយផ្ទាល់ទៅនឹង កិច្ចសន្យា ឬកិច្ចសន្យាដែលបានរំពឹងទុកដែលក្រុមហ៊ុនអាចកំណត់បានជាក់លាក់ ថ្លៃដើមទាំងនោះបង្កើត ឬពង្រឹងធនធានរបស់ក្រុមហ៊ុន ដែលនឹងប្រើប្រាស់ក្នុងការបំពេញកាតព្វកិច្ច (ឬក្នុងការបន្តបំពេញកាតព្វកិច្ច) កាតព្វកិច្ចអនុវត្តនាពេលអនាគត និងថ្លៃដើមត្រូវបានគេ រំពឹងថានឹងត្រូវបានប្រមូលយកមកវិញបាន។

ថ្លៃដើមដែលនឹងត្រូវកើតឡើងដើម្បីទទួលបានកិច្ចសន្យា គឺមិនគិតថាតើកិច្ចសន្យាទទួលបានត្រូវបានទទួលស្គាល់ថាជាចំណាយ នៅពេលកើតឡើងនោះទេ លុះត្រាតែការចំណាយទាំងនោះត្រូវបានគិតថ្លៃពីអតិថិជនដោយមិនគិតថាតើបានទទួលកិច្ចសន្យាដែរឬទេ។

ចំណូលផ្សេងៗ

ប្រភពនៃចំណូលផ្សេងៗរបស់ក្រុមហ៊ុនគឺបានមកពីប្រាក់ចំណូលផ្សេងៗទៀតដែលក្រុមហ៊ុនទទួលបានក្រៅពីដំណើរការធម្មតានៃអាជីវកម្ម ហើយត្រូវបានទទួលស្គាល់នៅពេលដែលទំនងជាមានអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងហូរចូលមកក្រុមហ៊ុន ហើយវាអាចត្រូវបានវាស់វែងដោយ ភាពជឿទុកចិត្តបាន។

៤.៤ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់បង្គរ និងដកការខាតបង់ឱនភាពតម្លៃណាមួយ។

រំលស់ត្រូវបានគណនាតាមវិធីសាស្ត្រថេរ ដោយផ្អែកលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មានទុករបស់ទ្រព្យសកម្មដូចខាងក្រោម៖

	អាយុកាលប្រើប្រាស់
អគារ	១០ ឆ្នាំ
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	៤ ឆ្នាំ
បរិក្ខារកុំព្យូទ័រ	៤ ឆ្នាំ
បរិក្ខារការិយាល័យ	៤ ឆ្នាំ
ការកែលម្អទ្រព្យជួល	រយៈពេលខ្លីជាងរវាងលក្ខខណ្ឌកំណត់ភតិសន្យា ឬរយៈពេល ១០ ឆ្នាំ
ដី	មិនមានកាលកំណត់ជាក់លាក់

៤.៥ ទ្រព្យសម្បត្តិវិនិយោគ

ទ្រព្យសម្បត្តិវិនិយោគ ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់លើឱនភាពតម្លៃ ប្រសិនបើមាន។

រំលស់ត្រូវបានគណនាតាមវិធីសាស្ត្រថេរដោយផ្អែកលើអាយុកាលប៉ាន់ស្មានរបស់ទ្រព្យសកម្មដូចខាងក្រោម៖

	អាយុកាលប្រើប្រាស់
ឧសដុំ	លើស ៥០ ឆ្នាំ
ចំណតយានយន្ត	លើស ៣០ ឆ្នាំ

៤.៦ សន្និធិ

សន្និធិត្រូវបានវាស់វែងតាមតម្លៃទាប និងតម្លៃលក់ពិតសុទ្ធ។ ថ្លៃដើមសន្និធិ ត្រូវបានគណនាដោយប្រើប្រាស់ការកំណត់អត្តសញ្ញាណ ជាក់លាក់របស់ថ្លៃដើមនីមួយៗ។

៤.៧ ថ្លៃដើមក្នុងការកែលម្អអចលនទ្រព្យ

ថ្លៃដើមនៃការអភិវឌ្ឍអចលនទ្រព្យ ត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋានអត្តសញ្ញាណជាក់លាក់។ ថ្លៃដើមលើការកែលម្អអចលនទ្រព្យ រួមមានតម្លៃដី វត្ថុធាតុដើមផ្ទាល់ កម្លាំងពលកម្មផ្ទាល់ ថ្លៃកម្ចីសម្រាប់ទ្រព្យសកម្ម និងចំណាយផ្ទាល់ផ្សេងៗទៀត ដែលទាក់ទងនឹងការចំណាយ ប្រយោល និងការទូទាត់ទៅឱ្យអ្នកម៉ៅការបន្តដែលត្រូវនឹងនិយមន័យនៃសន្និធិ ត្រូវបានទទួលស្គាល់ជាទ្រព្យសកម្ម និងត្រូវបានកំណត់តាម ថ្លៃដើមធៀបជាមួយនឹងតម្លៃលក់ពិតសុទ្ធ។ តម្លៃលក់ពិតសុទ្ធគឺជាតម្លៃលក់ដែលបានប៉ាន់ស្មាននៅក្នុងដំណើរការអាជីវកម្មធម្មតា ដកថ្លៃដើមនៃ ការបំពេញតាមកាតព្វកិច្ច និងចំណាយក្នុងការលក់ដែលអាចអនុវត្តបាន។ ទ្រព្យសកម្មត្រូវបានទទួលស្គាល់បន្តបន្ទាប់ជាចំណាយនៅក្នុង របាយការណ៍ចំណូលលម្អិត នៅពេល ឬខណៈដែលការគ្រប់គ្រងលើទ្រព្យសកម្ម ត្រូវបានផ្ទេរទៅឱ្យអតិថិជនក្នុងពេលវេលាកំណត់ជាក់លាក់ ណាមួយ។

៤.៨ ការវិនិយោគទៅក្នុងបុគ្គលិកនៃក្រុមហ៊ុនបុគ្គលិក

ការវិនិយោគទៅក្នុងបុគ្គលិកនៃក្រុមហ៊ុនបុគ្គលិកត្រូវបានបញ្ជាក់តាមផ្ទៃដីមធ្យមនឹងការផ្លាស់ប្តូរក្រោយការទិញភាគហ៊ុនរបស់ក្រុមហ៊ុននៃទ្រព្យសកម្មសុទ្ធរបស់បុគ្គលិកនៃក្រុមហ៊ុនបុគ្គលិកចាប់តាំងពីកាលបរិច្ឆេទនៃការទិញដកការខាតបង់ឱនភាពតម្លៃ។

៤.៩ ឱនភាពតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នាពេលកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ ក្រុមហ៊ុនវាយតម្លៃថាមានការចង្អុលបង្ហាញណាមួយថា រាល់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអាចនឹងប្រឈមនឹងការខាតបង់លើឱនភាពតម្លៃ។ ប្រសិនបើមានការចង្អុលបង្ហាញណាមួយថាសមតុល្យដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្មត្រូវបានប៉ាន់ស្មាន ដើម្បីកំណត់ពីវិសាលភាពនៃការខាតបង់លើឱនភាពតម្លៃ ប្រសិនបើមាន។ នៅពេលដែលមិនមានការប៉ាន់ស្មានលើសមតុល្យដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្មដាច់ដោយឡែក ក្រុមហ៊ុនប៉ាន់ស្មានសមតុល្យដែលអាចប្រមូលមកវិញបាននៃឯកតាបង្កើតសាច់ប្រាក់ (“CGU”) របស់ទ្រព្យសកម្មនោះ។ នៅពេលដែលមានមូលដ្ឋានដែលសមហេតុផល និងមូលដ្ឋានស្របគ្នានៃការបែងចែកដែលអាចកំណត់អត្តសញ្ញាណបាន ទ្រព្យសកម្មត្រូវបានបែងចែកទៅជាឯកតាបង្កើតសាច់ប្រាក់ដាច់ដោយឡែក ឬមិនដូច្នោះទេ វាត្រូវបានបែងចែកទៅជាក្រុមដែលតូចបំផុតរបស់ឯកតាបង្កើតសាច់ប្រាក់សម្រាប់មូលដ្ឋាននៃការបែងចែកដែលសមហេតុផល និងសមស្របបំផុតដែលអាចកំណត់អត្តសញ្ញាណបាន។ សមតុល្យដែលអាចប្រមូលមកវិញបាន គឺខ្ពស់ជាងតម្លៃសមស្របដកថ្លៃដើមក្នុងការលក់ និងតម្លៃប្រើប្រាស់។ ក្នុងការវាយតម្លៃលើតម្លៃប្រើប្រាស់ លំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មានទុកត្រូវបានបន្ថយតម្លៃមកនៅត្រឹមតម្លៃបច្ចុប្បន្នដោយប្រើប្រាស់អត្រាអប្បបរមាមុនគិតពន្ធដែលបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលា និងហានិភ័យទៅលើទ្រព្យសកម្មជាក់លាក់មួយចំនួន សម្រាប់ធ្វើការប៉ាន់ស្មានពីលំហូរសាច់ប្រាក់នាពេលអនាគត មិនត្រូវបានធ្វើនិយ័តកម្មឡើយ។

ប្រសិនបើសមតុល្យដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬ CGU ត្រូវបានប៉ាន់ស្មានថាតិចជាងសមតុល្យយោងរបស់វានោះសមតុល្យយោងរបស់ទ្រព្យសកម្មនោះ (ឬ CGU) ត្រូវបានបន្ថយមកត្រឹមសមតុល្យដែលអាចប្រមូលបានមកវិញ។ ការខាតបង់លើឱនភាពតម្លៃ ត្រូវបានទទួលស្គាល់ លើកលែងតែទ្រព្យសកម្មដែលពាក់ព័ន្ធត្រូវបានយោងក្នុងតម្លៃដែលពាក់ព័ន្ធ ក្នុងករណីដែលការខាតបង់លើឱនភាពតម្លៃ ត្រូវបានកំណត់ថាត្រឹមតម្លៃចុះនៃការវាយតម្លៃឡើងវិញ។ ការខាតបង់លើឱនភាពតម្លៃត្រូវបានទទួលស្គាល់ដែលទាក់ទងនឹង CGUs ត្រូវបានបែងចែកជាដំបូងដើម្បីបន្ថយសមតុល្យយោងទៅលើមូលធនពាណិជ្ជកម្មណាមួយ ដែលត្រូវបានបែងចែកទៅជាឯកតា ហើយបន្ទាប់មកដើម្បីធ្វើការបន្ថយសមតុល្យយោងរបស់ទ្រព្យសកម្មផ្សេងៗទៀតក្នុងឯកតា (ក្រុមឯកតា) លើមូលដ្ឋាន Pro Rata។

ការខាតបង់លើឱនភាពតម្លៃត្រូវបានទទួលស្គាល់ក្នុងកាលបរិច្ឆេទមុន គឺត្រូវបានវាយតម្លៃនាពេលកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗសម្រាប់រាល់ការចង្អុលបង្ហាញថាឱនភាពតម្លៃត្រូវបានចុះ ឬមិនមានកើតឡើងទៀតទេ។ ការខាតបង់លើឱនភាពតម្លៃត្រូវបានកត់ត្រាបញ្ជាក់ ប្រសិនបើមានការកែប្រែនៅក្នុងការប៉ាន់ស្មានដែលបានប្រើប្រាស់ក្នុងការកំណត់សមតុល្យដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពតម្លៃ ត្រូវបានកត់ត្រាបញ្ជាក់ក្នុងវិសាលភាពនៃសមតុល្យយោងរបស់ទ្រព្យសម្បត្តិ និងបរិក្ខារមិនអាចលើសពីសមតុល្យយោង ដែលត្រូវបានកំណត់ដករំលស់ ប្រសិនបើមានការខាតបង់លើឱនភាពតម្លៃត្រូវបានទទួលស្គាល់នោះទេ។

៤.១០ ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ គឺត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុននៅពេលដែលក្រុមហ៊ុនបានក្លាយទៅជាសមាគមនៃកិច្ចសន្យាសវិធានធនរបស់ឧបករណ៍ហិរញ្ញវត្ថុ។

ការទទួលស្គាល់ដំបូង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប។ តម្លៃប្រតិបត្តិការដែលពាក់ព័ន្ធដោយផ្ទាល់ក្នុងការទិញ ឬដាក់ឱ្យប្រើនូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុតាមតម្លៃសមស្របតាមរយៈគណនីចំណេញ ឬខាត) គឺត្រូវបានបន្ថែមទៅ ឬបានកាត់បន្ថយលើតម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុតាមភាពសមស្របនៃការទទួលស្គាល់ដំបូង។ តម្លៃប្រតិបត្តិការដែលពាក់ព័ន្ធដោយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុតាមតម្លៃសមស្របក្នុងគណនីចំណេញ ឬខាត គឺត្រូវបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុ
ការធ្វើចំណាត់ថ្នាក់ និងការវាស់វែងជាបន្តបន្ទាប់

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានទទួលស្គាល់ គឺត្រូវបានវាស់វែងជាបន្តបន្ទាប់ទាំងអស់មិនថាថ្លៃដើមបានរំលស់ ឬតម្លៃសមស្រប ដោយផ្អែកលើការធ្វើចំណាត់ថ្នាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ។

តម្លៃសមស្របត្រូវបានកំណត់ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៤.១។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមបានរំលស់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់នៅក្នុងគំរូអាជីវកម្មតាមគោលបំណងក្នុងការប្រមូលលំហូរសាច់ប្រាក់កិច្ចសន្យា និងលំហូរសាច់ប្រាក់កិច្ចសន្យាដែលទូទាត់តែទៅលើប្រាក់ដើម និងការប្រាក់នៃសមតុល្យប្រាក់ដើមដែលនៅជំពាក់ ហើយត្រូវបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមបានរំលស់ដោយប្រើប្រាស់វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

ការប្រាក់ប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាតាមថ្លៃដើមបានរំលស់នៃបំណុលហិរញ្ញវត្ថុមួយ និងការបែងចែកការចំណាយការប្រាក់ក្នុងការិយបរិច្ឆេទពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធភាព ជាអត្រាការប្រាក់ជាក់ស្តែងដែលបានធ្វើអប្បបរមាតាមការទូទាត់សាច់ប្រាក់នាពេលអនាគត ដែលបានប៉ាន់ស្មានទុកលើសក្ខីបត្រចំណូលនាពេលអនាគត (រួមបញ្ចូលទាំងកម្រៃសេវាទាំងអស់ដែលជាផ្នែកសំខាន់នៃអត្រាប្រាក់ប្រសិទ្ធភាព ថ្លៃដើមប្រតិបត្តិការ និងបុព្វលាភផ្សេងទៀត ឬអប្បបរមា) ដោយមិនរាប់បញ្ចូលការខាតបង់ណាមួយដែលបានរំពឹងទុក តាមរយៈកាលកំណត់ដែលបានរំពឹងទុករបស់ឧបករណ៍បំណុល ឬពេលដែលសមស្របណាមួយដែលការិយបរិច្ឆេទខ្លីជាងសមតុល្យយោងដុលរបស់ឧបករណ៍បំណុលលើការទទួលស្គាល់ដំបូង។

ថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាសមតុល្យដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងនៅពេលដែលទទួលស្គាល់ដំបូងដកការទូទាត់សងប្រាក់ដើមបូករំលស់បង្គរ ដោយប្រើប្រាស់វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាពលើភាពខុសគ្នារវាងសមតុល្យដំបូង និងសមតុល្យតាមការកំណត់សង ហើយធ្វើការកែតម្រូវទៅលើសំវិធានធនខាតបង់ណាមួយ។ ម្យ៉ាងវិញទៀត សមតុល្យយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុជាថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុមុនការធ្វើនិយ័តកម្មទៅលើសំវិធានធនខាតបង់ណាមួយ។

ចំណូលការប្រាក់ ត្រូវបានទទួលស្គាល់ដោយប្រើប្រាស់វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាពលើឧបករណ៍បំណុលដែលត្រូវបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមបានរំលស់។ ចំណូលការប្រាក់ ត្រូវបានគណនាតាមរយៈការអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាពទៅលើសមតុល្យយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល គណនីត្រូវទទួល និងគណនីត្រូវទទួលជាក់លាក់ផ្សេងៗរបស់ក្រុមហ៊ុន ត្រូវចាត់ចូលក្នុងចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ។

ឱនភាពតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

CIFRS ៩ តម្រូវការលើឱនភាពតម្លៃ - “គំរូឱនភាពតម្លៃដែលបានរំពឹងទុក (“ECL”)” ប្រើប្រាស់ព័ត៌មាននាពេលអនាគតក្នុងការទទួលស្គាល់លើការខាតបង់ឱនភាពតម្លៃដែលបានរំពឹងទុក។ ឧបករណ៍នៅក្នុងវិសាលភាពនេះដោយបានរួមបញ្ចូលទាំងទ្រព្យសកម្មកិច្ចសន្យា គណនីត្រូវទទួល សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងគណនីត្រូវទទួលផ្សេងៗ ដែលក្រុមហ៊ុនទទួលស្គាល់អាយុកាល ECL សម្រាប់ឧបករណ៍ទាំងនេះ។

ក្រុមហ៊ុនពិចារណាលើព័ត៌មានទូលំទូលាយ នៅពេលវាយតម្លៃហានិភ័យឥណទាន និងការវាស់វែង ECL ដោយផ្អែកលើព្រឹត្តិការណ៍ពីមុនបច្ចុប្បន្ន និងការព្យាករណ៍ដ៏សមហេតុផលពាក់ព័ន្ធនឹងលទ្ធភាពនៃការប្រមូលមកវិញនូវលំហូរសាច់ប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុ។

ដើម្បីអនុវត្តវិធីសាស្ត្រនេះ ការវែកញែកត្រូវបានធ្វើឡើងរវាង៖

- ឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានធ្លាក់ចុះយ៉ាងខ្លាំងនូវគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង ឬដែលមានហានិភ័យឥណទានទាប (ដំណាក់កាលទី១) និង
- ឧបករណ៍ហិរញ្ញវត្ថុដែលបានធ្លាក់ចុះយ៉ាងខ្លាំងនូវគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង និងពុំមានហានិភ័យឥណទានទាប (ដំណាក់កាលទី២)

ដំណាក់កាលទី៣ គ្របដណ្តប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានភស្តុតាងជាក់ស្តែងនៃឱនភាពតម្លៃនាការលបរិច្ឆេទនៃរបាយការណ៍។ ទោះបីជាយ៉ាងណាក៏ដោយ ពុំមានទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនណាមួយស្ថិតក្នុងប្រភេទនេះទេ។

ឥណទានខាតបង់ដែលរំពឹងទុកសម្រាប់រយៈពេល១២ខែ ត្រូវបានគេទទួលស្គាល់សម្រាប់ប្រភេទទី១ នៅពេលដែល “ឥណទានខាតបង់ដែលរំពឹងទុក” ត្រូវបានទទួលស្គាល់សម្រាប់ប្រភេទទី២។

ការវាស់វែងលើការខាតបង់ឥណទានដែលរំពឹងទុក ត្រូវបានកំណត់ដោយការប៉ាន់ប្រមាណផលចំណេញសមស្របនៃការខាតបង់ឥណទានលើវដ្តជីវិតនៃឧបករណ៍ហិរញ្ញវត្ថុដែលបានរំពឹងទុក។

ការឈប់ទទួលស្គាល់

ក្រុមហ៊ុនឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុតែនៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាលើការផុតកំណត់លើលំហូរសាច់ប្រាក់របស់ទ្រព្យសកម្ម ឬ នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ និងហានិភ័យចម្បងៗទាំងអស់ និងភាពជាម្ចាស់កម្មសិទ្ធិរបស់ទ្រព្យសកម្ម គឺត្រូវបានផ្ទេរទៅឱ្យអង្គភាពផ្សេងទៀត។ ប្រសិនបើក្រុមហ៊ុនបានផ្ទេរ ឬរក្សាហានិភ័យចម្បងៗទាំងអស់ និងភាពជាម្ចាស់កម្មសិទ្ធិរបស់ទ្រព្យសកម្ម និងបន្តការគ្រប់គ្រងលើទ្រព្យសកម្មដែលបានផ្ទេររួចរាល់ ក្រុមហ៊ុនទទួលស្គាល់ការប្រាក់ដែលបានរក្សាទុករបស់ខ្លួនលើទ្រព្យសកម្ម និងបំណុលដែលពាក់ព័ន្ធទៅលើសមតុល្យដែលនឹងត្រូវទូទាត់។ ប្រសិនបើក្រុមហ៊ុនរក្សាទុកហានិភ័យចម្បងៗ និងភាពជាម្ចាស់កម្មសិទ្ធិរបស់ទ្រព្យសកម្មនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានផ្ទេរ ក្រុមហ៊ុនបន្តការទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ហើយក៏ធ្វើការទទួលស្គាល់ទៅលើវត្ថុបញ្ចាំរបស់កម្ចីសម្រាប់ចំណូលដែលបានទទួល។

ឧបករណ៍ហិរញ្ញវត្ថុ និងឧបករណ៍មូលធន

ការធ្វើចំណាត់ថ្នាក់ជាបំណុល ឬមូលធន

ឧបករណ៍បំណុល និងមូលធន ត្រូវបានធ្វើចំណាត់ថ្នាក់ជាបំណុលហិរញ្ញវត្ថុ ឬជាមូលធនដោយអនុលោមតាមខ្លឹមសារការរៀបចំកិច្ចសន្យា និងនិយមន័យរបស់ឧបករណ៍បំណុលហិរញ្ញវត្ថុ និងឧបករណ៍មូលធន។

បំណុលហិរញ្ញវត្ថុ

រាល់បំណុលហិរញ្ញវត្ថុ គឺត្រូវបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមបានរំលស់ដោយប្រើប្រាស់វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ឬតាម FVTPL។ បំណុលហិរញ្ញវត្ថុ គឺត្រូវបានធ្វើចំណាត់ថ្នាក់ជាបំណុលហិរញ្ញវត្ថុ “តាម FVTPL” ឬ “បំណុលហិរញ្ញវត្ថុផ្សេងៗ”។

បំណុលហិរញ្ញវត្ថុបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមបានរំលស់

បំណុលហិរញ្ញវត្ថុទាំងឡាយណាដែលមិន (១) កាន់កាប់សម្រាប់ធ្វើពាណិជ្ជកម្ម ឬ (២) ត្រូវបានកំណត់តាម FVTPL គឺត្រូវបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមបានរំលស់ដោយប្រើប្រាស់វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

អត្រាការប្រាក់ប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមបានរំលស់បំណុលហិរញ្ញវត្ថុមួយ និងការបែងចែកការចំណាយការប្រាក់ក្នុងការិយបរិច្ឆេទដែលពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាការប្រាក់ជាក់ស្តែងដែលបានធ្វើអប្បបរមាតាមការទូទាត់សាច់ប្រាក់ពេលអនាគតដែលបានប៉ាន់ស្មានទុក (រួមទាំងកម្រៃសេវា និងការទូទាត់ជាក់លាក់ ឬការទទួលបានដែលជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាពថ្លៃដើមប្រតិបត្តិការ និងបុព្វលាភ ឬការធ្វើអប្បបរមាផ្សេងទៀត) តាមរយៈអាយុកាលរំពឹងទុកនៃបំណុលហិរញ្ញវត្ថុ ឬរយៈពេលខ្លីជាងនេះ (ប្រសិនបើសមស្រប) ទៅនឹងថ្លៃដើមបានរំលស់នៃបំណុលហិរញ្ញវត្ថុ។

ការឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ

ក្រុមហ៊ុនបានឈប់ទទួលស្គាល់លើបំណុលហិរញ្ញវត្ថុនៅពេលដែល និងតែនៅពេលដែលកាតព្វកិច្ចរបស់ក្រុមហ៊ុនត្រូវបានបញ្ចប់លុបចោល ឬបានផុតកំណត់។ ភាពខុសគ្នារវាងសមតុល្យយោងនៃបំណុលហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ និងតម្លៃតបស្នងត្រូវបានទូទាត់ និងគណនីត្រូវសង ត្រូវបានទទួលស្គាល់នៅក្នុងគណនីចំណេញ ឬខាត។

នៅពេលដែលក្រុមហ៊ុនផ្លាស់ប្តូរជាមួយអ្នកឱ្យខ្លួនឧបករណ៍បំណុលមួយដែលមានស្រាប់ទៅឧបករណ៍មួយផ្សេងទៀតជាមួយនឹងលក្ខខណ្ឌខុសគ្នាយ៉ាងខ្លាំង ការផ្លាស់ប្តូរនេះត្រូវបានកត់ត្រាជាការបញ្ចប់នៃបំណុលហិរញ្ញវត្ថុដើម និងការទទួលស្គាល់បំណុលហិរញ្ញវត្ថុថ្មី។ ដូចគ្នានេះដែរ ក្រុមហ៊ុនបានធ្វើការកត់ត្រានូវការកែប្រែចម្បងៗនៃលក្ខខណ្ឌបំណុលដែលមានស្រាប់ ឬផ្នែករបស់វាជាការបញ្ចប់នៃបំណុលហិរញ្ញវត្ថុដើម និងការទទួលស្គាល់បំណុលថ្មី។ បំណុលហិរញ្ញវត្ថុត្រូវបានសន្មតថាលក្ខខណ្ឌមានភាពខុសគ្នាខ្លាំង ប្រសិនបើការធ្វើអប្បបរមាតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ក្រោមលក្ខខណ្ឌថ្មី រួមទាំងសេវាដែលបង់សុទ្ធនៃសេវាណាមួយដែលទទួលបាន និងការធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើម គឺខុសគ្នាយ៉ាងតិច ១០ ភាគរយពីការធ្វើអប្បបរមាតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដើម។

ប្រសិនបើការកែប្រែមិនមែនជាលក្ខខណ្ឌចម្បងៗ ភាពខុសគ្នារវាង៖ (១) សមតុល្យយោងនៃបំណុលមុនពេលធ្វើការកែតម្រូវ និង (២) តម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់បន្ទាប់ពីការកែតម្រូវត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាតដែលជាការកែតម្រូវលើការចំណេញ ឬការខាតបង់នៅក្នុងចំណេញ និងខាតផ្សេងទៀត។

ឧបករណ៍មូលធន

ឧបករណ៍មូលធន គឺជាកិច្ចសន្យាណាមួយដែលបង្ហាញពីការប្រាក់ដែលនៅសល់នៅក្នុងទ្រព្យសកម្មរបស់ក្រុមហ៊ុនបន្ទាប់ពីដកចេញនូវបំណុលរបស់ខ្លួនទាំងអស់។ ឧបករណ៍មូលធនដែលបានចេញផ្សាយដោយក្រុមហ៊ុនត្រូវបានទទួលស្គាល់តាមសាច់ប្រាក់ដែលទទួលបានដកថ្លៃដើមពាក់ព័ន្ធដោយផ្ទាល់ពីការបោះផ្សាយ។

ភាគហ៊ុនធម្មតា

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន។ ការចំណាយបន្ថែមដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការបោះផ្សាយនៃភាគហ៊ុនថ្មី ឬជម្រើស ត្រូវបានចាត់ទុកថាជាការកាត់ចេញពីសាច់ប្រាក់ដែលបានទទួល ដកពន្ធ។

ភាគហ៊ុនបុព្វលាភ

ភាគហ៊ុនបុព្វលាភភាគច្រើនតំណាងឱ្យសមតុល្យលើសដែលទទួលបានដោយក្រុមហ៊ុនលើតម្លៃទឹកប្រាក់នៃភាគហ៊ុនស្របតាមភាគហ៊ុនដែលបាន បោះផ្សាយ តម្លៃប្រតិបត្តិការសុទ្ធដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងវិភាគទានដើមទុនដែលបានបោះផ្សាយ។

ប្រាក់ចំណេញរក្សាទុក

ប្រាក់ចំណេញរក្សាទុក ត្រូវបានរក្សាទុកជាប្រាក់ចំណេញបង្គរដែលជាមូលធនរបស់ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនបន្ទាប់ពីកាត់ចេញភាគលាភ ដែលបានប្រកាស។ ប្រាក់ចំណេញរក្សាទុក ក៏អាចរួមបញ្ចូលនៃការផ្លាស់ប្តូរនៅក្នុងគោលនយោបាយគណនេយ្យផងដែរ ដែលអាចត្រូវបាន តម្រូវដោយស្តង់ដារបច្ចេកទេសស្តីពីសវិធានធន។

សមាសធាតុផ្សេងៗទៀតនៃមូលធន រួមមានការលម្អៀងពីការប្តូររូបិយប័ណ្ណបង្កពីដុល្លារអាមេរិកទៅជាប្រាក់រៀល។

៤.១១ សវិធានធន បំណុលយថាហេតុ និងទ្រព្យសកម្មយថាហេតុ

សវិធានធន

សវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនបានបង្ហាញពីកាតព្វកិច្ចស្របច្បាប់បច្ចុប្បន្ន ទាំងផ្លូវច្បាប់ ឬប្រយោល ដែលជា លទ្ធផលពីព្រឹត្តិការណ៍កន្លងមក វានឹងតម្រូវឱ្យក្រុមហ៊ុនធ្វើការទូទាត់នូវកាតព្វកិច្ចទាំងនោះ នឹងធ្វើការប៉ាន់ស្មានជាក់ស្តែងដែលអាចបង្ហាញពី សមតុល្យតាមកាតព្វកិច្ចដែលត្រូវទូទាត់នោះ។

សមតុល្យដែលបានទទួលស្គាល់ គឺជាតម្លៃប៉ាន់ស្មានដែលត្រឹមត្រូវបំផុតនៃកាតព្វកិច្ចដែលតម្រូវឱ្យទូទាត់ជាមួយកាតព្វកិច្ចបច្ចុប្បន្ន នាចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដោយគិតគូរពីហានិភ័យ និងភាពមិនច្បាស់លាស់ជុំវិញកាតព្វកិច្ចទាំងនោះ។ នៅពេលដែល សវិធានធនត្រូវបានវាស់វែងដោយប្រើប្រាស់លំហូរសាច់ប្រាក់ដែលបានប៉ាន់ស្មានទុកដើម្បីទូទាត់នូវកាតព្វកិច្ចបច្ចុប្បន្ន សមតុល្យយោងរបស់ វាគឺជាតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ទាំងនោះ។

នៅពេលដែលអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចមួយចំនួន ឬទាំងអស់ត្រូវបានតម្រូវឱ្យទូទាត់លើសវិធានធន គឺត្រូវបានរំពឹងទុកថាបានប្រមូលមក វិញបានពីតតិយជន គណនីត្រូវទទួលត្រូវបានទទួលស្គាល់ជាទ្រព្យសកម្ម ប្រសិនបើវាស្ទើរតែច្បាស់លាស់ថាការទូទាត់សំណងនឹងត្រូវបាន ទទួល ហើយសមតុល្យគណនីត្រូវទទួលអាចត្រូវបានវាស់វែងដោយភាពជឿទុកចិត្តបាន។

សវិធានធន ត្រូវបានត្រួតពិនិត្យនាចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ និងបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីការប៉ាន់ស្មានដ៏ត្រឹមត្រូវ បំផុតក្នុងពេលបច្ចុប្បន្ន។ ប្រសិនបើជាមិនមានការផ្ទេរអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដែលនឹងតម្រូវឱ្យទូទាត់កាតព្វកិច្ច សវិធានធន ត្រូវធ្វើការ កាត់ត្រាបញ្ជាក់។

ទ្រព្យសកម្ម និងបំណុលយថាហេតុ

ទ្រព្យសកម្ម និងបំណុលយថាហេតុ គឺមិនត្រូវបានទទួលស្គាល់នោះទេ ដោយសារតែវាមានរបស់វានឹងត្រូវបានបញ្ជាក់តែក្នុងករណីដែល វាកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមិនច្បាស់លាស់មួយ ឬច្រើន ហើយមិនត្រូវបានគ្រប់គ្រងទាំងស្រុងដោយ ក្រុមហ៊ុននោះឡើយ។

ទ្រព្យសកម្មថាហេតុ គឺមិនត្រូវបានទទួលស្គាល់នោះទេ ប៉ុន្តែមិនបានបង្ហាញតែនៅពេលដែលលំហូរចូលនៃអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច គឺអាចកើតមាន។ នៅពេលដែលការទទួលស្គាល់ចំណូលជាក់លាក់ស្ទើរតែទាំងស្រុង នោះទ្រព្យសកម្មត្រូវបានទទួលស្គាល់។

បំណុលថាហេតុត្រូវបានបង្ហាញលើកលែងតែលំហូរចេញនៃធនធានដែលអាចកើតមានហើយរួមបញ្ចូលទៅក្នុងអត្ថប្រយោជន៍ផ្នែក សេដ្ឋកិច្ច ដែលត្រូវបានធ្វើឡើងដាច់ដោយឡែក។

៤.១២ ភតិសន្យា

ក្រុមហ៊ុនវាយតម្លៃថាតើកិច្ចសន្យាគឺជា ឬរួមមានភតិសន្យានាការបរិច្ឆេទការចាប់ផ្តើមនៃកិច្ចសន្យា។ ក្រុមហ៊ុនទទួលស្គាល់សិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម និងបំណុលភតិសន្យាដែលទាក់ទងទៅនឹងកិច្ចព្រមព្រៀងភតិសន្យាទាំងអស់ដែលក្នុងនាមជាកតិកៈ លើកលែងសម្រាប់ ភតិសន្យារយៈពេលខ្លី (បានកំណត់ថាជាភតិសន្យាតាមលក្ខខណ្ឌកំណត់ ១២ខែ ឬតិចជាងនេះ) និងភតិសន្យារបស់ទ្រព្យសកម្មដែលមាន តម្លៃទាប។ សម្រាប់ភតិសន្យាទាំងនេះ ក្រុមហ៊ុនទទួលស្គាល់ការទូទាត់ភតិសន្យាជាចំណាយប្រតិបត្តិការលើមូលដ្ឋានថេរនៃលក្ខខណ្ឌកំណត់ របស់ភតិសន្យា លើកលែងតែមូលដ្ឋានជាប្រព័ន្ធផ្សេងទៀត គឺកំណាងឱ្យផ្សេងទៀតនៃពេលវេលាដែលអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីទ្រព្យសកម្ម ភតិសន្យាត្រូវបានប្រើប្រាស់។

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនបានទូទាត់នាការបរិច្ឆេទនៃការចាប់ផ្តើម ត្រូវបាន ធ្វើអប្បបរមាដោយប្រើប្រាស់អត្រាជាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រានេះមិនអាចកំណត់បាននោះទេក្រុមហ៊ុនប្រើអត្រាប្រាក់កម្ចីបន្ថែម របស់ខ្លួន។

នាការបរិច្ឆេទនៃការអនុវត្តដំបូង បំណុលភតិសន្យាត្រូវបានធ្វើអប្បបរមាតាមអត្រាប្រាក់កម្ចី ៧,៥% ក្នុងមួយឆ្នាំ។

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម ត្រូវបានវាស់វែងដំបូងនៃបំណុលភតិសន្យាការទូទាត់ភតិសន្យាដែលធ្វើឡើងនៅ ឬមុនថ្ងៃចាប់ផ្តើមនៃ ភតិសន្យា និងថ្លៃដើមដោយផ្ទាល់ដំបូងណាមួយ។ បន្ទាប់មក ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់ឱនភាពតម្លៃ។

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មត្រូវបានធ្វើរំលស់លើរយៈពេលខ្លីនៃលក្ខខណ្ឌកំណត់របស់ភតិសន្យា និងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម មូលដ្ឋាន។ ប្រសិនបើភតិសន្យា បានផ្ទេរភាពជាម្ចាស់កម្មសិទ្ធិរបស់ទ្រព្យសកម្មមូលដ្ឋាន ឬថ្លៃដើមរបស់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម នោះឆ្លុះបញ្ចាំងឱ្យឃើញថាក្រុមហ៊ុនរំពឹងថា នឹងអនុវត្តលើជម្រើសនៃការទិញ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មដែលពាក់ព័ន្ធ គឺត្រូវបានធ្វើរំលស់លើ អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មមូលដ្ឋាន។ រំលស់ចាប់ផ្តើមនាការបរិច្ឆេទនៃការចាប់ផ្តើមរបស់ភតិសន្យា។

ដូចការអនុវត្តជាក់ស្តែង CIFRS ១៦ ដែលមិនអនុញ្ញាតឱ្យភតិកិច្ចដោយមិនបែងចែកសមាសធាតុដែលមិនមែនជាភតិសន្យា ហើយជំនួស មកវិញការកាត់ត្រារាល់ភតិសន្យាណាមួយ និងសមាសធាតុពាក់ព័ន្ធដែលមិនមែនជាភតិសន្យាដូចដែលបានរៀបចំដាច់ដោយឡែក។

៤.១៣ ពន្ធលើប្រាក់ចំណូល

ចំណាយលើពន្ធលើប្រាក់ចំណូលគឺជាតំណាងឱ្យផលសរុបនៃពន្ធបច្ចុប្បន្ន និងការចំណាយលើពន្ធពន្យារ។

ពន្ធបច្ចុប្បន្ន

ចំណាយលើពន្ធបច្ចុប្បន្ន គឺផ្អែកលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ។ ប្រាក់ចំណេញជាប់ពន្ធខុសត្នាពីប្រាក់ចំណេញសុទ្ធដូចដែលបាន រាយការណ៍នៅក្នុងរបាយការណ៍ប្រាក់ចំណូលលម្អិត ព្រោះវាមិនរាប់បញ្ចូលធាតុនៃប្រាក់ចំណូល ឬការចំណាយដែលត្រូវជាប់ពន្ធអាករ ឬពន្ធ កាត់ទុកក្នុងឆ្នាំផ្សេងទៀត ហើយវាមិនរាប់បញ្ចូលទំនិញដែលមិនជាប់ពន្ធ ឬពន្ធកាត់កងទៀតទេ។ ចំណាយលើពន្ធបច្ចុប្បន្នរបស់ក្រុមហ៊ុន ក្នុងការបង់ពន្ធលើប្រាក់ចំណូលតាមអត្រា ២០% នៃចំណូលជាប់ពន្ធ ឬពន្ធអប្បបរមាតាមអត្រា ១% នៃចំណូលពន្ធប្រចាំឆ្នាំ និងពន្ធ មួយណាដែលមានតម្លៃខ្ពស់ជាងនេះ។

ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានទទួលស្គាល់លើភាពខុសគ្នាជាបណ្តោះអាសន្នរវាងសមតុល្យយោងរបស់ទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងមូលដ្ឋានពន្ធដែលស្របគ្នាដែលបានប្រើប្រាស់ក្នុងការគណនាប្រាក់ចំណេញជាប់ពន្ធ។ ជាទូទៅពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានទទួលស្គាល់រាល់ភាពខុសគ្នាបណ្តោះអាសន្នដែលអាចកាត់ទុកបានទាំងអស់ នៅក្នុងវិសាលភាព ដែលអាចទៅរួចដែលប្រាក់ចំណេញជាប់ពន្ធនឹងអាចកើតមានសម្រាប់កាត់កងជាមួយភាពខុសគ្នាបណ្តោះអាសន្នដែលអាចកាត់ទុកបានទាំងនោះអាចយកមកប្រើប្រាស់បាន។ ជាទូទៅបំណុលពន្ធពន្យារ ត្រូវបានទទួលស្គាល់លើភាពខុសគ្នាជាបណ្តោះអាសន្នពីការជាប់ពន្ធទាំងអស់។ ពន្ធពន្យារទ្រព្យសកម្ម និងបំណុល មិនត្រូវបានទទួលស្គាល់ទេ ប្រសិនបើភាពខុសគ្នាជាបណ្តោះអាសន្នដែលកើតឡើងពីការទទួលស្គាល់ដំបូងលើទ្រព្យសកម្ម និងបំណុលនៅក្នុងប្រតិបត្តិការនឹងមានផលប៉ះពាល់ទៅលើប្រាក់ចំណេញជាប់ពន្ធ ឬគណនេយ្យចំណេញ។

សមតុល្យយោងនៃពន្ធពន្យារទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងត្រូវបានកាត់បន្ថយមកត្រឹមកម្រិតដែលមិនមានពន្ធលើប្រាក់ចំណេញគ្រប់គ្រាន់អាចនឹងកើតមាន ដែលអនុញ្ញាតឱ្យទ្រព្យសកម្មទាំងអស់ ឬទ្រព្យសកម្មមួយផ្នែកនឹងត្រូវប្រមូលមកវិញបាននោះទេ។

ពន្ធពន្យារទ្រព្យសកម្ម និងបំណុលត្រូវបានវាស់វែងតាមអត្រាពន្ធដែលត្រូវបានរំពឹងទុកថា ត្រូវបានអនុវត្តក្នុងការិយបរិច្ឆេទដែលបំណុលត្រូវបានទូទាត់ ឬទ្រព្យសកម្មដែលបានទទួលស្គាល់ ដោយផ្អែកលើអត្រាពន្ធដែលត្រូវបានអនុម័ត ឬអនុម័តជាធរមាននាចុងការិយបរិច្ឆេទនៃរបាយការណ៍។

ការវាស់វែងពន្ធពន្យារទ្រព្យសកម្ម និងបំណុលឆ្លុះបញ្ចាំងពីកាតព្វកិច្ចពន្ធដែលត្រូវអនុវត្តតាមវិធីសាស្ត្រដែលក្រុមហ៊ុនបានរំពឹងទុកដើម្បីប្រមូលមកវិញនាចុងការិយបរិច្ឆេទនៃរបាយការណ៍ ឬស្តារឡើងវិញ ឬទូទាត់សមតុល្យយោងនៃទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុន។

ពន្ធបច្ចុប្បន្ន និងពន្ធពន្យារក្នុងឆ្នាំ

ពន្ធបច្ចុប្បន្ន និងពន្ធពន្យារ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែនៅពេលដែលវាពាក់ព័ន្ធទៅនឹងសមាសធាតុគណនីដែលត្រូវបានទទួលស្គាល់នៅក្នុងចំណូលលម្អិតផ្សេងៗ ឬទទួលស្គាល់ដោយផ្ទាល់ទៅក្នុងគណនីមូលធន នៅក្នុងករណីណាមួយដែលពន្ធបច្ចុប្បន្ន និងពន្ធពន្យារក៏ត្រូវបានទទួលស្គាល់នៅក្នុងចំណូលលម្អិតផ្សេងៗ ឬទទួលស្គាល់ដោយផ្ទាល់ទៅក្នុងគណនីមូលធន។

៤.១៤ ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍

ក្រុមហ៊ុនបានកំណត់ព្រឹត្តិការណ៍បន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗថាជាព្រឹត្តិការណ៍ដែលអំណោយផល និងមិនអំណោយផលដែលកើតឡើងនៅចន្លោះនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទដែលរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច ត្រូវបានអនុម័តឱ្យចេញផ្សាយ។ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ទាំងនោះដែលផ្តល់ឱ្យនូវភស្តុតាងរបស់លក្ខខណ្ឌដែលបានកើតមាននាចុងការិយបរិច្ឆេទនៃរបាយការណ៍។ ពុំមានព្រឹត្តិការណ៍ដែលបានកែតម្រូវបន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍ដែលមានភាពជាសារវន្ត ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

៤.១៥ ប្រតិបត្តិការតាមផ្នែក

ប្រតិបត្តិការតាមផ្នែកជាធាតុផ្សំរបស់ក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងសកម្មភាពអាជីវកម្ម ហើយអាចទទួលបានប្រាក់ចំណូល និងបង្កើតចំណាយរួមទាំងចំណូល និងចំណាយដែលទាក់ទងជាមួយប្រតិបត្តិការនូវរាល់សមាសធាតុណាមួយរបស់ក្រុមហ៊ុន។ លទ្ធផលប្រតិបត្តិការតាមផ្នែកទាំងអស់ ត្រូវបានត្រួតពិនិត្យយ៉ាងទៀតទាត់ដោយប្រធានប្រតិបត្តិការជាអ្នកធ្វើសេចក្តីសម្រេចចិត្ត ដើម្បីធ្វើការសម្រេចអំពីធនធានដែលត្រូវបែងចែកទៅតាមផ្នែក និងវាយតម្លៃទៅលើលទ្ធផលរបស់វា ព្រមទាំងសម្រាប់ព័ត៌មានហិរញ្ញវត្ថុដាច់ដោយឡែកដែលកើតមាន។

ក្រុមហ៊ុនមានការវាយការណ៍តាមផ្នែកពីការសាងសង់អចលនទ្រព្យ។ ប្រធានប្រតិបត្តិការជាអ្នកសម្រេច ហើយត្រួតពិនិត្យលើរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលវាយការណ៍តាមផ្នែក ឬវាយការណ៍ជាមួយនៅក្នុងក្រុមហ៊ុន ដើម្បីជាការវាយតម្លៃលើលទ្ធផលនៃផ្នែកដែលអាចវាយការណ៍បាន។

៥. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភពសំខាន់ៗនៃការប៉ាន់ស្មានមិនជាក់លាក់

ក្នុងការអនុវត្តលើគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន គណៈគ្រប់គ្រងត្រូវបានតម្រូវឱ្យធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតពីសមតុល្យយោងរបស់ទ្រព្យសកម្ម និងចំណូលដែលមិនទាន់កើតមានពីប្រភពផ្សេងៗ។ ការប៉ាន់ស្មាន និងការសន្មតដែលទាក់ទងគឺផ្អែកលើបទពិសោធន៍នាពេលកន្លងមក និងកត្តាផ្សេងទៀតដែលត្រូវបានកំណត់ថាពាក់ព័ន្ធ។ លទ្ធផលជាក់ស្តែងអាចនឹងខុសគ្នាពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាន និងការសន្មតដែលកើតមាន ត្រូវបានត្រួតពិនិត្យតាមមូលដ្ឋានបន្តនិរន្តរភាព។ ការត្រួតពិនិត្យពីការប៉ាន់ស្មានគណនេយ្យត្រូវបានទទួលស្គាល់ក្នុងការិយបរិច្ឆេទដែលការប៉ាន់ស្មានត្រូវបានកែប្រែ ប្រសិនបើផលប៉ះពាល់ពីការកែតម្រូវតែនៅក្នុងការិយបរិច្ឆេទឬក្នុងការិយបរិច្ឆេទនៃការកែសម្រួល និងនាពេលអនាគត ប្រសិនបើផលប៉ះពាល់ពីការកែសម្រួលទាំងនោះស្ថិតក្នុងការិយបរិច្ឆេទបច្ចុប្បន្ន និងនាពេលអនាគត។

ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

ខាងក្រោមនេះ ជាការវិនិច្ឆ័យសំខាន់ៗ ក្រៅពីការប៉ាន់ស្មានដែលពាក់ព័ន្ធទាំងនោះ គណៈគ្រប់គ្រងបានដំណើរការក្នុងការអនុវត្តគោលនយោបាយគណនេយ្យរបស់អង្គភាព ហើយវាមានផលប៉ះពាល់ខ្លាំងបំផុតលើសមតុល្យដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច។

ការកំណត់ពេលវេលានៃការបំពេញកាតព្វកិច្ចដែលត្រូវអនុវត្ត

ក្រុមហ៊ុនបានវាយតម្លៃថាមានតែការអនុវត្តកាតព្វកិច្ចតែមួយប៉ុណ្ណោះ ហើយចំណូលនោះកើតឡើងពីការទទួលស្គាល់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមពេលវេលាកំណត់ជាក់លាក់ណាមួយ នៅពេលដែលសិទ្ធិក្នុងការគ្រប់គ្រងលើអចលនទ្រព្យ ត្រូវបានផ្ទេរទៅឱ្យអតិថិជនរួចរាល់។

ការកំណត់តម្លៃប្រតិបត្តិការ និងសមតុល្យដែលបែងចែកតាមការបំពេញតាមកាតព្វកិច្ច

ក្រុមហ៊ុនបានកំណត់លក្ខខណ្ឌលើកិច្ចសន្យា និងទម្លាប់ក្នុងការអនុវត្តប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីកំណត់តម្លៃប្រតិបត្តិការ។ តម្លៃប្រតិបត្តិការ គឺជាសមតុល្យតម្លៃតបស្នង ដែលក្រុមហ៊ុនបានប៉ាន់ស្មានទុកថា អាចធ្វើការផ្លាស់ប្តូរការផ្ទេរសិទ្ធិក្នុងការគ្រប់គ្រងលើអចលនទ្រព្យទៅឱ្យអតិថិជន លើកលែងតែសមតុល្យដែលបានប្រមូលជំនួសឱ្យតតិយជន។

ក្រុមហ៊ុនបានវាយតម្លៃថាគ្រាន់តែជាការបំពេញកាតព្វកិច្ចទៅលើ SPA នីមួយៗដែលបានធ្វើឡើងនៅពេលដែលមានចំណូលកើតឡើងពីកិច្ចព្រមព្រៀងណាមួយដែលសមស្របក្នុងការទទួលស្គាល់ក្នុងពេលណាមួយ ដោយផ្អែកលើការផ្ទេរក្នុងការគ្រប់គ្រង។ សិទ្ធិក្នុងការគ្រប់គ្រងលើអចលនទ្រព្យសំដៅដល់លទ្ធភាពក្នុងការគ្រប់គ្រងពីការប្រើប្រាស់របស់អចលនទ្រព្យ និងការទទួលបានច្រើនបំផុតនូវអត្ថប្រយោជន៍ទាំងអស់ដែលនៅសល់ពីទ្រព្យសកម្ម។ ក្រុមហ៊ុនបែងចែកតម្លៃប្រតិបត្តិការទៅលើការបំពេញតាមកាតព្វកិច្ចមួយ និងទទួលស្គាល់ចំណូលតាមពេលវេលាកំណត់ជាក់លាក់ណាមួយ។

ការកំណត់សមតុល្យចំណាយកិច្ចសន្យា

ក្រុមហ៊ុនបានវាយតម្លៃថាការកើនឡើងលើថ្លៃដើមក្នុងការធ្វើកិច្ចសន្យាជាមួយអតិថិជន មានដូចជាកម្រៃជើងសារពីការលក់ដែលបានទូទាត់ជាចំណាយកើតឡើងនៅក្នុងក្រុមហ៊ុន ដែលនឹងមិនកើតឡើងប្រសិនបើកិច្ចសន្យាមិនត្រូវបានធ្វើឡើង និងមិនត្រូវបានទទួលស្គាល់ជាទ្រព្យសកម្ម។

ចំណាយពន្ធលើប្រាក់ចំណូល

ក្រុមហ៊ុននឹងទទួលស្គាល់បំណុលសម្រាប់ការចំណាយពន្ធដែលរំពឹងទុកដោយផ្អែកលើការប៉ាន់ស្មានថាពន្ធនោះត្រូវបានកំណត់តាមរយៈការបកស្រាយបច្ចុប្បន្នរបស់គណៈគ្រប់គ្រងតាមច្បាប់ពន្ធផ្សេងៗដែលជាកម្មវត្ថុនៃការប្រែប្រួលតាមកាលកំណត់។ ការកំណត់ចុងក្រោយនៃការចំណាយពន្ធនឹងត្រូវធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ។ នៅពេលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីសមតុល្យដែលត្រូវបានទទួលស្គាល់ដំបូង ភាពខុសគ្នានេះនឹងជះឥទ្ធិពលដល់សំវិធានធនពន្ធនៅក្នុងឆ្នាំហិរញ្ញវត្ថុ ហើយការកំណត់បែបនេះ ត្រូវបានធ្វើឡើង។

ប្រភពសំខាន់ៗនៃភាពមិនច្បាស់លាស់ពីការប៉ាន់ស្មាន

ខាងក្រោមនេះគឺជាការសន្មតសំខាន់ៗទាក់ទងនឹងពេលវេលាអនាគត និងប្រភពសំខាន់ៗផ្សេងទៀតនៃភាពមិនប្រាកដប្រជានៃការប៉ាន់ប្រមាណនៅចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដែលអាចមានហានិភ័យក្នុងការបង្កឱ្យមានការកែតម្រូវសមតុល្យយោងទៅនឹងសមតុល្យជាក់ស្តែងរបស់ទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទនៃឆ្នាំហិរញ្ញវត្ថុបន្ទាប់។

ការប៉ាន់ស្មានលើសំវិធានធនខាតបង់នៃការខាតបង់ឥណទានដែលបានរំពឹងទុក

ក្រុមហ៊ុនវាស់វែងលើការខាតបង់ឥណទានដែលបានរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុតាមរយៈការឆ្លុះបញ្ចាំងពីភាពមិនលម្អៀង និងចំនួនទឹកប្រាក់ជាមធ្យមដែលត្រូវបានកំណត់តាមរយៈការវាយតម្លៃក្នុងកម្រិតនៃលទ្ធផលដែលអាចកើតមាន តម្លៃសាច់ប្រាក់តាមពេលវេលា និងព័ត៌មានអំពីព្រឹត្តិការណ៍កន្លងមក លក្ខខណ្ឌបច្ចុប្បន្ន និងការព្យាករណ៍ពីលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត។ នៅពេលដែលមានការវាស់វែង ECL ក្រុមហ៊ុនប្រើប្រាស់ព័ត៌មាននាពេលអនាគតដែលសមហេតុផល និងមានប្រយោជន៍ ដោយផ្អែកលើការសន្មតពីការប្រែប្រួលនាពេលអនាគតនៃភាពខុសគ្នានៃកត្តាជំរុញសេដ្ឋកិច្ច និងរបៀបដែលកត្តាទាំងនោះនឹងមានផលប៉ះពាល់ដល់កត្តាផ្សេងទៀត។

ការប៉ាន់ស្មានលើអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម

អាយុកាលប្រើប្រាស់ទ្រព្យសកម្មដែលមានអាយុកាលជាក់លាក់របស់ក្រុមហ៊ុន ត្រូវបានប៉ាន់ស្មានទុកដោយផ្អែកលើការិយបរិច្ឆេទដែលទ្រព្យសកម្មត្រូវបានរំពឹងទុកថា អាចមានសម្រាប់យកមកប្រើប្រាស់។ អាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មានទុកនៃទ្រព្យសម្បត្តិ និងបរិក្ខាររបស់ក្រុមហ៊ុន ត្រូវបានត្រួតពិនិត្យជាប្រចាំ និងត្រូវបានធ្វើបច្ចុប្បន្នភាពប្រសិនបើការរំពឹងទុកខុសគ្នាពីការប៉ាន់ស្មានកន្លងមកដោយផ្អែកលើរូបរាង បច្ចេកទេស ឬកាលបរិច្ឆេទសម័យផ្នែកពាណិជ្ជកម្ម និងច្បាប់ ឬការកំណត់ផ្សេងទៀតលើការប្រើប្រាស់ទ្រព្យសកម្មរបស់ក្រុមហ៊ុន។

បន្ថែមពីនេះទៀត ការប៉ាន់ស្មានលើអាយុកាលប្រើប្រាស់គឺផ្អែកលើការប្រមូលផ្តុំពីការវាយតម្លៃរបស់ក្រុមហ៊ុនទៅលើការអនុវត្តរបស់សហគ្រាសក្នុងការវាយតម្លៃបច្ចេកទេសផ្ទៃក្នុង និងបទពិសោធន៍នៃទ្រព្យសកម្មស្រដៀងគ្នា។ ទោះបីជាយ៉ាងណា ក៏លទ្ធផលនៃប្រតិបត្តិការនាពេលអនាគតទាំងនេះអាចមានផលប៉ះពាល់ជាសារវន្តតាមរយៈការប្រែប្រួលពីការប៉ាន់ស្មានដោយសារការផ្លាស់ប្តូរកត្តាដែលបានរៀបរាប់ខាងលើទាំងអស់នេះ។ សមតុល្យ និងកាលកំណត់នៃចំណាយដែលបានកត់ត្រាលើការិយបរិច្ឆេទដែលនឹងប៉ះពាល់ដោយសារការផ្លាស់ប្តូរក្នុងកត្តា និងកាលៈទេសៈទាំងនេះ។ ការកាត់បន្ថយលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មានទុករបស់ទ្រព្យសម្បត្តិ និងបរិក្ខារដែលនឹងត្រូវបានទទួលស្គាល់ក្នុងគណនីចំណាយប្រតិបត្តិការ និងថយចុះក្នុងគណនីទ្រព្យសកម្មរយៈពេលវែង។

ការប៉ាន់ស្មានថ្លៃដើមនៃសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម

ការកំណត់ថ្លៃដើមនៃសិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម រួមបញ្ចូលទាំងសមតុល្យនៃបំណុលភតិសន្យាដែលបានទទួលស្គាល់ និងថ្លៃដើមដែលបានប៉ាន់ស្មានទុកថានឹងកើតមានក្នុងការរុះរើ ឬដកចេញនូវទ្រព្យសកម្មគោល ឬការកែលម្អឡើងវិញឱ្យតាមលក្ខខណ្ឌដែលបានកំណត់ក្នុងកិច្ចសន្យា។

ឱនភាពតម្លៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ក្រុមហ៊ុនធ្វើការអនុវត្តលើការត្រួតពិនិត្យលើឱនភាពតម្លៃនៅពេលដែលមានសូចនាករបង្ហាញពីឱនភាពតម្លៃជាក់លាក់។

ការកំណត់លើតម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសម្បត្តិ និងបរិក្ខារ ដែលតម្រូវឱ្យមានការកំណត់លំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកថានឹងទទួលបានពីការប្រើប្រាស់បន្ត និងការបែងចែកទ្រព្យសកម្មចុងក្រោយនៃទ្រព្យសកម្មទាំងនេះ តម្រូវឱ្យក្រុមហ៊ុនធ្វើការប៉ាន់ស្មាន និងសន្មតថាដែលអាចប៉ះពាល់ដល់របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច។ ព្រឹត្តិការណ៍នាពេលអនាគតអាចបណ្តាលឱ្យក្រុមហ៊ុនអាចសន្និដ្ឋានថាទ្រព្យសម្បត្តិ និងបរិក្ខារដែលមានឱនភាពតម្លៃ។ រាល់លទ្ធផលការខាតបង់ឱនភាពតម្លៃអាចមានផលប៉ះពាល់អវិជ្ជមានជាសារវន្តទៅលើលក្ខខណ្ឌហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការ។

ការរៀបចំលំហូរសាច់ប្រាក់នាពេលអនាគតដែលទាក់ទងនឹងការវិនិច្ឆ័យ និងការប៉ាន់ស្មានសំខាន់ៗ ខណៈពេលដែលក្រុមហ៊ុនជឿជាក់ថាការសន្មតគឺសមស្រប និងសមហេតុផលពីការផ្លាស់ប្តូរសំខាន់ៗក្នុងការសន្មតដែលអាចមានផលប៉ះពាល់ជាសារវន្តក្នុងការវាយតម្លៃលើតម្លៃដែលអាចប្រមូលមកវិញបាន ហើយអាចបណ្តាលឱ្យមានការចំណាយលើឱនភាពតម្លៃបន្ថែមទៀតនាពេលអនាគត។

ពន្ធពន្យារទ្រព្យសកម្ម

ក្រុមហ៊ុនត្រួតពិនិត្យលើសមតុល្យយោងនាចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ និងកាត់បន្ថយពន្ធពន្យារទ្រព្យសកម្មទៅតាមវិសាលភាពដែលមិនអាចកើតឡើងទៀត ដោយបង្ហាញថាប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់នឹងអនុញ្ញាតឱ្យប្រើប្រាស់លើពន្ធពន្យារទ្រព្យសកម្មទាំងអស់ ឬអាចប្រើប្រាស់បានមួយផ្នែក។ ទោះបីយ៉ាងណាក៏ដោយពុំមានការធានាថា ក្រុមហ៊ុននឹងកើតមាននូវប្រាក់ចំណេញជាប់ពន្ធដែលអនុញ្ញាតឱ្យប្រើប្រាស់ពន្ធពន្យារទ្រព្យសកម្មរបស់ខ្លួនទាំងអស់ ឬអាចប្រើប្រាស់បានមួយផ្នែកនោះទេ។

ការប៉ាន់ស្មានតម្លៃលក់សុទ្ធរបស់សន្និធិ

តម្លៃលក់សុទ្ធរបស់សន្និធិតំណាងឱ្យតម្លៃលក់ដែលបានប៉ាន់ស្មានរបស់សន្និធិដករាល់ថ្លៃដើមក្នុងការទិញដែលបានប៉ាន់ស្មានទុក និងថ្លៃដើមដែលអាចកើតមានក្នុងការលក់។ ក្រុមហ៊ុនកំណត់តម្លៃលក់ដែលបានប៉ាន់ស្មានទុកដោយផ្អែកលើប្រតិបត្តិការលក់ជាក់ស្តែងនៃផលិតផលស្រដៀងគ្នាព្រមជាមួយនឹងការកែតម្រូវដែលឆ្លុះបញ្ចាំងពីការប្រែប្រួលលក្ខខណ្ឌសេដ្ឋកិច្ចចាប់ពីកាលបរិច្ឆេទដែលប្រតិបត្តិការបានកើតឡើង។ ក្រុមហ៊ុនធ្វើការកត់ត្រាលើសំវិធានធននៃថ្លៃដើមសុទ្ធដែលលើសពីតម្លៃលក់ជាក់ស្តែងនៃសន្និធិ។ អំឡុងពេលដែលក្រុមហ៊ុនជឿជាក់ថាការប៉ាន់ស្មានគឺសមហេតុផល និងសមស្រប ភាពខុសគ្នាគួរឱ្យកត់សម្គាល់តាមបទពិសោធន៍ជាក់ស្តែង ឬការកែប្រែគួរឱ្យកត់សម្គាល់ក្នុងការប៉ាន់ស្មានដែលអាចប៉ះពាល់ជាសារវន្តទៅលើគណនីចំណេញ ឬខាត និងគណនីមូលធន។

ជេអេស លេន ភីរិនស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ជាក់

៦. ទ្រព្យសម្បត្តិ និងបរិក្ខារ

បម្រែបម្រួលសមតុល្យយោងរបស់ទ្រព្យសម្បត្តិ និងបរិក្ខាររបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	ដី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	ការកែលម្អ ទ្រព្យផ្ទាល់ ដុល្លារអាមេរិក	ទ្រព្យសកម្ម រយៈពេលវែងកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	តាន់រៀល (កំណត់សម្គាល់ ៤.២)
សមតុល្យយោងដុល									
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៥៦០.០០០	៩៧.៦៤៦	១៦.៧២០	៧.០១៦	៤.១៤៣	១៦.៥០៤	៥៧.៨៧៦	៧៥៩.៩០៥	៣.១០៤.២១២
ទិញបន្ថែម	-	-	-	១៣.៨៨៩	៣.៥០៨	១០.៤៧១	-	២៧.៨៦៨	១១៣.៤៥១
ការផ្ទេរពីសន្និធិ	-	៨៦.៤៦០	-	-	-	-	-	៨៦.៤៦០	៣៥១.៩៧៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(៥០.៨៥៤)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៥៦០.០០០	១៨៤.១០៦	១៦.៧២០	២០.៩០៥	៧.៦៥១	២៦.៩៧៥	៥៧.៨៧៦	៨៧៤.២៣៣	៣.៥១៨.៧៨៨
រំលស់បង្គរ									
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	-	(៣៧.០៧០)	(១២.៨០៤)	(២.០៩៤)	(២.៨១៧)	(៤.៩៥២)	-	(៥៩.៧៣៧)	(២៤៤.០២៦)
រំលស់	-	(១១.២០៦)	(៣.៤៧៨)	(៣.៥១២)	(៥៩១)	(២.១៧៤)	-	(២០.៩៦១)	(៨៥.៣៣២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	៤.៥៤៨
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	-	(៤៨.២៧៦)	(១៦.២៨២)	(៥.៦០៦)	(៣.៤០៨)	(៧.១២៦)	-	(៨០.១៥៥)	(៣២៤.៨១០)
សមតុល្យយោងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៥៦០.០០០	១៣៥.៨៣០	៤៣៨	១៥.២៩៩	៤.២៤៣	១៩.៨៤៩	៥៧.៨៧៦	៧៩៣.០៧៨	៣.១៩៣.៩៧៨

ទ្រព្យសកម្មរយៈពេលវែងកំពុងដំណើរការ គឺជាការអភិវឌ្ឍកម្មវិធីកុំព្យូទ័រសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។ សមតុល្យនេះ ត្រូវបានកំណត់តាមថ្លៃដើមដែលកំពុងអភិវឌ្ឍរហូតដល់កម្មវិធីកុំព្យូទ័ររួចរាល់សម្រាប់ការប្រើប្រាស់តាមការគ្រោងទុក។ ទ្រព្យសកម្មដែលកំពុងដំណើរការមិនត្រូវបានរំលស់ទេរហូតដល់ទ្រព្យសកម្មទាំងនេះត្រូវបានបញ្ចប់ និងរួចរាល់សម្រាប់ការប្រើប្រាស់តាមការគ្រោងទុក។

ជេអេស លេន ភីនីលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ជាក់

៦. ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

	ដី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	ការកែលម្អ ទ្រព្យផ្ទាល់ ដុល្លារអាមេរិក	ទ្រព្យសកម្ម រយៈពេលវែងកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
សមតុល្យយោងដុល									
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៥៦០.០០០	៩៧.៦៤៦	១៦.៧២០	២.៨១៦	៤.១៤៣	១៦.៥០៤	២១.៣៨១	៧១៩.២១០	២.៩៦០.៩៨៨
ទិញបន្ថែម	-	-	-	៤.២០០	-	-	៣៦.៤៩៥	៤០.៦៩៥	១៦៧.២៥៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(២៤.០៣២)
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៥៦០.០០០	៩៧.៦៤៦	១៦.៧២០	៧.០១៦	៤.១៤៣	១៦.៥០៤	៥៧.៨៧៦	៧៥៩.៩០៥	៣.១០៤.២១២
រំលស់បង្គរ									
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	-	(២៧.៣០៦)	(៩.២៣៤)	(១.១០៣)	(២.៤១៦)	(៣.៣០០)	-	(៤៣.៣៥៩)	(១៧៨.៥០៩)
រំលស់	-	(៩.៧៦៤)	(៣.៥៧០)	(៩៩១)	(៤០១)	(១.៦៥២)	-	(១៦.៣៧៨)	(៦៧.៣១៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	១.៧៩៧
សមតុល្យគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	-	(៣៧.០៧០)	(១២.៨០៤)	(២.០៩៤)	(២.៨១៧)	(៤.៩៥២)	-	(៥៩.៧៣៧)	(២៤៤.០២៦)
សមតុល្យយោងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៥៦០.០០០	៦០.៥៧៦	៣.៩១៦	៤.៩២២	១.៣២៦	១១.៥៥២	៥៧.៨៧៦	៧០០.១៦៨	២.៨៦០.១៨៦

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុនបានធ្វើកិច្ចសន្យា និងសេចក្តីប្រកាសនៃបរិច្ឆេទបាលកិច្ចជាមួយភាគហ៊ុនិករបស់ខ្លួនក្នុងការកាន់កាប់ដីដែលបានប្រើសម្រាប់ការិយាល័យតាំងបង្ហាញរបស់ខ្លួន។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គណៈគ្រប់គ្រងជឿជាក់ថាសមតុល្យដែលអាចប្រមូលមកវិញបាននៃទ្រព្យសម្បត្តិ និងបរិក្ខាររបស់ក្រុមហ៊ុនលើសពីសមតុល្យយោងរបស់ខ្លួន ដូចនេះហើយ ពុំមានការខាតបង់ ឱនភាពតម្លៃត្រូវបានទទួលស្គាល់នោះឡើយ។

ខេត្តកោះកុង ក្រុងកោះកុង
 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ក)
 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយាល័យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

៧. ទ្រព្យសម្បត្តិ និង ឈាត

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ថ្លៃដើម				
សមតុល្យគិតត្រឹមដើមឆ្នាំ	២.៩៣២.៧៣១	១១.៩៨០.២០៦	-	-
ទិញបន្ថែម	-	-	៩០៤.៦៨៣	៣.៧១៨.២៤៧
ផ្ទេរពីការអភិវឌ្ឍទ្រព្យសម្បត្តិ និងបរិក្ខារ	-	-	១.៦២៩.៣៦០	៦.៦៩៦.៦៧០
ផ្ទេរពីសន្និធិ	២៣.១៤៧	៩៤.២០៨	៣៩៨.៦៨៨	១.៦៣៨.៦០៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៧៧.០០៥)	-	(៧៣.៣១៩)
សមតុល្យគិតត្រឹមចុងឆ្នាំ	២.៩៥៥.៨៧៨	១១.៨៩៧.៤០៩	២.៩៣២.៧៣១	១១.៩៨០.២០៦
រំលស់បង្គរ				
សមតុល្យគិតត្រឹមដើមឆ្នាំ	(២៦៧.៦៤៣)	(១.០៩៣.៣២២)	-	-
រំលស់	(៨៤.៤៩១)	(៣៤៣.៩៦៣)	(២៨.៦៧៦)	(១១៧.៨៥៨)
ឱនភាពតម្លៃ	(១១៥.៧៦៩)	(៤៧១.២៩៦)	(២៣៨.៩៦៧)	(៩៨២.១៥៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២៥.០៧១	-	៦.៦៩០
សមតុល្យគិតត្រឹមចុងឆ្នាំ	(៤៦៧.៩០៣)	(១.៨៨៣.៣១០)	(២៦៧.៦៤៣)	(១.០៩៣.៣២២)
សមតុល្យយោងគិតត្រឹមចុងឆ្នាំ	២.៤៨៧.៩៧៥	១០.០១៤.០៩៩	២.៦៦៥.០៨៨	១០.៨៨៦.៨៨៤

ក្នុងអំឡុងឆ្នាំ ក្រុមហ៊ុនបានទិញខុនដូ និងគ្រឿងសង្ហារឹមមួយចំនួនក្នុងគោលបំណងដើម្បីស្វែងរកប្រាក់ចំណូលពីការជួល។

រូបបញ្ចូលដូចដែលបានបញ្ជាក់ខាងលើ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ចំណាត់ថយន្ត	១.៦២៩.៣៦០	៦.៥៥៨.១៧៤	១.៦២៩.៣៦០	៦.៦៥៥.៩៣៦
ខុនដូ	១.៣០៩.៦៥៤	៥.២៧១.៣៥៧	១.២៨៦.៥០៧	៥.២៥៥.៣៨១
គ្រឿងសង្ហារឹម	១៦.៨៦៤	៦៧.៨៧៨	១៦.៨៦៤	៦៨.៨៨៩
	២.៩៥៥.៨៧៨	១១.៨៩៧.៤០៩	២.៩៣២.៧៣១	១១.៩៨០.២០៦

ខេត្តកោះកុង ក្រុងកោះកុង
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ជាក់

ចំណូល និងចំណាយ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)	
ចំណូលលើការជួល (កំណត់សម្គាល់លេខ ២២)	១២.១៤១	៤៩.៤២៦	១៣.៣៧៦	៥៤.៩៧៥
ចំណាយប្រតិបត្តិការ				
រំលស់ (កំណត់សម្គាល់លេខ ២៥)	៨៤.៤៩១	៣៤៣.៩៦៣	២៨.៦៧៦	១១៧.៨៥៨
កម្រៃជើងសារ (កំណត់សម្គាល់លេខ ២៥)	១.៥១០	៦.១៤៦	១.៤១៣	៥.៨០៨

៨. សន្និធិអចលនទ្រព្យ

ព័ត៌មានលម្អិតពីសន្និធិរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)	
បន្ទប់ខុនដូ	៣.៨៥១.៧២១	១៥.៥០៣.១៧៧	៤.០៤១.៩៥៧	១៦.៥១១.៣៩៥
ចំណតរថយន្ត	៦១៩.១៥៧	២.៤៩២.១០៧	៦១៩.១៥៧	២.៥២៩.២៥៦
បន្ទប់សម្រាប់ជាការិយាល័យពាណិជ្ជកម្ម	២៣.១៤៨	៩៣.១៧១	១៣២.៧៥៥	៥៤២.៣០៤
	៤.៤៩៤.០២៦	១៨.០៨៨.៤៥៥	៤.៧៩៣.៨៦៩	១៩.៥៨២.៩៥៥
ដក៖ សន្និធិដែលបញ្ចុះថ្លៃដើម	(២៩០.៣៦៤)	(១.១៨២.០៧២)	(១៥៥.៥៦៤)	(៦៣៥.៣៦៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៣.៣៥៧	-	(១១១)
	៤.២០៣.៦៦២	១៦.៩១៩.៧៤០	៤.៦៣៨.៣០៥	១៨.៩៤៧.៤៧៦

បម្រែបម្រួលនៃសំវិធានធនលើសន្និធិដែលបានបញ្ចុះថ្លៃដើម

	ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)		ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)	
គិតត្រឹមថ្ងៃទី១ ខែមករា	(១៥៥.៥៦៤)	(៦៣៩.៣៦៨)	-	-
បម្រែបម្រួលនៃសំវិធានធនលើសន្និធិបញ្ចុះថ្លៃដើម	(១៣៤.៨០០)	(៥៤៨.៧៧១)	(១៥៥.៥៦៤)	(៦៣៩.៣៦៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦.០៦៧	-	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	(២៩០.៣៦៤)	(១.១៨២.០៧២)	(១៥៥.៥៦៤)	(៦៣៩.៣៦៨)

ជេអេស លែន គីរិលស៊ី

គំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

ថ្លៃដើមសន្និធិដែលបានលក់ក្នុងអំឡុងការិយបរិច្ឆេទមានសមតុល្យ ២.៧០១.៣៩៤ ដុល្លារអាមេរិក ឬស្មើទៅនឹង ១០.៩៩៧.៣៧៥.០០០ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មានសមតុល្យ ១២.៧៩៤.៨៦៤ ដុល្លារអាមេរិក ឬស្មើទៅនឹង ៥២.៥៨៦.៨៩១.០០០ រៀល) និងត្រូវបានទទួលស្គាល់ជាថ្លៃដើមនៃការលក់អចលនទ្រព្យ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សន្និធិដែលមានថ្លៃដើមក្នុងសមតុល្យ ៣៨.១២៣ ដុល្លារអាមេរិក ឬស្មើទៅនឹង ១៥៣.៤៤៥.០០០ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មានសមតុល្យ ៣៨.១២៣ ដុល្លារអាមេរិក ឬស្មើទៅនឹង ១៥៦.៩៥២.០០០ រៀល) ត្រូវបានដាក់ធានាជាទ្រព្យបញ្ចាំលើប្រាក់កម្ចីរបស់ក្រុមហ៊ុនដូចដែលបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ១៩(ក)។

ក្នុងអំឡុងឆ្នាំ ក្រុមហ៊ុនបានលុបចោលកិច្ចព្រមព្រៀងទិញជាមួយអតិថិជនដែលមានការខកខានសងជាច្រើនដង ការទទួលបានសិទ្ធិជាម្ចាស់កម្មសិទ្ធិកាន់កាប់ឡើងវិញជាបន្តបន្ទាប់ និងការធ្វើចំណាត់ថ្នាក់អចលនទ្រព្យដែលបានលក់ជាផ្នែកនៃសន្និធិរបស់ខ្លួន។

៩. ថ្លៃដើមអតិវិធានទ្រព្យសម្បត្តិ

បម្រែបម្រួលសមតុល្យយោងនៃថ្លៃដើមអតិវិធានទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ថ្លៃដើម				
សមតុល្យគិតត្រឹមដើមឆ្នាំ	១.៨១០.៤០០	៧.៣៩៥.៤៨៤	១២.៣៨០.៥៤៧	៥០.៩៧០.៧១២
សន្និធិដែលបានធ្វើមូលធនកម្មក្នុងអំឡុងឆ្នាំ	-	-	(១៦.២៣៦.៦៤៦)	(៦៦.៧៣២.៦១៥)
ទ្រព្យសម្បត្តិវិនិយោគដែលបានធ្វើមូលធនកម្ម				
ក្នុងអំឡុងឆ្នាំ	-	-	(១.៦២៩.៣៦០)	(៦.៦៩៦.៦៧០)
ថ្លៃដើមអតិវិធានដែលបានធ្វើមូលធនកម្ម				
ក្នុងអំឡុងឆ្នាំ	-	-	៧.២៩៥.៨៥៩	២៩.៩៨៥.៩៨០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១០៨.៦២៤)	-	(១៣១.៩២៣)
សមតុល្យគិតត្រឹមចុងឆ្នាំ	១.៨១០.៤០០	៧.២៨៦.៨៦០	១.៨១០.៤០០	៧.៣៩៥.៤៨៤

១០. ទ្រព្យសកម្មកិច្ចសន្យា

ព័ត៌មានលម្អិតអំពីទ្រព្យសកម្មកិច្ចសន្យារបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
ថ្លៃដើម				
សមតុល្យគិតត្រឹមដើមឆ្នាំ	១២.២៥៦.៥៧៥	៥០.០៦៨.១០៩	(៦៦៣.២៥៤)	(២.៧៣០.៦១៧)
ចំណូលដែលបានទទួលស្គាល់ក្នុងអំឡុងឆ្នាំ				
ដែលបានពីការលក់អចលនទ្រព្យ (ដោយ				
រាប់បញ្ចូលអាករលើតម្លៃបន្ថែម)	៤.៨៥៩.៨៨៥	១៩.៧៨៤.៥៩០	១៨.៤៥៤.៨០៥	៧៥.៨៤៩.២៤៩
ទ្រព្យសកម្មដែលផ្ទេរកម្មសិទ្ធិកាន់កាប់				
ឡើងវិញ	(៣.៥៣៣.៥៦៦)	(១៤.៣៨៥.១៤៧)	(១.៦០០.៧១៣)	(៦.៥៧៨.៩៣០)
វិក្កយបត្រ	(៣.២៩៧.៣០៧)	(១៣.៤២៣.៣៣៧)	(៣.៦៩២.៩៣៧)	(១៥.១៧៧.៩៧១)
ជម្រះចេញពីបញ្ជី	(៤១.៥៤៤)	(១៦៩.១២៦)	(២៤១.៣២៦)	(៩៩១.៨៥០)
ការខាតបង់ឥណទានដែលរំពឹងទុក	(៣២.០៨៦)	(១៣០.៦២២)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦៤១.៣៤០)	-	(៣០១.៧៧២)
សមតុល្យគិតត្រឹមចុងឆ្នាំ	១០.២១១.៩៥៧	៤១.១០៣.១២៧	១២.២៥៦.៥៧៥	៥០.០៦៨.១០៩

រាល់ចំណូលកិច្ចសន្យាទាំងអស់ដែលបានទទួលស្គាល់ពីឆ្នាំមុន ត្រូវបានកត់ត្រាជាចំណូលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងអំឡុងការិយបរិច្ឆេទនេះ ក្រុមហ៊ុនបានលុបចោលកិច្ចព្រមព្រៀងមួយចំនួនរបស់អតិថិជនដែលខកខានក្នុងការសងជាច្រើនដង ដែលបណ្តាលឱ្យមានការជម្រះចេញពីបញ្ជីក្នុងសមតុល្យ ៤១.៥៤៤ ដុល្លារអាមេរិក ឬស្មើទៅនឹង ១៦៩.១២៦.០០០ រៀល និងការស្តារឡើងវិញក្នុងសមតុល្យ ៣.៥៣៣.៥៦៦ ដុល្លារអាមេរិក ឬស្មើទៅនឹង ១៤.៣៨៥.១៤៧.០០០ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ ការជម្រះចេញពីបញ្ជីក្នុងសមតុល្យ ២៤១.៣២៦ ដុល្លារអាមេរិក ឬស្មើទៅនឹង ៩៩១.៨៥០.០០០ រៀល និងការស្តារឡើងវិញក្នុងសមតុល្យ ១.៦០០.៧១៣ ដុល្លារអាមេរិក ឬស្មើទៅនឹង ៦.៥៧៨.៩៣០.០០០ រៀល) ត្រូវបានផ្ទេរទៅគណនីសន្និធិ។

តារាងខាងក្រោមនេះបង្ហាញពីសមតុល្យយោងនៃទ្រព្យសកម្មកិច្ចសន្យារបស់ក្រុមហ៊ុន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
រយៈពេលខ្លី	២.៩៤១.៩០២	១១.៨៤១.១៥៦	១.៨៧៣.៧៤២	៧.៦៥៤.២៣៦
រយៈពេលវែង	៧.២៧០.០៥៥	២៩.២៦១.៩៧១	១០.៣៨២.៨៣៣	៤២.៤១៣.៨៧៣
	១០.២១១.៩៥៧	៤១.១០៣.១២៧	១២.២៥៦.៥៧៥	៥០.០៦៨.១០៩

ជេអេស លេន ភីរិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ជាក់

គណនីត្រូវទទួលដែលទាក់ទងនឹងសមតុល្យដែលអតិថិជនជំពាក់ដែលមិនបានប្រមូលដោយផ្អែកលើកាលវិភាគនៃការទូទាត់សងតាមកិច្ចសន្យាលក់ និងទិញ។ ព័ត៌មានលម្អិតនៃកិច្ចសន្យាត្រូវទទួលរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
គណនីត្រូវទទួល - ដុល	១.៥៧៣.៨១៧	៦.៣៣៤.៦១៣	៤៨៧.៦៤៥	១.៩៩២.០៣០
ការខាតបង់ឥណទានដែលរំពឹងទុក	(១២.១៧៤)	(៤៩.៥៦០)	-	-
ជម្រះចេញពីបញ្ជី	(៦០៩)	(២.៤៧៩)	(២៦.១៣១)	(១០៧.៣៩៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥៨៨	-	៦៥៣
គណនីត្រូវទទួល - សុទ្ធ	១.៥៦១.០៣៤	៦.២៨៣.១៦២	៤៦១.៥១៤	១.៨៨៥.២៨៥

បម្រែបម្រួលសំវិធានធននៃទ្រព្យសកម្មកិច្ចសន្យា និងគណនីត្រូវទទួល៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
គិតត្រឹមថ្ងៃទី១ ខែមករា	-	-	-	-
បម្រែបម្រួលសំវិធានធនសម្រាប់ការខាតបង់				
ឥណទានដែលរំពឹងទុកនៃទ្រព្យសកម្មកិច្ចសន្យា				
និងគណនីត្រូវទទួល	(៤៤.២៦០)	(១៨០.១៨២)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	(៤៤.២៦០)	(១៨០.១៨២)	-	-

ចំណាយដែលបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាត ត្រូវបានសង្ខេបដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
ការខាតបង់ឥណទានដែលរំពឹងទុកនៃទ្រព្យសកម្ម				
កិច្ចសន្យា និងគណនីត្រូវទទួល	៤៤.២៦០	១៨០.១៨២	-	-
ជម្រះចេញពីបញ្ជី	៤២.១៥៣	១៧១.៦០៥	២៦៧.៤៥៧	១.០៩៩.២៤៨
	៨៦.៤១៣	៣៥១.៧៨៧	២៦៧.៤៥៧	១.០៩៩.២៤៨

ជេអេស លេន ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

១១. ចំណាយបង់មុន និងគណនីត្រូវទទួលផ្សេងៗ

ព័ត៌មានលម្អិតអំពីចំណាយបង់មុន និងគណនីត្រូវទទួលផ្សេងៗរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
អាករលើតម្លៃបន្ថែមធាតុចូល	២០៦.៥១១	៨៣១.២០៧	-	-
គណនីត្រូវទទួលពីភាគីពាក់ព័ន្ធ	១៥.៣៥៥	៦១.៨០៤	៤.៨៥០	១៩.៨១២
គណនីត្រូវទទួលផ្សេងៗ	១.៦៤៩	៦.៦៣៧	៤.៩៥១	២០.២២៥
	២២៣.៥១៥	៨៩៩.៦៤៨	៩.៨០១	៤០.០៣៧

១២. ការវិនិយោគនៅក្នុងបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
តាមថ្លៃដើម				
ភាគហ៊ុនមិនបានដកស្រង់តម្លៃ	៥០០.០០០	២.០០០.០០០	-	-
បូក៖ ចំណែកខាតរបស់បុត្រសម្ព័ន្ធនៃក្រុមហ៊ុនបុត្រ				
សម្ព័ន្ធដែលបានកត់ត្រាក្នុងគណនីមូលធន	(៩.៩៥០)	(៤០.៥០៦)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១២.៩៥៧	-	-
	៤៩០.០៥០	១.៩៧២.៤៥១	-	-

ព័ត៌មានលម្អិតអំពីបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបុត្រសម្ព័ន្ធមានដូចខាងក្រោម៖

ឈ្មោះ	ទីតាំង អាជីវកម្មចម្បង	ការប្រាក់ ប្រសិទ្ធភាព (%) ឆ្នាំ២០២៤	សកម្មភាពចម្បង
ជេអេស វេនឈ័រ ឯ.ក	ប្រទេសកម្ពុជា	៤០%	ការកាន់កាប់ការវិនិយោគ

កាន់កាប់ដោយប្រយោលតាមរយៈជេអេស វេនឈ័រ ឯ.ក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលស៊ីអេច ម៉ាយក្រូហ្វាយនែន ម.ក *	ប្រទេសកម្ពុជា	១៦%	ចូលរួមក្នុងគ្រប់ទិដ្ឋភាពនៃអាជីវកម្ម មីក្រូហិរញ្ញវត្ថុ និងការផ្តល់សេវា ហិរញ្ញវត្ថុពាក់ព័ន្ធក្នុងប្រទេសកម្ពុជា
--	---------------	-----	--

* មិនបានធ្វើសវនកម្មដោយក្រុមហ៊ុន ហ្គេន សនចុន (ខេមបូឌា) លីមីតធីត

ខេត្តកោះកុង ក្រុងកោះកុង
 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ក)
 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយាល័យបោះឆ្នោតដែលបានបញ្ចប់

តារាងខាងក្រោមសង្ខេបព័ត៌មានជាសារវន្តរបស់បុត្រសម្ព័ន្ធនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ការកែតម្រូវលើភាពខុសគ្នាណាមួយ នៅក្នុងគោលនយោបាយគណនេយ្យ និងផ្ទៀងផ្ទាត់ព័ត៌មានទៅនឹងសមតុល្យយោងនៃភាគកម្មនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន។

ឆ្នាំ២០២៤

ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ

ទ្រព្យសកម្មរយៈពេលវែង	១.៤២១.៤២៦
ទ្រព្យសកម្មរយៈពេលខ្លី	៣០៦.៥១៦
ចំណូលរយៈពេលខ្លី	១៤៤.០៨៤
ទ្រព្យសកម្មសុទ្ធ	១.៥៨៣.៨៥៨

សង្ខេបនៃលទ្ធផលហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ

ខាតក្នុងឆ្នាំ/ចំណូលលម្អិតសរុប	(២៦.១៦៥)
រួមបញ្ចូលក្នុងចំណូលលម្អិតសរុបគឺ៖	
ចំណូល	៦៦.១៦៩

ការផ្ទៀងផ្ទាត់នៃទ្រព្យសកម្មសុទ្ធទៅនឹងសមតុល្យយោងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ

ចំណែកនៃទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុន	២៥៣.៤១៧
សមតុល្យយោងនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	២៥៣.៤១៧

ចំណែកនៃលទ្ធផលរបស់ក្រុមហ៊ុនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ

ចំណែកនៃចំណេញ ឬខាតរបស់ក្រុមហ៊ុន	(៤.១៨៦)
ចំណែកនៃចំណូលលម្អិតសរុបរបស់ក្រុមហ៊ុន	(៤.១៨៦)

(ទំព័រនេះត្រូវបានទុកចន្លោះទំនេរដោយចេតនា)

១៣. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទនៃរបាយការណ៍ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ដែលអាចធ្វើការផ្ទៀងផ្ទាត់បានជាមួយនឹងសមាសធាតុដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
សាច់ប្រាក់ក្នុងធនាគារ	១៤០.៦១០	៥៦៥.៩៥៥	១៩២.១៦៨	៧៨៥.០០៦
សាច់ប្រាក់ក្នុងដៃ	-	-	១៦.៥៩៨	៦៧.៨០៣
	១៤០.៦១០	៥៦៥.៩៥៥	២០៨.៧៦៦	៨៥២.៨០៩

ចំណូលការប្រាក់ដែលទទួលបានពីសាច់ប្រាក់ក្នុងធនាគារមានសមតុល្យ ៥៤ ដុល្លារអាមេរិក ឬស្មើនឹង ២២០.០០០ រៀល ក្នុងអំឡុងការិយបរិច្ឆេទនេះ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មានសមតុល្យ ៤២៣ ដុល្លារអាមេរិក ឬស្មើនឹង ១.៧៣៩.០០០ រៀល)។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនទទួលបានប្រាក់បញ្ញើអាចបង្វិលមកវិញបាន និងការទូទាត់បុរេប្រទានដែលទទួលបានពីម្ចាស់បន្ទប់ទៅលើការជួសជុលកែលម្អ កម្រៃសេវាគ្រប់គ្រង និងមូលនិធិដាក់សន្សំប្រុងក្នុងសមតុល្យ ១៥៨.៦៥០ ដុល្លារអាមេរិក ឬស្មើនឹង ៦៣៨.៥៦៦.០០០ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មានសមតុល្យ ៤៧.៩១៩ ដុល្លារអាមេរិក ឬស្មើនឹង ១៩៥.៧៤៩.០០០ រៀល)។

បន្ថែមពីនេះទៀត ក្រុមហ៊ុនបានធ្វើការទូទាត់ជំនួសសម្រាប់ការគ្រប់គ្រងអចលនទ្រព្យរបស់ Garden Residency ២ ក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍ដែលមានសមតុល្យសរុប ១៥៨.៥៦៥ ដុល្លារអាមេរិក ឬស្មើនឹង ៦៣៨.២២៤.០០០ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មានសមតុល្យ ១៦.៨០៦ ដុល្លារអាមេរិក ឬស្មើនឹង ៦៨.៦៥៣.០០០ រៀល)។ ការទូទាត់ទាំងនេះរួមបញ្ចូលទាំងចំណាយប្រតិបត្តិការ និងចំណាយទឹកភ្លើង។

សមតុល្យសុទ្ធនៃប្រាក់បញ្ញើអាចបង្វិលមកវិញបាន និងការទូទាត់បុរេប្រទានគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបានពិចារណាទៅលើការកាត់កងជាមួយនឹងការទូទាត់សងជំនួសដែលបានធ្វើឡើងមានសមតុល្យ ៨៥ ដុល្លារអាមេរិក ឬស្មើនឹង ៣៤២.០០០ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មានសមតុល្យ ៣១.១១៣ ដុល្លារអាមេរិក ឬស្មើនឹង ១២៧.០៩៦.០០០ រៀល)។ ក្រុមហ៊ុនគ្រប់គ្រងប្រតិបត្តិការទាំងនេះដោយអនុលោមតាមគោលការណ៍របស់ខ្លួន។

ក្រុមហ៊ុនចាត់ទុកប្រាក់បញ្ញើអាចបង្វិលមកវិញបានដែលទទួលបានជាខ្ទង់ក្រៅតារាងតុល្យការរហូតដល់ការកើតមានឡើងនូវព្រឹត្តិការណ៍ដែលបង្កឱ្យមានកាតព្វកិច្ចសងប្រាក់មកវិញ។ ដូចគ្នានេះដែរ ការទូទាត់ត្រូវបានចាត់ទុកថាខ្ទង់ក្រៅតារាងតុល្យការរហូតដល់មានការទូទាត់សងមកវិញ ឬការទូទាត់កើតមានឡើង។

១៤. សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម និងបំណុលភតិសន្យា

ក្រុមហ៊ុនមានកិច្ចសន្យាភតិសន្យាជាមួយភាគហ៊ុនិកមួយរូបរបស់ក្រុមហ៊ុនសម្រាប់អគារដែលបានប្រើប្រាស់ជាអគារការិយាល័យសម្រាប់ប្រតិបត្តិការរបស់ខ្លួនដែលមានរយៈពេល ២ឆ្នាំ ដែលជាកិច្ចសន្យាមិនអាចលុបចោលបានចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមហ៊ុន ពុំមានការរឹតត្បិតពីការជួល និងការជួលបន្តទ្រព្យសកម្មភតិសន្យានេះទេ។

បម្រែបម្រួលសមតុល្យយោងនៃសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
ថ្លៃដើម				
សមតុល្យគិតត្រឹមដើមឆ្នាំ	១២១.០០៨	៤៩៤.៣១៨	១២៣.៤៦៨	៥០៨.៣១៨
បន្ថែម	-	-	១២១.០០៨	៤៩៧.៣៤៣
ភតិសន្យាដែលផុតកាលកំណត់	-	-	(១២៣.៤៦៨)	(៥០៧.៤៥៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៧.២៦១)	-	(៣.៨៩០)
សមតុល្យគិតត្រឹមចុងឆ្នាំ	១២១.០០៨	៤៨៧.០៥៧	១២១.០០៨	៤៩៤.៣១៨
រំលស់បង្គរ				
សមតុល្យគិតត្រឹមដើមការិយបរិច្ឆេទ	(៣០.២៥២)	(១២៣.៥៨០)	(៩២.៦០១)	(៣៨១.២៣៩)
រំលស់	(៦០.៥០៤)	(២៤៦.៣១២)	(៦១.១១៩)	(២៥១.១៩៩)
ភតិសន្យាដែលផុតកាលកំណត់	-	-	១២៣.៤៦៨	៥០៧.៤៥៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤.៥៩៩	-	១.៤០៥
សមតុល្យគិតត្រឹមចុងឆ្នាំ	(៩០.៧៥៦)	(៣៦៥.២៩៣)	(៣០.២៥២)	(១២៣.៥៨០)
សមតុល្យយោងគិតត្រឹមចុងឆ្នាំ	៣០.២៥២	១២១.៧៦៤	៩០.៧៥៦	៣៧០.៧៣៨

បំណុលភតិសន្យាទាក់ទងទៅនឹងតម្លៃបច្ចុប្បន្នលើការទូទាត់ភតិសន្យាតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងភតិសន្យាទាំងនោះ។

(ទំព័រនេះត្រូវបានទុកចន្លោះឱ្យទំនេរដោយចេតនា)

ខេត្តកោះកុង ក្រុងកោះកុង
 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ)
 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

បម្រែបម្រួលបំណុលភកតិសន្យាមានដូចខាងក្រោម៖

	ឆ្នាំ២០២៤		ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
សមតុល្យគិតត្រឹមដើមឆ្នាំ	៩២.៨៦៨	៣៧៩.៣៦៦	៣២.៦១៩	១៣៤.២៩២
បន្ថែម	-	-	១២១.០០៨	៤៩៧.៣៤៣
ចំណាយការប្រាក់	៦.២៣៦	២៥.៣៨៧	៥.៩១៣	២៤.៣០២
ការទូទាត់សងប្រាក់ដើម	(៦០.៤៣៧)	(២៤៦.០៣៩)	(៦០.៧៥៩)	(២៤៩.៧១៩)
ការទូទាត់សងការប្រាក់	(៦.២៣៦)	(២៥.៣៨៧)	(៥.៩១៣)	(២៤.៣០២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៧៩២)	-	(២.៥៥០)
សមតុល្យគិតត្រឹមចុងឆ្នាំ	៣២.៤៣១	១៣០.៥៣៥	៩២.៨៦៨	៣៧៩.៣៦៦

តារាងខាងក្រោមបង្ហាញពីសមតុល្យយោងនៃបំណុលភកតិសន្យារបស់ក្រុមហ៊ុន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
រយៈពេលខ្លី	៣២.៤៣១	១៣០.៥៣៥	៦០.៤៣៦	២៤៦.៨៨១
រយៈពេលវែង	-	-	៣២.៤៣២	១៣២.៤៨៥
	៣២.៤៣១	១៣០.៥៣៥	៩២.៨៦៨	៣៧៩.៣៦៦

អត្រាការប្រាក់ជាមធ្យមនៃបំណុលភកតិសន្យាគឺ ៩,៥%។

ព័ត៌មានលម្អិតអំពីការទូទាត់បំណុលភកតិសន្យាអប្បបរមានាពេលអនាគតត្រូវបានសង្ខេបដូចខាងក្រោម៖

	ក្នុងរយៈពេលមួយឆ្នាំ		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	ដុល្លារអាមេរិក	១ ទៅ ២ឆ្នាំ	ដុល្លារអាមេរិក	សរុប
			ដុល្លារអាមេរិក	ពាន់រៀល
			(កំណត់សម្គាល់ ៤.២)	
ការទូទាត់ភកតិសន្យា	៣៣.៣៣៦	-	៣៣.៣៣៦	១៣៤.១៧៧
បន្ទុកហិរញ្ញវត្ថុ	(៩០៥)	-	(៩០៥)	(៣.៦៤២)
តម្លៃបច្ចុប្បន្នសុទ្ធ	៣២.៤៣១	-	៣២.៤៣១	១៣០.៥៣៥

ជេអេស លេន ភីរិនស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ជាក់

	ក្នុងរយៈពេលមួយឆ្នាំ	១ ទៅ ២ឆ្នាំ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់៤.២)
ការទូទាត់ភតិសន្យា	៦៦.៦៧២	៣៣.៣៣៧	១០០.០០៩	៤០៨.៥៣៧
បន្ទុកហិរញ្ញវត្ថុ	(៦.២៣៦)	(៩០៥)	(៧.១៤១)	(២៩.១៧១)
តម្លៃបច្ចុប្បន្នសុទ្ធ	៦០.៤៣៦	៣២.៤៣២	៩២.៨៦៨	៣៧៩.៣៦៦

ចំណាយទាក់ទងនឹងភតិសន្យារយៈពេលខ្លីក្នុងអំឡុងការិយបរិច្ឆេទនេះមានសមតុល្យ ២៦៧ ដុល្លារអាមេរិក ឬស្មើនឹង ១.០៨៧.០០០ រៀល (ឆ្នាំ២០២៣៖ មានសមតុល្យ ២៦៧ ដុល្លារអាមេរិក ឬ ១.០៩៧.០០០ រៀល) ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់លេខ ២៤។

១៥. ឥណទានដែលត្រូវទទួល

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនបានផ្តល់ឥណទានដល់ភតិយជនមួយ។ ឥណទាននេះ មិនមានទ្រព្យធានានោះទេ តែទទួលបានអត្រាការប្រាក់ប្រសិទ្ធភាពក្នុងអត្រា ១៣,៩៤% និងមានកាលបរិច្ឆេទផុតកំណត់សងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

១៦. ដើមទុន

បម្រែបម្រួលនៃដើមទុនដែលបានអនុម័តឱ្យបោះផ្សាយមានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
ចំនួនភាគហ៊ុន		សមតុល្យ		ចំនួនភាគហ៊ុន		សមតុល្យ	
ដុល្លារអាមេរិក		ពាន់រៀល		ដុល្លារអាមេរិក		ពាន់រៀល	
(កំណត់សម្គាល់ ៤.២)				(កំណត់សម្គាល់ ៤.២)			
បានចុះបញ្ជី បានបោះផ្សាយ និង							
បានទូទាត់ពេញលេញ		២៥.៧១០.០០០	៦៤២.៧៥០	២.៥៧១.០០០	២៥.៧១០.០០០	៦៤២.៧៥០	២.៥៧១.០០០

១៧. បុព្វលាភភាគហ៊ុន

បុព្វលាភភាគហ៊ុនជាទូទៅតំណាងឱ្យសមតុល្យលើសដែលក្រុមហ៊ុនទទួលបានពីតម្លៃចារឹកនៃភាគហ៊ុនរបស់ខ្លួន ដោយអនុលោមតាមការបោះផ្សាយភាគហ៊ុន ដកចេញនូវថ្លៃដើមប្រតិបត្តិការដែលបានបែងចែកដោយផ្ទាល់ក្នុងការបោះផ្សាយភាគហ៊ុន។

១៨. គណនីពាណិជ្ជ និងគណនីត្រូវសងប្រចាំថ្ងៃ

ព័ត៌មានលម្អិតពីគណនីនេះរួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
គណនីពាណិជ្ជត្រូវសង*	២.៣៨៣.៨៤៨	៩.៥៩៤.៩៨៨	៥.១២២.៥២២	២០.៩២៥.៥០២
អាករលើតម្លៃបន្ថែមប្រចាំថ្ងៃ ("VAT")	១.១០៩.៥៨៩	៤.៤៦៦.០៩៦	៧០៤.២២២	២.៨៧៦.៧៤៧
ការវិនិយោគត្រូវសង	៥០០.០០០	២.០១២.៥០០	-	-
ពន្ធត្រូវសងផ្សេងៗ	៣២.៩៣០	១៣២.៥៤៣	៣៥.៦០៣	១៤៥.៤៣៨
ប្រាក់បៀវត្សត្រូវសង	៣.៨៤៥	១៥.៤៧៦	-	-
ប្រាក់កក់ពីការជួល	២.៤៧០	៩.៩៤២	៤.៣៦០	១៧.៨១១
គណនីត្រូវសងផ្សេងៗ	៥០.០២៣	២០១.៣៤៤	១៨.៨៩៤	៧៧.១៨២
	៤.០៨២.៧០៥	១៦.៤៣២.៨៨៩	៥.៨៨៥.៦០១	២៤.០៤២.៦៨០

* រាប់បញ្ចូលគណនីត្រូវសងដើម្បីទិញដីមួយកន្លែងសម្រាប់ការអភិវឌ្ឍគម្រោងនាពេលអនាគតក្នុងសមតុល្យ ៣៣៤.៨៦០ ដុល្លារអាមេរិក។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គណនីពាណិជ្ជត្រូវសងរយៈពេលវែងដែលមានសមតុល្យ ៦៥៣.៧០៧ ដុល្លារអាមេរិក ឬស្មើទៅនឹង ២.៦៧០.៣៩៣.០០០ រៀល តំណាងឱ្យផលបូកសរុបរក្សាទុកដែលពាក់ព័ន្ធនឹងកិច្ចសន្យាសាងសង់ ហើយអាចធ្វើការសងត្រឡប់មកវិញបាន ក្នុងរយៈពេល ២៤ ខែបន្ទាប់ពីការបញ្ចប់គម្រោងសាងសង់រួចរាល់។

១៩. ប្រាក់កម្ចី

គណនីនេះរួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
ឥណទានពីធនាគារពាណិជ្ជ (ក)	១២.៥៣២.៤៤៧	៥០.៤៤៣.០៩៩	៦.២៩៦.៧៨៣	២៥.៧២២.៣៥៨
ឥណទានពីភាគីពាក់ព័ន្ធ (ខ)	១.១៧៥.៣៤៩	៤.៧៣០.៧៨០	១.០៧៦.០៩៦	៤.៣៩៥.៨៥២
ឥណទានពីតតិយជនជាបុគ្គល (គ)	២០០.០០០	៨០៥.០០០	២០០.០០០	៨១៧.០០១
	១៣.៩០៧.៧៩៦	៥៥.៩៧៨.៨៧៩	៧.៥៧២.៨៧៩	៣០.៩៣៥.២១១

ខេត្តសៀមរាប ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

ក. ព័ត៌មានលម្អិតរបស់ឥណទានពីធនាគារពាណិជ្ជមានដូចខាងក្រោម៖

កាលបរិច្ឆេទនៃកិច្ចសន្យា	សមតុល្យប្រាក់ដើម	ទ្រព្យធានាបញ្ចាំ	អត្រាការប្រាក់ប្រសិទ្ធភាព	កាលបរិច្ឆេទផុតកំណត់សង
ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩	៩៦០.០០០ ដុល្លារអាមេរិក	សន្និធិអចលនទ្រព្យរបស់ក្រុមហ៊ុនដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៨	១២%	ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១	១.៩៩៤.៨៩៣ ដុល្លារអាមេរិក	មិនមានទ្រព្យធានាបញ្ចាំ	៨,៥%	ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០៣៦
ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២	៤.០០០.០០០ ដុល្លារអាមេរិក	ទ្រព្យបញ្ចាំរួម និងការធានាពីម្ចាស់ហ៊ុនចំនួនប្រាំមួយរូបរបស់ក្រុមហ៊ុន	៨,៥%	ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៨
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤	១.៥០០.០០០ ដុល្លារអាមេរិក	សម្បត្តិកម្មរួមគ្នាសន្និធិអចលនទ្រព្យរបស់ក្រុមហ៊ុនដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៨	១៣%	ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៣៩
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤	២.៧០០.០០០ ដុល្លារអាមេរិក	សម្បត្តិកម្មរួមគ្នាលើអចលនទ្រព្យរបស់ប្រធានក្រុមប្រឹក្សាភិបាល	១១%	ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០៣៩
	១.៤០០.០០០.០០០ រៀល			
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤	២.៣០០.០០០ ដុល្លារអាមេរិក	សម្បត្តិកម្មរួមគ្នាលើអចលនទ្រព្យរបស់ប្រធានក្រុមប្រឹក្សាភិបាល	១១%	ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០៣៩
	១.១២០.០០០.០០០ រៀល			

ខ. ឥណទានពីភាគីពាក់ព័ន្ធទទួលបានការប្រាក់ ១៥% ក្នុងមួយឆ្នាំ។ ឥណទានទាំងនេះ មិនមានទ្រព្យធានាបញ្ចាំ និងត្រូវសងតាមតម្រូវការ។

បម្រែបម្រួលនៃឥណទានពីភាគីពាក់ព័ន្ធត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ២១។

គ. តារាងខាងក្រោមនេះបង្ហាញពីឥណទានពីតតិយជនជាបុគ្គលដូចខាងក្រោម៖

កាលបរិច្ឆេទនៃកិច្ចសន្យា	សមតុល្យប្រាក់ដើម	ទ្រព្យធានាបញ្ចាំ	អត្រាការប្រាក់ប្រសិទ្ធភាព	កាលបរិច្ឆេទផុតកំណត់សង
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២	២០០.០០០ ដុល្លារអាមេរិក	មិនមានទ្រព្យធានាបញ្ចាំ	១៨%	ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

ខេត្តសៀមរាប ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 គណនីសម្រាប់ការបង់ប្រាក់ប្រចាំថ្ងៃ (ត)
 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ជាក់

តារាងខាងក្រោមបង្ហាញពីសមតុល្យយោងនៃប្រាក់កម្ចីរបស់ក្រុមហ៊ុន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
រយៈពេលខ្លី				
ឥណទានពីធនាគារពាណិជ្ជ (ក)	៥៣២.១០៦	២.១៤១.៧២៦	៥៨៥.៧៩៧	២.៣៩២.៩៨០
ឥណទានពីភាគីពាក់ព័ន្ធ (ខ)	១.១៧៥.៣៤៩	៤.៧៣០.៧៨០	១.០៧៦.០៩៦	៤.៣៩៥.៨៥៣
	១.៧០៧.៤៥៥	៦.៨៧២.៥០៦	១.៦៦១.៨៩៣	៦.៧៨៨.៨៣៣
រយៈពេលវែង				
ឥណទានពីធនាគារពាណិជ្ជ (ក)	១២.០០០.៣៤១	៤៨.៣០១.៣៧៣	៥.៧១០.៩៨៦	២៣.៣២៩.៣៧៨
ឥណទានពីតតិយជនជាបុគ្គល (គ)	២០០.០០០	៨០៥.០០០	២០០.០០០	៨១៧.០០០
	១២.២០០.៣៤១	៤៩.១០៦.៣៧៣	៥.៩១០.៩៨៦	២៤.១៤៦.៣៧៨
	១៣.៩០៧.៧៩៦	៥៥.៩៧៨.៨៧៩	៧.៥៧២.៨៧៩	៣០.៩៣៥.២១១

ចំណាយការប្រាក់ក្នុងអំឡុងឆ្នាំ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃថ្លៃដើមអភិវឌ្ឍន៍ទ្រព្យសម្បត្តិ ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ		សម្រាប់ដំណាច់ការិយបរិច្ឆេទ	
	ដែលបានបញ្ចប់		ដែលបានបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	
	ពាន់រៀល		ពាន់រៀល	
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
ឥណទានធនាគារ	-	-	៣០៥.២៦៥	១.២៥៤.៦៣៩
ឥណទានពីភាគីពាក់ព័ន្ធ	-	-	២៧៣.៦៦៦	១.១២៤.៧៦៧
ឥណទានពីតតិយជនជាបុគ្គល	-	-	២៥០.០៧៦	១.០២៧.៨១២
	-	-	៨២៩.០០៧	៣.៤០៧.២១៨

នៅក្នុងឆ្នាំ២០២៤ ចំណាយការប្រាក់ដែលមានសមតុល្យ ៩៥៧.៥១៥ ដុល្លារអាមេរិក ឬស្មើនឹង ៣.៨៩៨.០៤៣.០០០ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ មានសមតុល្យ ២២៥.៥៤១ ដុល្លារអាមេរិក ឬស្មើនឹង ៩២៦.៩៧៤.០០០ រៀល) ត្រូវបានកត់ត្រាក្នុងគណនីចំណេញ ឬខាតបង់ប្រាក់បញ្ចប់ការអភិវឌ្ឍន៍អចលនទ្រព្យ។

២០. ការធ្លាក់ចុះបំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញវត្ថុ

បម្រែបម្រួលបំណុលរបស់ក្រុមហ៊ុនដែលកើតឡើងពីសកម្មភាពហិរញ្ញវត្ថុ ត្រូវបានធ្វើចំណាត់ថ្នាក់ដូចខាងក្រោម៖

	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដុល្លារអាមេរិក	មិនមានលំហូរសាច់ប្រាក់		លំហូរសាច់ប្រាក់			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
		ចំណាយការប្រាក់ ដុល្លារអាមេរិក	ការប្រមូលជំនួស ដុល្លារអាមេរិក	សាច់ប្រាក់ ដែលបានទទួល ដុល្លារអាមេរិក	ការទូទាត់សង ប្រាក់ដើម ដុល្លារអាមេរិក	ការទូទាត់សង ការប្រាក់ ដុល្លារអាមេរិក		
ប្រាក់កម្ចី	៧.៥៧២.៨៧៩	៩៥៧.៥១៥	-	៧.១៩៤.៣២១	(៨៥៩.០៧២)	(៩៥៧.៨៤៧)	១៣.៩០៧.៧៩៦	៥៥.៩៧៨.៨៧៩
បំណុលភតិសន្យា	៩២.៨៦៨	៦.២៣៦	-	-	(៦០.៤៣៧)	(៦.២៣៦)	៣២.៤៣១	១៣០.៥៣៥
សមតុល្យដែលជំពាក់ភាគហ៊ុនិក	៤.៧០៩.០២២	-	(៣៣.១០៧)	២.៨៦៧.២០៧	(៤.៤៧១.៣៥៤)	-	៣.០៧១.៧៦៨	១២.៣៦៣.៨៦៦
	១២.៣៧៤.៧៦៩	៩៦៣.៧៥១	(៣៣.១០៧)	១០.០៦១.៥២៨	(៥.៣៩០.៨៦៣)	(៩៦៤.០៨៣)	១៧.០១១.៩៩៥	៦៨.៤៧៣.២៨០

	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដុល្លារអាមេរិក	មិនមានលំហូរសាច់ប្រាក់		លំហូរសាច់ប្រាក់			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
		ចំណាយការប្រាក់ ដុល្លារអាមេរិក	ភតិសន្យាបន្ថែម ដុល្លារអាមេរិក	សាច់ប្រាក់ ដែលបានទទួល ដុល្លារអាមេរិក	ការទូទាត់សង ប្រាក់ដើម ដុល្លារអាមេរិក	ការទូទាត់សង ការប្រាក់ ដុល្លារអាមេរិក		
ប្រាក់កម្ចី	៧.៣០៨.២៤៤	១.០៥៤.៥៤៨	-	៤.៥១០.៥១៨	(៤.៣៩៣.៨២២)	(៩០៦.៦០៩)	៧.៥៧២.៨៧៩	៣០.៩៣៥.២១១
បំណុលភតិសន្យា	៣២.៦១៩	៥.៩១៣	១២១.០០៨	-	(៦០.៧៥៩)	(៥.៩១៣)	៩២.៨៦៨	៣៧៩.៣៦៦
សមតុល្យដែលជំពាក់ភាគហ៊ុនិក	១.៧៣១.៨២៣	-	-	៥.៥៧៥.៥៤២	(២.៥៧៤.៧៧១)	-	៤.៧០៩.០២២	១៩.២៣៦.៣៥៥
	៩.០៧២.៦៨៦	១.០៦០.៤៦១	១២១.០០៨	១០.០៨៦.០៦៩	(៧.០២៩.៣៥២)	(៩១២.៥២២)	១២.៣៧៤.៧៦៩	៥០.៥៥០.៩៣២

២១. ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ
 សមតុល្យខាងក្រោម គឺជាសមតុល្យដែលជំពាក់ភាគីពាក់ព័ន្ធ៖

ភាគីពាក់ព័ន្ធ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ភាគហ៊ុនិក និងអភិបាល				
សមតុល្យដែលជំពាក់ភាគហ៊ុនិក - ដកចេញនូវ				
ចំណែករយៈពេលខ្លី	-	-	៣.៥០០.០០០	១៤.២៩៧.៥០០
សមតុល្យដែលជំពាក់ភាគហ៊ុនិក	៣.០៧១.៧៦៨	១២.៣៦៣.៨៦៦	១.២០៩.០២២	៤.៩៣៨.៨៥៥
ប្រាក់កម្ចី	១.១៧៥.៣៤៩	៤.៧៣០.៧៧៩	១.០៧៦.០៩៦	៤.៣៩៥.៨៥២
ទ្រព្យសកម្មកិច្ចសន្យា	-	-	៤០៧.៥៣៤	១.៦៦៤.៧៧៧
ប្រាក់បញ្ញើអាចបង្វិលសងមកវិញ *	២០.០០០	៨០.៥០០	២០.០០០	៨១.៧០០
គណនីត្រូវទទួល	-	-	៤.០០៩	១៦.៣៧៧
ក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរួម				
ការវិនិយោគដែលត្រូវសង	៥០០.០០០	២.០០០.០០០	-	-
គណនីត្រូវទទួលពីភាគីពាក់ព័ន្ធ	១៥.៣៥៥	៦១.៨០៤	៤.៨៥០	១៩.៨១២

សមតុល្យដែលជំពាក់ភាគហ៊ុនិក គឺជាបុរេប្រទានដែលបានទទួល និងការទូទាត់លើចំណាយដែលបានបង់ដោយភាគហ៊ុនិកជំនួសឱ្យក្រុមហ៊ុន។ សមតុល្យទាំងនេះ មិនមានទ្រព្យធានា មិនមានការប្រាក់ ហើយត្រូវសងតាមតម្រូវការ លើកលែងតែសមតុល្យ ៨៨៣.១៤៥ ដុល្លារអាមេរិក ដែលត្រូវធ្វើការសងត្រឡប់មកវិញបន្ទាប់ពីឆ្នាំ២០២៤។

ព័ត៌មានលម្អិតពីប្រាក់កម្ចីត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ១៩។

* ប្រាក់បញ្ញើអាចបង្វិលសងមកវិញ គឺត្រូវបង់ទៅឱ្យអាជ្ញាធរពាក់ព័ន្ធ ដើម្បីទទួលបានអាជ្ញាបណ្ណបរទេសបាលកិច្ចសម្រាប់ភាគហ៊ុនិកក្នុងការកាន់កាប់ទ្រព្យសម្បត្តិជំនួសឱ្យក្រុមហ៊ុន។

(ទំព័រនេះត្រូវបានទុកចន្លោះទំនេរដោយចេតនា)

ខេត្តកោះកុង ក្រុងកោះកុង
 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ក.)
 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

ក្នុងអំឡុងការិយបរិច្ឆេទ ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ត្រូវបានកត់ត្រាដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ និង ទំនាក់ទំនង	ប្រតិបត្តិការ	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)	
ភាគហ៊ុនិក	ការទូទាត់សងលើបុរេប្រទាន	៤.៤៧១.៣៥៤	១៨.២០២.៨៨២	២.៥៧៤.៧៧១	១០.៥៨២.៣០៩
	បុរេប្រទានដែលបានទទួល	២.៨៦៧.២០៧	១១.៦៧២.៤០០	៥.៥៧៥.៥៤២	២២.៩១៥.៤៧៨
	ចំណាយការប្រាក់	១៦៣.៣១២	៦៦៤.៨៤៣	២៩៥.១០៨	១.២១២.៨៩៤
	ការប្រមូលប្រាក់ជំនួសឱ្យក្រុមហ៊ុន	៣៣.១០៧	១៣៤.៧៧៩	៣៩.៦៧០	១៦៣.០៤៤
	ការទូទាត់សងការប្រាក់	១៨.៤២២	៧៤.៩៩៦	១៦៤.១៧១	៦៧៤.៧៤៣
	ការទូទាត់សងប្រាក់ដើម	-	-	២.៣៣១.៨៤០	៩.៥៨៣.៨៦២
	ការទូទាត់ដែលបានធ្វើឡើងជំនួសឱ្យ ក្រុមហ៊ុន	-	-	១៦.០៩៨	៦៦.១៦៣
	សាច់ប្រាក់ទទួលបានមកពីប្រាក់កម្ចី	-	-	១.១៧៦.៧២០	៤.៨៣៦.៣១៩
	ប្រាក់បញ្ញើដែលបានបង់	-	-	២០.០០០	៨២.២០០
	គណនីត្រូវទទួល	-	-	៤.០០៩	១៦.៤៧៧
	សេវាដំណើរការ	-	-	១.២០០	៤.៩៣២
ក្រុមហ៊ុនស្ថិត ក្រោមការ គ្រប់គ្រងរួម	ការទូទាត់សងជំនួស	៧៦.៣២៦	៣១០.៧២៣	៤៧.៩៧៩	១៩៧.១៩៤
	សេវាគ្រប់គ្រង	៦៧.៤៤២	២៧៤.៥៥៦	២៩.៩៧៧	១២៣.២០៥
	សេវាគណនេយ្យ	-	-	២១.០៤៧	៨៦.៥០៣
	ការផ្តល់សេវាកម្ម	-	-	១២១	៤៩៧

(ទំព័រនេះត្រូវបានទុកចន្លោះទំនេរដោយចេតនា)

ប្រតិបត្តិការជាមួយគណៈគ្រប់គ្រងសំខាន់ៗ

គណៈគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលទាំងឡាយណាដែលមានទំនួលខុសត្រូវក្នុងការធ្វើផែនការ ដឹកនាំ និងគ្រប់គ្រង សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមិនថាដោយផ្ទាល់ ឬដោយប្រយោលនោះទេ។ គណៈគ្រប់គ្រងសំខាន់ៗរួមបញ្ចូលក្រុមប្រឹក្សាភិបាល ទាំងអស់របស់ក្រុមហ៊ុន។ ប្រតិបត្តិការជាមួយគណៈគ្រប់គ្រងសំខាន់ៗមានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)	
អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល	១៧៩.២១៤	៧២៩.៥៨០	៣៩០.៧៤៤	១.៦០៥.៩៥៨

២២. ចំណូលផ្សេងៗ

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)	
ការកត់ត្រាបញ្ជាសទៅលើថ្លៃដើមនៃការសាងសង់ ក្នុងអំឡុងពេលបញ្ចប់	៦៦២.៨៧០	២.៦៩៨.៥៤៤	-	-
បុព្វលាភពីការពន្យារពេលលើការទូទាត់	៤៧៨.៤៣០	១.៩៤៧.៦៨៩	១៥៧.៣៨៥	៦៤៦.៨៥២
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស	១៥.១០១	៦១.៤៧៦	១៨.៣៩២	៧៥.៥៩១
ចំណូលលើការជួល	១២.១៤១	៤៩.៤២៦	១៣.៣៧៦	៥៤.៩៧៥
ចំណូលពីប្រាក់ពិន័យ	១១.៣០៧	៤៦.០៣១	១៣៥.៥២៥	៥៥៧.០០៨
ផ្សេងៗ	៤៥១.៤១១	១.៨៣៧.៦៩៣	១០.៩៦០	៤៥.០៤៦
	១.៦៣១.២៦០	៦.៦៤០.៨៥៩	៣៣៥.៦៣៨	១.៣៧៩.៤៧២

២៣. ចំណាយលើការលក់ និងទីផ្សារ

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)	
ទីផ្សារ	៧១.០៨២	២៨៩.៣៧៥	៩២.៣៣៤	៣៧៩.៤៩២
កម្រៃជើងសា	៣.៤១១	១៣.៨៨៦	១៦៣.០៩៦	៦៧០.៣២៥
	៧៤.៤៩៣	៣០៣.២៦១	២៥៥.៤៣០	១.០៤៩.៨១៧

២៤. ចំណាយទូទៅ និងចំណាយរដ្ឋបាល

ព័ត៌មានលម្អិតលើចំណាយទូទៅ និងចំណាយរដ្ឋបាលរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ប្រាក់បៀវត្ស	២៦៥.៩៩៧	១.០៨២.៨៧៤	៥៣៣.៨១៦	២.១៩៣.៩៨៤
សេវាគ្រប់គ្រង	១២៤.៤៣៤	៥០៦.៥៧១	៧៦.៩០៥	៣១៦.០៨០
រំលស់ (កំណត់សម្គាល់លេខ ៦ និង១៤)	៨១.៤៦៥	៣៣១.៦៤៤	៧៧.៤៩៧	៣១៨.៥១៣
សេវាវិជ្ជាជីវៈ	៧៥.២៨៤	៣០៦.៤៨១	១៨៤.០៨២	៧៥៦.៥៧៧
សេវាប្រឹក្សាយោបល់	៥៩.១៦៤	២៤០.៨៥៧	-	-
ចំណាយការធ្វើដំណើរ	១៣.៦៣៦	៥៥.៥១២	១១.៥១៨	៤៧.៣៣៩
ពន្ធមិនអាចកាត់កងបាន	១១.៦៣៩	៤៧.៣៨២	១១៥.១៧៧	៤៧៣.៣៧៧
ការថែទាំសម្រាប់ការដាក់បង្ហាញ	៩.៦៨៣	៣៩.៤១៩	៦៤	២៦៣
ការធានារ៉ាប់រង	៨.០៩២	៣២.៩៤៣	៦.១៦២	២៥.៣២៦
អំណោយ និងការបរិច្ចាគ	៦.៩៨៣	២៨.៤២៨	២.៦៣០	១០.៨០៩
កម្រៃសេវាដំណើរការ	៥.៧០៧	២៣.២៣៣	១៤.៩០២	៦១.២៤៧
ទឹកភ្លើង	៣.៧៤៥	១៥.២៤៦	៥.៥៩១	២២.៩៧៩
ការជួសជុល និងថែទាំ	៣.៤៥៤	១៤.០៦១	២.៤២៣	៩.៩៥៩
ការដាក់ពិន័យ	១.៩៧១	៨.០២៤	-	-
បោះពុម្ព និងសម្ភារការិយាល័យ	១.៦០៨	៦.៥៤៦	៤.១៣៨	១៧.០០៧
ទំនាក់ទំនង	១.៤៤៣	៥.៨៧៤	១.៥៩២	៦.៥៤៣
ជប់លៀងបុគ្គលិក និងអាហារសម្រន់	១.០៣៩	៤.២៣០	១.៩៤៥	៧.៩៩៤
អត្ថប្រយោជន៍បុគ្គលិក	៥១៦	២.១០១	៨៦៦	៣.៥៥៩
សេវាធនាគារ	៣៦៩	១.៥០២	៥៤៣	២.២៣២
ចំណាយការជួល	២៦៧	១.០៨៧	២៦៧	១.០៩៧
ចំណាយផ្សេងៗ	២៤.៣៩៨	៩៩.៣២៤	១១៤.០៨៥	៤៦៨.៨៨៩
	៧០០.៨៩៤	២.៨៥៣.៣៣៩	១.១៥៤.២០៣	៤.៧៤៣.៧៧៤

២៥. ចំណាយប្រតិបត្តិការផ្សេងៗ

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)	
ខាតពីការបញ្ឈប់ការទិញបន្ទប់	៥៤៦.៦៨៧	២.២២៥.៥៦៣	-	-
សំវិធានធនលើសន្និធិដែលបានបញ្ចុះថ្លៃដើម	១៣៤.៨០០	៥៤៨.៧៧១	១៥៥.៥៦៤	៦៣៩.៣៦៨
ការខាតបង់ឱនភាពតម្លៃលើទ្រព្យសម្បត្តិវិនិយោគ	១១៥.៧៦៩	៤៧១.២៩៦	-	-
រំលស់លើទ្រព្យសម្បត្តិវិនិយោគ	៨៤.៤៩១	៣៤៣.៩៦៣	២៨.៦៧៦	១១៧.៨៥៨
ការខាតបង់ឥណទានដែលរំពឹងទុកលើ ទ្រព្យសកម្មកិច្ចសន្យា និងគណនីត្រូវទទួល	៤៤.២៦០	១៨០.១៨២	២៣៨.៩៦៧	៩៨២.១៥៤
ទ្រព្យសកម្មកិច្ចសន្យា និងគណនីត្រូវទទួល ដែលបានជម្រះចេញពីបញ្ជី	៤២.១៥៣	១៧១.៦០៥	២៦៧.៤៥៧	១.០៩៩.២៤៨
ទ្រព្យសកម្មរយៈពេលវែងដែលបានជម្រះ ចេញពីបញ្ជី	២៦.១៩៤	១០៦.៦៣៦	-	-
កម្រៃជើងសារ	១.៥១០	៦.១៤៦	១.៤១៣	៥.៨០៨
	៩៩៥.៨៦៤	៤.០៥៤.១៦២	៦៩២.០៧៧	២.៨៤៤.៤៣៦

២៦. ពន្ធលើប្រាក់ចំណូល

(ក). ចំណាយពន្ធលើប្រាក់ចំណូល

អនុលោមតាមច្បាប់ពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលដោយកំណត់យកតម្លៃមួយណាដែលខ្ពស់ជាងរវាងពន្ធលើប្រាក់ចំណូលតាមអត្រា ២០% នៃប្រាក់ចំណូលជាប់ពន្ធ ឬពន្ធអប្បបរមាតាមអត្រា ១% នៃផលរបរប្រចាំឆ្នាំរួមបញ្ចូលពន្ធទាំងអស់ លើកលែងតែអាករលើតម្លៃបន្ថែមតែប៉ុណ្ណោះ។ ពន្ធអប្បបរមា គឺត្រូវតែបង់ដោយមិនគិតពីស្ថានភាពចំណេញ ឬខាតរបស់អ្នកជាប់ពន្ធឡើយ។

ធាតុផ្សំនៃចំណាយពន្ធលើប្រាក់ចំណូលដែលបានកត់ត្រាក្នុងគណនីចំណេញ ឬខាតមានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ៤.២)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ៤.២)	
ចំណាយពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	៧៩.៤៥៦	៣២៣.៤៦៥	២១៤.៥៣៦	៨៨១.៧៤៣
ចំណាយពន្ធពន្យារ	១២.១៥០	៤៩.៤៦៤	-	-
	៩១.៦០៦	៣៧២.៩២៩	២១៤.៥៣៦	៨៨១.៧៤៣
(លើស)/ខ្វះសំវិធានធនក្នុងការិយបរិច្ឆេទមុន	(៤៥.២៥៧)	(១៨៨.២៤២)	២៨.៨០០	១១៨.៣៦៨
	៤៦.៣៤៩	១៨៤.៦៨៧	២៤៣.៣៣៦	១.០០០.១១១

ការផ្ទៀងផ្ទាត់រវាងចំណេញមុនបង់ពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់ចំណូលសាជីវកម្មដែលបានប៉ាន់ស្មាន

ការផ្ទៀងផ្ទាត់រវាងចំណេញតាមគណនេយ្យមុនបង់ពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់ចំណូលសាជីវកម្មដែលបានប៉ាន់ស្មានត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក (កំណត់សម្គាល់ ៤.២)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក (កំណត់សម្គាល់ ៤.២)	
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល	៦៩០.៩៤១	២.៨១២.៨២១	១.៩៨៥.១២៨	៨.១៥៨.៨៧៧
បូក៖ ចំណាយមិនអាចកាត់កងបាន	១០៣.៦១៨	៤២១.៨២៧	១៦០.២៣៥	៦៥៨.៥៦៦
ប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទ	៧៩៤.៥៥៩	៣.២៣៤.៦៤៨	២.១៤៥.៣៦៣	៨.៨១៧.៤៤៣
ពន្ធលើប្រាក់ចំណូលក្នុងអត្រា ១០%* (ក)	៧៩.៤៥៦	៣២៣.៤៦៥	២១៤.៥៣៦	៨៨១.៧៤៣
ពន្ធអប្បបរមាក្នុងអត្រា ១% នៃចំណូល (ខ)	៤៥.៨៨១	១៨៦.៦៥៨	១៤៦.៥៨១	៦០២.៤៤៨
ចំណាយពន្ធលើប្រាក់ចំណូល (តម្លៃមួយណាដែលខ្ពស់ជាងរវាង ក ឬ ខ)	៧៩.៤៥៦	៣២៣.៤៦៥	២១៤.៥៣៦	៨៨១.៧៤៣

ក្រុមហ៊ុនបានចុះបញ្ជីដោយជោគជ័យក្នុងផ្សារមូលបត្រកម្ពុជា ហើយក្រុមហ៊ុនបានទទួលការពន្យារពេលជាបណ្តោះអាសន្នលើការបង់ប្រាក់
 រំដោះពន្ធលើប្រាក់ចំណូលសម្រាប់រយៈពេល ៣ ឆ្នាំ បន្ទាប់ពីបានចុះបញ្ជីដោយអនុលោមតាមប្រកាសលេខ ៨៥៥ របស់ក្រសួងសេដ្ឋកិច្ច
 និងហិរញ្ញវត្ថុ (“MEF”) ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ ក្រុមហ៊ុនបានដាក់បែបបទជូនអគ្គនាយកដ្ឋានពន្ធដារ (“GDT”) តាមរយៈ
 និយ័តករមូលបត្រកម្ពុជា (“SERC”) ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលលិខិតអនុម័តពី GDT ដើម្បីពន្យារពេលការបង់ពន្ធប្រាក់រំដោះលើប្រាក់ចំណូលរបស់
 ក្រុមហ៊ុនចំនួន ១% ចាប់ពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៤។

*ដោយអនុលោមតាមអនុក្រឹត្យចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញផ្សាយដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អង្គភាព
 ដែលចុះបញ្ជី ឬផ្តល់ការធានាលើភាគហ៊ុន ឬបំណុល មានសិទ្ធិទទួលបានការកាត់បន្ថយពន្ធប្រចាំឆ្នាំចំនួន ៥០% នៃបំណុលពន្ធលើប្រាក់
 ចំណូលប្រចាំឆ្នាំសម្រាប់រយៈពេលបីឆ្នាំដំបូង។ ការលើកលែងការបង់ពន្ធលើប្រាក់ចំណូល ត្រូវបានគណនាដោយផ្អែកលើភាគរយនៃ
 ភាគហ៊ុនធានាដែលបានចេញផ្សាយ។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលលិខិតលេខ ១៣០៥១ ដែលបានចេញផ្សាយ
 ដោយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីអនុម័តលើពាក្យស្នើសុំរបស់ខ្លួនសម្រាប់ការលើកលែងពន្ធលើប្រាក់ចំណូលនេះចាប់ពីឆ្នាំ២០២២ ដល់
 ឆ្នាំ២០២៤។

(ខ). ពន្ធលើប្រាក់ចំណូលបច្ចុប្បន្នត្រូវបង់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
គិតត្រឹមដើមការិយបរិច្ឆេទ/ឆ្នាំ	២១៤.៥១៧	៨៧៦.៣០២	១.៨០៤	៧.៤២៧
ចំណាយពន្ធលើប្រាក់ចំណូល	៧៩.៤៥៦	៣២៣.៤៦៥	២១៤.៥៣៦	៨៨១.៧៤៣
ពន្ធលើប្រាក់ចំណូលដែលបានបង់	(១៦៩.២៥៨)	(៦៨៩.០៤៩)	(៣០.៦២៣)	(១២៥.៨៦១)
(លើស)/ខ្វះសំវិធានធនក្នុងឆ្នាំមុន	(៤៥.២៥៧)	(១៨៤.២៤១)	២៨.៨០០	១១៨.៣៦៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦.៦៥៨)	-	(៥.៣៧៥)
គិតត្រឹមចុងការិយបរិច្ឆេទ/ឆ្នាំ	៧៩.៤៥៨	៣១៩.៨១៩	២១៤.៥១៧	៨៧៦.៣០២

(គ). ខាតពន្ធយោងទៅមុខ

លិខិតប្រកាសពន្ធរបស់ក្រុមហ៊ុនត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ ដោយសារតែការអនុវត្តច្បាប់ពន្ធ និងបទប្បញ្ញត្តិលើ
 ប្រតិបត្តិការជាច្រើនប្រភេទ គឺងាយនឹងមានការបកស្រាយផ្សេងៗគ្នា សមតុល្យដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាច
 ត្រូវបានផ្លាស់ប្តូរនៅពេលក្រោយតាមការកំណត់ចុងក្រោយដោយអគ្គនាយកដ្ឋានពន្ធដារ។

ប្រព័ន្ធពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកជាច្រើនប្រភេទ និងបទប្បញ្ញត្តិមានការផ្លាស់ប្តូរញឹកញាប់ដែលអាស្រ័យលើ
 ការបកស្រាយ។ ជាញឹកញាប់ ការបកស្រាយខុសៗគ្នាជាច្រើនកើតមានឡើងនៅក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធ ត្រូវធ្វើការ
 ត្រួតពិនិត្យ និងសង្កេតដោយភ្នាក់ងារពន្ធដារផ្សេងៗមួយចំនួន ដែលមានសមត្ថកិច្ចក្នុងការដាក់ពិន័យធ្ងន់ធ្ងរ និងពិន័យជាប្រាក់។

ខេត្តសៀមរាប ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

កត្តាទាំងនេះហើយដែលអាចធ្វើឱ្យមានហានិភ័យពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាខ្លាំងជាងប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថាខ្លួនបានបង់បំណុលពន្ធគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទប្បញ្ញត្តិពន្ធរបស់ខ្លួន។ ទោះបីយ៉ាងណាក៏ដោយអាជ្ញាធរពាក់ព័ន្ធអាចធ្វើការបកស្រាយខុសៗគ្នា ហើយផលប៉ះពាល់អាចមានភាពជាសារវន្តចាប់តាំងពីមានដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន។

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលលិខិតជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារ ដើម្បីអនុវត្តសវនកម្មពន្ធពេញលេញលើការប្រកាសពន្ធរបស់ក្រុមហ៊ុនសម្រាប់សារពើពន្ធឆ្នាំ២០២០ ដល់ឆ្នាំ២០២១។ សវនកម្មពន្ធត្រូវបានអនុវត្តនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ គណៈគ្រប់គ្រងមិនទាន់ទទួលបានលទ្ធផលវាយតម្លៃពន្ធឡើងវិញពីអាជ្ញាធរពន្ធដារឡើយ។

(ឃ). បំណុលពន្ធពន្យារ

ខាងក្រោមនេះគឺជាការបែងចែកនូវបំណុលពន្ធពន្យារដែលបានទទួលស្គាល់៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
ទ្រព្យសម្បត្តិ និងបរិក្ខារ	២០២.៩៩៤	៨១៧.០៥០	-	-
ទ្រព្យសកម្មកិច្ចសន្យា និងគណនីត្រូវទទួល				
ដែលបានជម្រះចេញពីបញ្ជី	៤.២១៥	១៦.៩៦៤	-	-
សំវិធានធនលើសន្និធិដែលបានបញ្ចុះថ្លៃដើម	២៩.០៣៦	១១៦.៨៦៩	-	-
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	(៣.០២៥)	(១២.១៧៦)	-	-
បំណុលកតិកាសន្យា	៣.២៤២	១៣.០៥២	-	-
ទ្រព្យសម្បត្តិវិនិយោគ	(២៤៨.៦១២)	(១.០០០.៦៦៣)	-	-
បំណុលពន្ធពន្យារ	(១២.១៥០)	(៤៨.៩០៤)	-	-

បម្រែបម្រួលនូវបំណុលពន្ធពន្យារមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
ដើមការិយបរិច្ឆេទ/ឆ្នាំ	-	-	-	-
បានទទួលស្គាល់ក្នុងចំណេញ ឬខាត	(១២.១៥០)	(៤៩.៤៦៤)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥៦០	-	-
	(១២.១៥០)	(៤៨.៩០៤)	-	-

២៧. ចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ

ចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញដូចខាងក្រោម៖

ទ្រព្យសកម្មហិរញ្ញវត្ថុ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
តាមផ្ទៃដីបានរំលស់				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៤០.៦១០	៥៦៥.៩៥៥	២០៨.៧៦៦	៨៥២.៨០៩
គណនីដែលត្រូវទទួល	៣.៥៩០.៦៨៩	១៤.៤៥២.៥២៣	-	-
គណនីត្រូវទទួល	១.៥៦១.០៣៤	៦.២៨៣.១៦២	៤៦១.៥១៤	១.៨៨៥.២៨៥
គណនីត្រូវទទួលផ្សេងៗ*	១៧.០០៤	៦៨.៤៤១	៩.៨០១	៤០.០៣៧
ទ្រព្យសកម្មរយៈពេលវែងផ្សេងៗ	២០.០០០	៨០.៥០០	២០.០០០	៨១.៧០០
	៥.៣២៩.៣៣៧	២១.៤៥០.៥៨១	៧០០.០៨១	២.៨៥៩.៨៣១

* មិនរួមបញ្ចូលអាករលើតម្លៃបន្ថែមធាតុចូល ចំណាយបង់មុន ប្រាក់បញ្ញើមិនអាចបង្វិលសងមកវិញ និងការទូទាត់បុរេប្រទាន

បំណុលហិរញ្ញវត្ថុ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
តាមផ្ទៃដីបានរំលស់				
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ**	២.៩៤០.១៨៦	១១.៨៣៤.២៥០	៥.៧៩៩.៤៨៣	២៣.៦៩០.៨៨៨
ប្រាក់កម្ចី	១៣.៩០៧.៧៩៦	៥៥.៩៧៨.៨៧៩	៧.៥៧២.៨៧៩	៣០.៩៣៥.២១១
សមតុល្យដែលជំពាក់ភាគហ៊ុនិក	៣.០៧១.៧៦៨	១២.៣៦៣.៨៦៦	៤.៧០៩.០២២	១៩.២៣៦.៣៥៥
មិនស្ថិតក្នុងវិសាលភាពនៃ CIFRS ៩				
បំណុលភតិសន្យា	៣២.៤៣១	១៣០.៥៣៥	៩២.៨៦៨	៣៧៩.៣៦៦
	១៩.៩៥២.១៨១	៨០.៣០៧.៥៣០	១៨.១៧៤.២៥២	៧៤.២៤១.៨២០

** មិនរួមបញ្ចូលអាករលើតម្លៃបន្ថែមធាតុចេញ និងពន្ធត្រូវសងផ្សេងៗ

២៨. ព័ត៌មានអំពីតម្លៃសមស្រប

គិតត្រឹមចុងឆ្នាំ គណៈគ្រប់គ្រងពិចារណាលើតម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលមានសមតុល្យប្រហាក់ប្រហែលទៅនឹងសមតុល្យយោងរបស់វា ដោយសារតែសមាសធាតុគណនីទាំងនេះ ពុំមានភាពខុសគ្នាជាសារវន្តទៅនឹងការប្រែប្រួលអត្រាការប្រាក់ទីផ្សារឡើយ។

២៩. កិច្ចសន្យា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
កាតព្វកិច្ចតាមកិច្ចសន្យា៖				
កម្មវិធីកុំព្យូទ័រ	២៨.១៣៣	១១៤.៥០១	១៦.៩៥៤	៦៩.២៥៧
ការលក់ និងទីផ្សារ	-	-	៧.០០០	២៨.៥៩៥
	២៨.១៣៣	១១៤.៥០១	២៣.៩៥៤	៩៧.៨៥២

៣០. គោលបំណង និងគោលនយោបាយគ្រប់គ្រងហានិភ័យ

ក្រុមហ៊ុនមានការប្រឈមចម្បងៗជាមួយនឹងហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយស្រួលដែលពាក់ព័ន្ធជាមួយនឹងឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ការប្រឈមទៅនឹងហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់របស់ក្រុមហ៊ុន គឺមានតិចតួចបំផុតដោយសារតែប្រតិបត្តិការស្ទើរតែទាំងអស់របស់ក្រុមហ៊ុន ត្រូវបានបំប្លែងទៅជាដុល្លារអាមេរិក ហើយក្រុមហ៊ុនមិនមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុណាមួយដែលមានអត្រាការប្រាក់អណ្តែតនោះទេ។ ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទៅតាមការធ្វើចំណាត់ថ្នាក់ត្រូវបានសង្ខេបនៅក្នុងកំណត់សម្គាល់លេខ ៤.៩។

ការគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន គឺត្រូវបានត្រួតពិនិត្យយ៉ាងជាប់លាប់ពីសំណាក់គណៈគ្រប់គ្រង និងផ្តោតសំខាន់ទៅលើការធានាឱ្យមានលំហូរសាច់ប្រាក់រយៈពេលខ្លីរហូតដល់រយៈពេលមធ្យមរបស់ក្រុមហ៊ុន ដោយកាត់បន្ថយការប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុ។ ក្រុមហ៊ុនមិនបានចូលរួមយ៉ាងសកម្មក្នុងការធ្វើពាណិជ្ជកម្មលើទ្រព្យសកម្មហិរញ្ញវត្ថុ សម្រាប់គោលបំណងប្រចាំប្រចាន ឬជម្រើសផ្សេងទៀតដែលបានលើកឡើងឡើយ។ ហានិភ័យហិរញ្ញវត្ថុដែលគួរឱ្យកត់សម្គាល់ចម្បងៗដែលក្រុមហ៊ុនត្រូវប្រឈម គឺត្រូវបានបកស្រាយដូចខាងក្រោម។

(ក). ការវិភាគហានិភ័យឥណទាន

ហានិភ័យឥណទានសំដៅដល់លទ្ធភាពដែលសមភាគីខកខានក្នុងការបំពេញកាតព្វកិច្ចក្នុងកិច្ចសន្យារបស់ខ្លួនដែលបង្កឱ្យការខាតបង់ផ្នែកហិរញ្ញវត្ថុទៅកាន់ក្រុមហ៊ុន។ ក្រុមហ៊ុនបានអនុម័តលើគោលនយោបាយមួយដែលសម្រាប់តែដោះស្រាយជាមួយសមភាគីដែលសាកសមនឹងទទួលឥណទាន និងវត្ថុបញ្ចាំដែលគ្រាប់គ្រាន់ និងសមស្រប ដែលជាមធ្យោបាយក្នុងការកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ។ ក្រុមហ៊ុនធ្វើប្រតិបត្តិការតែជាមួយអង្គភាពដែលត្រូវបានវាយតម្លៃស្មើនឹងចំណាត់ថ្នាក់វិនិយោគ និងខ្ពស់ជាងនេះ។ ព័ត៌មាននេះត្រូវបានផ្តល់ដោយភ្នាក់ងារវាយតម្លៃឯករាជ្យ ហើយប្រសិនបើមិនមាន ក្រុមហ៊ុនប្រើប្រាស់ព័ត៌មានហិរញ្ញវត្ថុផ្សេងទៀតដែលចេញផ្សាយជាសាធារណៈ ព្រមជាមួយនឹងឯកសារពាណិជ្ជកម្មដែលបានកត់ត្រារបស់ខ្លួនដើម្បីវាយតម្លៃអតិថិជនគោលដៅរបស់ខ្លួន។ ការប្រឈមរបស់ក្រុមហ៊ុន និងការវាយតម្លៃឥណទាននៃសមភាគីរបស់ក្រុមហ៊ុន គឺត្រូវបន្តធ្វើការត្រួតពិនិត្យ ហើយតម្លៃសរុបរបស់ប្រតិបត្តិការរួម គឺត្រូវបានធ្វើឡើងលើសមភាគីទាំងអស់ដែលបានអនុម័តរួចរាល់។

ទ្រព្យសកម្មកិច្ចសន្យា

ក្រុមហ៊ុនអនុវត្ត CIFRS ៩ គំរូសាមញ្ញក្នុងការទទួលស្គាល់អាយុកាលរបស់ ECL សម្រាប់ទ្រព្យសកម្មកិច្ចសន្យាទាំងអស់ដោយសារសមាសធាតុគណនីទាំងនេះមិនមានសមាសធាតុហិរញ្ញវត្ថុសំខាន់ៗណាមួយឡើយ។

ក្នុងការវាស់វែងការខាតបង់ឥណទានដែលបានរំពឹងទុក ទ្រព្យសកម្មកិច្ចសន្យាត្រូវបានវាយតម្លៃលើមូលដ្ឋាននៃការប្រមូលផ្តុំ ដោយសារវាមានលក្ខណៈហានិភ័យឥណទានស្រដៀងៗគ្នា។

អត្រានៃការខាតបង់ដែលបានរំពឹងទុក គឺផ្អែកលើការខាតបង់ឥណទានប្រវត្តិសាស្ត្រកាលពីឆ្នាំមុនៗនៅមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ អត្រាប្រវត្តិសាស្ត្រ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីកត្តាម៉ាក្រូសេដ្ឋកិច្ចបច្ចុប្បន្ន និងពេលវេលាខាតបង់ដែលប៉ះពាល់ដល់លទ្ធភាពរបស់អតិថិជន ក្នុងការទូទាត់សងនូវសមតុល្យដែលនៅជំពាក់។ ដោយសាររយៈពេលខ្លីនៃការប្រឈមនឹងហានិភ័យឥណទាន ផលប៉ះពាល់នៃកត្តាម៉ាក្រូ សេដ្ឋកិច្ចទាំងនេះ មិនត្រូវបានចាត់ទុកថាជាការកត្តាសំខាន់នៅក្នុងការវិវិច្ឆ័យនៃរបាយការណ៍នេះឡើយ។

គណនីត្រូវទទួល

គណនីត្រូវទទួលត្រូវបានលុបចោល (ដូចជាការលុបទទួលស្គាល់) នៅពេលដែលមិនមានហេតុផលសមស្របដែលរំពឹងទុកថាអាច ប្រមូលបានមកវិញ។ ការខកខានក្នុងការទូទាត់ក្នុងអំឡុងពេល ១៨០ថ្ងៃគិតចាប់ពីកាលបរិច្ឆេទចេញវិក្កយបត្រ និងការខកខានក្នុងការ ចូលរួមជាមួយក្រុមហ៊ុនលើការទូទាត់ជំនួសក្នុងចំណោមការទូទាត់ផ្សេងទៀត ត្រូវបានកំណត់ថាមានការចង្អុលបង្ហាញថាមិនមានការ រំពឹងទុកដែលសមស្របថាអាចនឹងប្រមូលមកវិញបាន។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ហានិភ័យឥណទានលើសាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់បញ្ញើរយៈពេលខ្លីត្រូវបានចាត់ទុកថាតិចតួច ចាប់តាំងពីសមភាគីជា ធនាគារនៅក្នុងស្រុកដ៏ល្បីល្បាញ។

(ខ). ការវិភាគលើហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល កើតមាននៅពេលក្រុមហ៊ុនប្រឈមនឹងការលំបាកក្នុងការបំពេញកាតព្វកិច្ចដែលពាក់ព័ន្ធជាមួយបំណុល ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលបានទូទាត់តាមរយៈសាច់ប្រាក់ និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ គោលបំណងរបស់ក្រុមហ៊ុនក្នុងការ គ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល គឺដើម្បីធានាឱ្យបានថាក្រុមហ៊ុននឹងតែងតែមានសាច់ប្រាក់គ្រប់គ្រាន់ក្នុងការទូទាត់សងបំណុល នៅពេលដែលដល់កាលកំណត់ មិនថានៅក្រោមលក្ខខណ្ឌធម្មតា និងលក្ខខណ្ឌដែលតឹងតែង ដោយមិនមានការខាតបង់ដែលមិនអាច ទទួលបាន ឬនឹងមិនបង្កការខូចខាតដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។

បំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលមានកាលកំណត់តាមកិច្ចសន្យាគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដូចដែលបានសង្ខេបខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.២)
ក្នុងអំឡុងពេលមួយឆ្នាំ				
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ*	២.៩៤០.១៨៦	១១.៨៣៤.២៥០	៥.១៤៥.៧៧៦	២១.០២០.៤៩៥
ប្រាក់កម្ចី	២.៧៧១.៩៣៣	១១.១៥៧.០៣១	១.៦៦១.៨៩៣	៦.៧៨៨.៨៣៣
សមតុល្យជំពាក់ភាគហ៊ុនិក	៣.០៧១.៧៦៨	១២.៣៦៣.៨៦៦	១.២០៩.០២២	៤.៩៣៨.៨៥៥
បំណុលភតិសន្យា	៣២.៤៣១	១៣០.៥៣៥	៦០.៤៣៦	២៤៦.៨៨១
ច្រើនជាងមួយឆ្នាំ				
ប្រាក់កម្ចី	១១.១៣៥.៨៦៣	៤៤.៨២១.៨៤៨	៥.៩១០.៩៨៦	២៤.១៤៦.៣៧៨
សមតុល្យដែលជំពាក់ភាគហ៊ុនិក - ដកចេញ				
នូវចំណេញរយៈពេលខ្លី	-	-	៣.៥០០.០០០	១៤.២៩៧.៥០០
គណនីពាណិជ្ជត្រូវសងរយៈពេលវែង	-	-	៦៥៣.៧០៧	២.៦៧០.៣៩៣
បំណុលភតិសន្យា	-	-	៣២.៤៣២	១៣២.៤៨៥
	១៩.៩៥២.១៨១	៨០.៣០៧.៥៣០	១៨.១៧៤.២៥២	៧៤.២៤១.៨២០

*មិនរាប់បញ្ចូលអាករលើតម្លៃបន្ថែម និងពន្ធដែលត្រូវសងផ្សេងៗ

ខេត្តកោះកុង ក្រុងកោះកុង

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់

ការវិភាគឧបករណ៍ហិរញ្ញវត្ថុតាមកាលកំណត់តាមកិច្ចសន្យា

តារាងខាងក្រោមវិភាគទម្រង់កាលកំណត់នៃបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយផ្អែកលើលំហូរសាច់ប្រាក់ដែលមិនមានតម្លៃអប្បបរមាតាមកិច្ចសន្យា៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.២)		(កំណត់សម្គាល់ ៤.២)	
ក្នុងអំឡុងពេលមួយឆ្នាំ				
គណនីពាណិជ្ជ និងគណនីត្រូវសងផ្សេងៗ*	២.៩៤០.១៨៦	១១.៨៣៤.២៥០	៥.១៤៥.៧៧៦	២១.០២០.៤៩៥
ប្រាក់កម្ចី	៣.៩៦៤.២៣៦	១៥.៩៥៦.០៤៩	៣.៣០៨.៣៣៧	១៣.៥១៤.៥៥៧
បំណុលភតិសន្យា	៣៣.៣៣៦	១៣៤.១៧៧	៦៦.៦៧២	២៧២.៣៥៥
ច្រើនជាងមួយឆ្នាំ				
ប្រាក់កម្ចី	២០.២៤២.១៣១	៨១.៤៧៤.៥៧៧	៦.២៦៩.៦០៦	២៥.៦១១.៣៤១
បំណុលភតិសន្យា	-	-	៣២.៤៣២	១៣២.៤៨៥
	២៧.១៧៩.៨៨៩	១០៩.៣៩៩.០៥៣	១៤.៨២២.៨២៣	៦០.៥៥១.២៣៣

*មិនរាប់បញ្ចូលអាករលើតម្លៃបន្ថែម និងពន្ធដែលត្រូវសងផ្សេងៗ

៣១. ការគ្រប់គ្រងហានិភ័យដើមទុន

ក្រុមហ៊ុនគ្រប់គ្រងដើមទុនរបស់ខ្លួនដើម្បីធានាថាក្រុមហ៊ុនអាចបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនបាន ដោយបង្កើនតម្លៃរបស់ម្ចាស់ភាគហ៊ុនតាមរយៈការបង្កើនប្រសិទ្ធភាពបំណុល និងសមតុល្យមូលធន។

ក្រុមហ៊ុនគ្រប់គ្រងរចនាសម្ព័ន្ធដើមទុនរបស់ខ្លួន និងធ្វើការកែតម្រូវនៃការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ច។ ដើម្បីរក្សា ឬកែតម្រូវរចនាសម្ព័ន្ធដើមទុន ក្រុមហ៊ុនអាចកែតម្រូវភាគលាភដែលត្រូវបង់ជូនភាគហ៊ុនិក ការបង្វិលដើមទុនជូនទៅភាគហ៊ុនិក ឬអនុម័តដើមទុនថ្មី។ ពុំមានការផ្លាស់ប្តូរទៅលើគោលបំណង គោលនយោបាយ ឬដំណើរការបានកើតមានឡើងក្នុងអំឡុងការិយបរិច្ឆេទនេះឡើយ។

(ទំព័រនេះត្រូវបានទុកចន្លោះទំនេរដោយចេតនា)

៣២. ចំណេញក្នុងមួយសន្លឹកភាគហ៊ុន

មូលដ្ឋានចំណេញក្នុងមួយសន្លឹកភាគហ៊ុន គឺត្រូវបានគណនាដោយការចែកការខាតបង់ឱ្យទៅអ្នកកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន តាមចំនួនមធ្យមនៃសន្លឹកភាគហ៊ុនដែលបានបោះផ្សាយក្នុងអំឡុងពេលការិយបរិច្ឆេទជាបន្តបន្ទាប់ ដូចដែលបានបង្ហាញខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)		សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ ៤.២)	
ចំណេញដែលបែងចែកទៅឱ្យម្ចាស់ភាគហ៊ុនរបស់ ក្រុមហ៊ុន (ដុល្លារអាមេរិក/ពាន់រៀល)	៦៤៤.៥៩២	២.៦២៤.១៣៤	១.៧៤១.៧៩២	៧.១៥៨.៧៦៦
ចំនួនភាគហ៊ុនមធ្យម	២៥.៧១០.០០០	២៥.៧១០.០០០	២៥.៧១០.០០០	២៥.៧១០.០០០
មូលដ្ឋានចំណេញក្នុងមួយសន្លឹកភាគហ៊ុន (សេន/រៀល)	០,០៣	១០២,០៧	០,០៧	២៧៨,៤៤
ចំណេញចម្រុះក្នុងមួយសន្លឹកភាគហ៊ុន (សេន/រៀល)	០,០៣	១០២,០៧	០,០៧	២៧៨,៤៤

៣៣. ព្រឹត្តិការណ៍សំខាន់ៗក្រោយកាលបរិច្ឆេទនៃរបាយការណ៍

ពុំមានព្រឹត្តិការណ៍សំខាន់ៗបានកើតឡើង បន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តលើរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះ ដែលត្រូវឱ្យមានការកែតម្រូវ ឬការលាតត្រដាងដែលបានធ្វើឡើងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

៣៤. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ត្រូវបានអនុម័តឱ្យចេញផ្សាយ ដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។